

វិស័យកម្ពុជា

ព្រឹត្តិបត្រ ប្រជាជន

THE PRACHEACHUN MAGAZINE



ឆ្នាំទី១៨ លេខ ២០៦ ខែកក្កដា ឆ្នាំ ២០១៨



សម្តេចតេជោ ហ៊ុន សែន ៖ ត្រូវខិតខំដោះស្រាយបញ្ហាជូនប្រជាជន ឲ្យល្អជាងមុន ទូលាយជាងមុន និង.....

៨



សម្តេចតេជោ ហ៊ុន សែន ៖ ត្រូវបន្តប្រឹងប្រែងពង្រីកកាតព្វកិច្ចនៃស្ថាប័ន ច្បាប់សន្តិសុខ.....

១០



សម្តេចពញាចក្រី ហេង សំរិទ្ធ ៖ មន្ត្រីទាំងអស់ត្រូវផ្លាស់ប្តូរឥរិយាបថលុបបំបាត់កាតព្វកិច្ចទម.....

១២

ទិព្វនាយក :

លោក តាក ស៊ុនអ៊ុំ
គណៈកម្មការទិព្វ

១. លោក ខៀវ ណារី
២. លោក អ៊ឹម សុន្ទរៈ
៣. លោក វង្ស សារ៉ុច
៤. លោក ទាវ សារៈមុនី
៥. លោក សុខ សុផន

លេខាទិព្វ

១. លោក ជុំ សម្បត្តិ
២. លោក ម៉ក់ ឈិន

អ្នកបកប្រែភាសា

១. លោកស្រី ម៉ែន នារីសោភ័ក

អ្នកចតុប

១. លោក សុផាត វីរៈមុនី

វិចិត្រករ

១. លោក ធា សារ៉ុច

អាស័យដ្ឋាន :

លេខ ២០៣

មហាវិថី ព្រះនរោត្តម

ភ្នំពេញ-កម្ពុជា

ទូរស័ព្ទលេខ :

០២៣ ២១៩ ០៦៥

Address :

No 203 Preah

Norodom Bld.

Phnom Penh Cambodia

Tel : 023 219 065



សម្តេចក្រឡាហោម ស ខេង ៖ ការផ្លាស់ប្តូររបបនយោបាយ និងមេដឹកនាំដោយមិនបោះឆ្នោត គឺជា....

១៣



សម្តេចក្រី សាង ឈុំ ដឹកនាំក្បួនយុទ្ធនាការយោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦....

១៤

ក្របបង្អួច

សកម្មភាពយុទ្ធនាការយោសនា
និងការបោះឆ្នោតជ្រើសរើស
តំណាងរាស្ត្រនីតិកាលទី ៦

(ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨)

មាតិកា
Contents

វិចារណកថា : គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺប្រជាជនកម្ពុជាជាអ្នកឈ្នះ.....	០១
Editorial : The Cambodian People's Party Wins, People Are Winners.....	០១
អត្ថបទនយោបាយ : ឧបាយកលបំផ្លាញលទ្ធិប្រជាធិបតេយ្យ ទទួលរងបរាជ័យ.....	០៣
⇒ លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨.....	០៤
⇒ សកម្មភាពយុទ្ធនាការយោសនារបស់គណបក្សប្រជាជនកម្ពុជា និងការបោះឆ្នោតជ្រើសរើស.....	០៦
⇒ សកម្មភាពសមាជិក រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស	១៥
⇒ សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស	១៦
⇒ សមិទ្ធផលសំខាន់ៗនៃវិស័យសេដ្ឋកិច្ច-សង្គម.....	២០
⇒ កម្ពុជាកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យទេសចរណ៍ឲ្យក្លាយជា.....	២១
⇒ វឌ្ឍនភាពនៃវិស័យអប់រំ រួមចំណែកយ៉ាងសំខាន់ដល់ការរីកលូតលាស់នៃសង្គម.....	២៣
⇒ ចំណេះដឹងទូទៅ : ស្វែងយល់អំពីប្រវត្តិផ្លូវសូត្រ.....	២៥
⇒ វប្បធម៌ : សិប្បកម្មកុលាលភាជន៍បុរាណខ្មែរ.....	២៧
⇒ អត្ថបទមូលដ្ឋាន : ពលរដ្ឋរស់នៅតំបន់ជ្វាយរៀង មិនរងរាងកោ.....	២៨
⇒ កំណាព្យ : ស្នាមញញឹម.....សំណើច.....	៣១



គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺប្រជាជនកម្ពុជាជាអ្នកឈ្នះ

The Cambodian People's Party Wins, People Are Winners

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានប្រព្រឹត្តទៅ ក្នុងបរិយាកាសសន្តិភាព គ្មានអំពើហិង្សា ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ដែលនេះជាព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀតរបស់កម្ពុជាយើង ដែលកំពុងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ ភ្លៀវភ្លា និងការប្តេជ្ញាចិត្តខ្ពស់បំផុតលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ ។ តាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ឲ្យដឹងថា ប្រជាជនកម្ពុជាចំនួន ៦.៩៤៦.១៦៤ បានអញ្ជើញទៅបោះឆ្នោត ដែលអត្រាស្មើ នឹង ៨២,៨៩% នៃអ្នកដែលបានចុះឈ្មោះបោះឆ្នោត ។ នៅក្នុងនោះអ្នកដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមានជិត ៥ លាននាក់ ដែលធ្វើឲ្យគណបក្សទទួលជ័យជម្នះភូមិភាគទឹកដី ។ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ក៏បានវាយតម្លៃអំពីស្ថានភាពបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ នេះថា បានប្រព្រឹត្តទៅដោយរលូន គ្មានការគំរាមកំហែង គ្មានអំពើហិង្សា មានសន្តិសុខ សុវត្ថិភាពល្អប្រសើរ មានលក្ខណៈបើកចំហ មានតម្លាភាព សេរីភាព ត្រឹមត្រូវ យុត្តិធម៌ មានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធតាមបែបប្រជាធិបតេយ្យស្របតាមនីតិវិធីច្បាប់ដោយប្រជាជនបានបង្ហាញជំនុំរបស់ខ្លួន ក្នុងការជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត ។

គណបក្សទាំងមូល និងប្រជាជនកម្ពុជាទូទាំងប្រទេសបានចូលរួមសម្តែងការអបអរសាទរ និងមានមោទនភាពយ៉ាងក្រៃលែងចំពោះមហាជនយើងនេះ ពីព្រោះវាបានឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយតែមួយគត់ ដែលប្រសូតចេញពីប្រជាជនជាប់សម្រាប់ប្រជាជន ដើម្បីប្រជាជន ជាបង្អែកដឹកនាំ និងជាគ្គីសង្ឃឹមតែមួយគត់ របស់ប្រជាជន ជាគំរូនៃឧត្តមគតិស្នេហាជាតិសម្រាប់យុវជនកម្ពុជាគ្រប់ជំនាន់តទៅមុខទៀត ។

គណបក្សប្រជាជនកម្ពុជា មានគុណតម្លៃដ៏ខ្ពង់ខ្ពស់បំផុត ដែលមិនអាចវាស់ស្ទង់បាន មិនអាចកាត់ថ្លៃបាន ហើយដែលគ្មានគណបក្សនយោបាយណាមួយនៅកម្ពុជាអាចប្រៀបធៀបបានឡើយ ។ ជ័យជម្នះដែលគណបក្សប្រជាជនកម្ពុជាទទួលបាននាពេលនេះ គឺពិតជាបានមកដោយសារការគាំទ្រយ៉ាងច្រើនលើសលប់និងការជឿជាក់ឥតងាករបស់ប្រជាជនកម្ពុជានោះ គឺអាស្រ័យដោយមូលហេតុចម្បងៗមួយចំនួនគឺ៖ គណបក្សប្រជាជនកម្ពុជាបានរំដោះប្រទេសឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ដ៏យង់ឃ្នងបំផុត ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ ពោលគឺជាគណបក្សដែលបានសង្គ្រោះជាតិ សង្គ្រោះប្រជាជនពិតប្រាកដ ។ គណបក្សប្រជាជនកម្ពុជាបានរួមសុខរួមទុក្ខជាមួយប្រជាជន បើទោះបីប្រទេសជាតិស្ថិតនៅក្នុងស្ថានភាពលំបាក ស្មុគស្មាញបែបណាក៏ដោយ ។ គណបក្សប្រជាជនកម្ពុជាបានខិតខំស្វែងរករំលត់ភ្លើងសង្គ្រាម បង្កើតបាននូវផ្លូវមហាសាមគ្គីជាតិពង្រឹងខ្សែងឯកភាពជាតិ ថែរក្សាបាននូវសុខសន្តិភាពយូរអង្វែង ដែលកំពុងផ្តល់សេចក្តីសុខសុភមង្គលនិងភាពសុខដុមរមនាដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ។ គណបក្សប្រជាជនកម្ពុជាបានប្រែក្លាយកម្ពុជា ពីវាលពិឃាត មកជាកម្ពុជាអន្តរិយៈ ស្មើមុខស្មើមាត់ជាមួយអន្តរជាតិ ដែលមានការទាក់ទាញបំផុតនៅក្នុងតំបន់ ។ គណបក្សប្រជាជនកម្ពុជាសម្បូរណ៍ធនធានមនុស្ស ដែលមានសមត្ថភាពពេញលេញ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដឹកនាំអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើនយូរអង្វែង ។ នេះគឺជាឧត្តមភាពដ៏ធំធេងរបស់គណបក្ស ហើយដែលប្រជាជនបានមើលឃើញច្បាស់ បានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការបោះឆ្នោតគាំទ្រ

The sixth legislative term National Assembly elections on 29 July 2018 held in a peaceful, non-violent, free, fair, and just environment. It was an important historic event underlining Cambodia's active, energetic, and highly-determined march forward on the path of peace, democracy, and development. According to the press release of primary results of the national elections issued by the National Elections Committee, 6,946,164 people, or 82.89% of registered voters cast their votes. Among those voters, nearly five millions of them voted for a landslide victory for CPP. National and international observers gave their assessments that the sixth legislative term national assembly elections held in a smooth, free from intimidation, non-violence, security, safety, open, transparent, free, fair, and just manner, with participations from every concerned stakeholders in a democratic and legal procedure, in which people have expressed their wills in choosing their leaders.

The party and people in the whole country express their congratulations and pride to the victory as it has reflected clearly that the Cambodian People's Party is the only party that is by the people, of the people, and for the people. The party has become a source of trust and hope of the people, a model of patriotism for youth of generations to come.

The Cambodian People's Party has a supreme value that is immeasurable and invaluable and no one party in Cambodia could compete with. The Cambodian People's Party has earned this victory from overwhelming support and steadfast trust of the people for a number of major reasons. The Cambodian People's Party liberated the country from the regime of genocide unprecedented in the history. It is the party that truly rescues the country. The Cambodian People's Party shares happiness and suffering with people, no matter how hard and complicated situation the country was in. The Cambodian People's Party makes efforts to put out flame of war, create a national strand of solidarity, strengthen national unity, safeguard long-term peace and security, and is providing peaceful life, happiness and harmony for the people in the whole country. The Cambodian People's Party transformed killing-fields Cambodia into a Cambodian of wonder with equal right and footing in the region and the world. The Cambodian People's Party has human resource with capacity and ability to lead the country to long-term development and progress. These are supremacies of the party, to which people have seen clearly and on which people have made their correct decision. That the Cambodian People's Party wins, it is the people who are winners.

Through these victories, the Royal Government of Cambodia for the sixth legislative term of the National Assembly to be led by the Cambodian People's Party headed by Samdech Akka Moha Sena Padei Techo Hun Sen, will resolutely and successfully implement political platform and major strategic goals of the party, as well as political platform of the Royal Government, through strengthening strand of solidarity of our nation as a whole under the Constitution of the Kingdom of Cambodia to defend our motherland, national achievements, and continued socio-economic development. It will continue to strengthen democracy and liberal pluralism, and to promote rights and freedom for people, while fortifying rule of law and social justice. It will develop economy at a rate of around 7% per annum with sustainable, inclusive, and equitable economic growth distribution and will continue to reduce poverty at over 1% per year.

The Royal Government of Cambodia for the sixth legislative term of the National Assembly will continue its policy of imposing no tax on household agricultural land and help people to guarantee expansion of production and marketing of their produces at an appropriate prices. Landless people will acquire land for residence and cultivation through social concession land program. It will seek to increase wages for workers/employees every year, with more advantages to improve living and working conditions, and defense of workers/employees jobs. Will increase salary of civil servants and the armed forces every year and increase pensions for retirees and veterans. Traders in markets on

គណបក្ស ។ គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺប្រជាជនកម្ពុជាជាអ្នកឈ្នះ ។

តាមរយៈជ័យជម្នះនេះ រាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខនិងខិតខំប្តូរផ្លាស់ដឹកនាំអនុវត្តន៍ឲ្យបានសម្រេចជោគជ័យនូវកម្មវិធីនយោបាយ និងគោលដៅធំៗជាយុទ្ធសាស្ត្ររបស់គណបក្ស ក៏ដូចជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដោយពង្រឹងឲ្យបាននូវផ្ទៃសាមគ្គីភាពនៃប្រជាជាតិយើងទាំងមូលក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារមាតុភូមិការពាររាល់សមិទ្ធផលរបស់សង្គមជាតិ និងបន្តការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ។ បន្តពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ឲ្យចាក់គ្រឹះកាន់តែរឹងមាំ លើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាជន ពង្រឹងការគោរពច្បាប់ និងយុត្តិធម៌សង្គម ។ អភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យសម្រេចបានកំណើនក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ប្រកបដោយចីរភាព និងបរិយាបន្ន បែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចដោយសមធម៌ បន្តកាត់បន្ថយអត្រាភាពក្រីក្រឲ្យបានជាង ១% ក្នុងមួយឆ្នាំ ។ មិនយកពន្ធលើដីកសិកម្មរបស់កសិករដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ ជួយកសិករធានាការពង្រីកផលិតកម្ម និងការរកទីផ្សារលក់កសិផលដោយស្មើសមរម្យ ។ ប្រជាជនដែលគ្មានដីនឹងទទួលបានដីសម្រាប់ សង់លំនៅដ្ឋាន និងបង្កបង្កើនផលតាមរយៈកម្មវិធីសម្បទានដីសង្គមកិច្ច ។ តម្លើងប្រាក់ឈ្នួលកម្មករនិយោជិតជារៀងរាល់ឆ្នាំ បូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត លើកកម្ពស់ជីវភាព លក្ខខណ្ឌការងារ និងការពារអាជីព របស់កម្មករនិយោជិត ។ តម្លើងប្រាក់បៀវត្សរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធជារៀងរាល់ឆ្នាំ និងបង្កើនប្រាក់សោធនរបស់និរ្តតជន និងអតីតយុទ្ធជនឲ្យមានកម្រិតជីវភាពកាន់តែប្រសើរឡើង ។ អាជីវករលក់ដូរតាមផ្សារលើទីតាំងដីរដ្ឋអាចផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ និងអាស្រ័យផលទៅកូនចៅ ឬអ្នកដទៃបាន ដោយពុំមានកំណត់អាណត្តិ ។ យុវជនគ្រប់រូបទទួលបានឱកាសពេញលេញក្នុងការអប់រំមានការងារធ្វើ និងចូលរួមធ្វើសេចក្តីសម្រេចចិត្ត ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ គ្រប់ស្រុកមានវិទ្យាល័យ គ្រប់ឃុំមានអនុវិទ្យាល័យ និងតាមភូមិមានបឋមសិក្សា ។ ប្រជាជនទូទៅទទួលបានសេវាសុខភាពកាន់តែប្រសើរនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ ។ ប្រជាជនក្រីក្រ និងអ្នកខ្វះលទ្ធភាពទទួលបានសេវាពិនិត្យ និងព្យាបាលជម្ងឺដោយឥតបង់ថ្លៃនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ ។ ជំរុញអភិវឌ្ឍប្រព័ន្ធស្រោចស្រព និងទឹកស្អាត បង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកនៅគ្រប់មូលដ្ឋាន ។ ពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិឲ្យដល់គ្រប់ភូមិទាំងអស់នៅឆ្នាំ ២០២០ និងបន្តចុះថ្លៃអគ្គិសនី ។ ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងដឹកជញ្ជូន គ្រប់ប្រភេទ ពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ពីទីប្រជុំជន ទៅគ្រប់ភូមិ កែលម្អផ្លូវជនបទពីផ្លូវដីទៅជាផ្លូវកៅស៊ូ ឬផ្លូវបេតុង ។ ពង្រីកការផ្តល់សេវាហិរញ្ញវត្ថុខ្នាតតូច ជាពិសេសសេវាឥណទានទៅដល់ជនបទសម្រាប់ប្រជាជន ដែលមានចំណូលទាប និងសហគ្រាសតូចតាមក្នុងអត្រាការប្រាក់មួយទាបសមរម្យ ។ អភិវឌ្ឍ និងពង្រឹងប្រព័ន្ធ គាំពារសង្គម ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដែលជួយគាំពារប្រជាជនគ្រប់រូបពីហានិភ័យនានាដោយ មិនទុកឲ្យប្រជាជនណាម្នាក់ស្ថិតនៅក្រៅប្រព័ន្ធគាំពារសង្គមឡើយ ។ ផ្តល់សេវាសាធារណៈនៅគ្រប់ថ្នាក់ជូន ប្រជាជន ប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព និងងាយស្រួលរក្សាសុវត្ថិភាព ឃុំ-សង្កាត់ឲ្យបានល្អ និងមានស្ថិរភាព ។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៦នេះ នឹងខិតខំធានាការពារឲ្យបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព ។ បន្តជំរុញការកែទម្រង់អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈ និងកសាងរដ្ឋបាលស្អាតស្អំ កសាងធនធានមនុស្សទាក់ទាញការវិនិយោគ ពង្រឹងសមត្ថភាពកម្ពុជាសម្រាប់សមាហរណកម្មជាមួយសេដ្ឋកិច្ចតំបន់ និងពិភពលោក ដើម្បីធ្វើឲ្យសង្គមកម្ពុជាកាន់តែមានការរីកចម្រើន ប្រជាជនគ្រប់រូបមានកម្រិតជីវភាពកាន់តែប្រសើរ រស់នៅ

ក្នុងស្ថកមង្គល និងភាពសុខដុមរមនា ។

គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានផ្តល់អាទិភាពសំខាន់ជាងគេ គឺសន្តិភាព និងការអភិវឌ្ឍ ដែលជាចុងខ្សែនៃចំណងមួយ មានសន្តិភាពទើបមានការអភិវឌ្ឍ មានការអភិវឌ្ឍទើបរក្សាបាននូវសន្តិភាព ។ នេះជាចំណុចអាទិភាពនៃគោលនយោបាយរបស់គណបក្សប្រជាជនទាំងមុន ទាំងក្រោយ និងតទៅអនាគត ។ ដូចប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសបិទយុទ្ធនាការយោសនាបោះឆ្នោតកាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ខ្ញុំមិននាំបក្សទៅកាន់ហាជ័យនោះទេ ។ ខ្ញុំក៏មិននាំរាជរដ្ឋាភិបាល ឬនាំប្រទេសទៅកាន់ស្ថានភាពនៃថ្កុលឈាមដូចកាលពីអតីតកាលនោះដែរ ។ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាពិតជាបានដឹងប្រវត្តិទាំងអស់របស់គណបក្សយើង ដែលបានខិតខំក្រោកឈរឡើងយ៉ាងត្រជាក់ត្រជួសតាំងពីចំនួន ៤-៥នាក់ ដល់រាប់លាននាក់ បានក្លាយទៅជាកម្លាំងតែមួយគត់ ដើម្បីដោះស្រាយជោគសាសនារបស់ប្រទេសជាតិជិត ៤០ឆ្នាំ នៃការគ្រប់គ្រងអំណាច និងជាង ៤០ឆ្នាំ នៃការតស៊ូរបស់យើង ។ បក្សយើងបានរីកធំធាត់ជាមួយនឹងចលនារបស់ប្រជាជនទូទាំងប្រទេស» ។

ឧបសគ្គប្រជាជន

state property can transfer their occupation, use, and benefit rights to their children and grandchildren, or any party without set mandate. Youth will enjoy full chance for education, jobs and can take parts in making decisions at national and sub-national levels. Every district will have secondary schools. Every commune will have junior secondary schools. Every village will have primary schools.

People as a whole will receive better health services at health the state centers and hospitals. Poor people and people with limited resources will receive medical checkup and treatment free of charge in the state health centers and hospitals. Strive for irrigation system and clean water for people everywhere. Expand efforts to provide electric transmission lines to every village in 2020, and continue to lower prices of electricity. Promote development of communication and transport infrastructures of all kinds. We will expand road networks from urban to villages, and improve rural roads from soil to tarmacadam and/or concrete.

Widen micro-finance services especially those that provides credits to low-income people and small-enterprises at reasonable interest rates in rural area. Develop and strengthen an effective and sustainable social protection system to help assist people from risks in a way to leave no one out of social protections system. Offer public service at every levels to people with quality, transparency, effectiveness, and simplicity to safeguard safety and stability in communes.

Along with this, the Royal Government of Cambodia for the sixth legislative term will make efforts to defend peace, stability, security, and sustainable development. It will continue to further reform aimed at strengthening public institutions and putting together uncorrupt administrations, building human resources, attracting investments for improvement of Cambodian capacity for regional and world economic integration to ensure progress in the Cambodian society in which everyone will have better living standards, live in happiness and harmony.

The Cambodian People's Party and the Royal Government of Cambodia led by Samdech Techo Hun Sen has given priority to peace and development, which are two strings of one knot where there would be development only if there were peace, and with development, we can secure peace. This has been a priority given to policy of the Cambodian People's Party in the past, at present and in the future. Samdech Techo Hun Sen said clearly at the closing of election campaign on 27 July 2018 that "I will not lead the party to failure. I will not bring the Royal Government and the country along to bloodbath as in the past. Members of the Cambodian People's Party have all learnt history of the party. We stood up in difficulties from a few people to now millions of us to become the only force to resolve destroy of our nation in nearly forty years of power, and over 40 years since our struggle commenced. The party has grown conducive to people's movement in the whole country."

ឧបាយកលបំផ្លាញលទ្ធិប្រជាធិបតេយ្យ ទទួលរងបរាជ័យ

ជោគជ័យនៃដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺជាជ័យជម្នះរបស់ គណបក្សប្រជាជនកម្ពុជាជាជ័យជម្នះរបស់ប្រជាជនកម្ពុជាជាជោគជ័យ នៃអ្នកដែលប្តេជ្ញាការពារសន្តិភាព ស្ថិរភាព ការពារឯករាជ្យជាតិ បូរណភាពទឹកដី អធិបតេយ្យជាតិ និងការអភិវឌ្ឍ ។ ជោគជ័យនេះក៏ជា ព្រះរាជក្រឹត្យដែលសំពង់យ៉ាងដំណំទៅលើពួកប្រឆាំងក្រៅច្បាប់ ដែលជាជន ក្បត់ជាតិ និងពួកបរទេសដែលមាននិន្នាការប្រឆាំង ដែលជាចៅ ហ្វាយនាយ ជាអ្នកញាក់ខ្សែពូកជនក្បត់ជាតិឲ្យទទួលបរាជ័យយ៉ាង អាម៉ាស់ជាទីបំផុត ។ ជ័យជម្នះនេះបានបំផ្លាញចោលទាំងស្រុងនូវឧបាយ- កលដ៏ខ្មៅងងឹត ស្មោគត្រោក បង្កប់ដោយភាពពិសពុល ទុច្ចរិត ឲ្យ រលត់រលាយដល់ទីបញ្ចប់ ។

ទោះជាត្រូវបរាជ័យ តែពួកនេះមិនបានបោះបង់ចោលនូវឧបាយ- កលទុច្ចរិតនោះឡើយ ពួកគេបានព្យាយាមបំផ្លាញចោលដំណើរការ បោះឆ្នោតនៅកម្ពុជាទាំងមូលពេល ក្នុងពេល និងក្រោយពេលការ បោះឆ្នោត ។ ជាក់ស្តែងមុនពេលបោះឆ្នោត ក្រុមប្រឆាំងក្រៅច្បាប់ និងពួកបរទេសមួយក្រុម ដែលគាំទ្រពួកនេះបានរិះរកគ្រប់វិធី និង ឧបាយកលទប់ស្កាត់មិនឲ្យមានការបោះឆ្នោត តាមរយៈការទាមទារ មួយចំនួន ដែលបំពានទៅលើគោលការណ៍នីតិវិធី និងប្រជាធិបតេយ្យ ជាការរំលោភទៅលើដែនអធិបតេយ្យជាតិរបស់កម្ពុជា ។ គេស្នើឲ្យអតីត គណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការកំពុងរំលាយចោលហើយ នោះ បានរស់ និងធ្វើសកម្មភាពឡើងវិញ ។ គេទាមទារឲ្យដោះលែង កឹម សុខា និងស្នើឲ្យអតីតអ្នកនយោបាយនៃអតីតគណបក្សសង្គ្រោះ ជាតិចំនួន ១១៨រូប បានធ្វើសកម្មភាពនយោបាយជាថ្មី ។ សម រង្ស៊ី និងបក្សពួកថែមទាំងធ្វើការឃោសនាបំភ្លឺការពិត បង្កាច់បង្អួចកេរ្តិ៍ ឈ្មោះ និងកិត្តិយសរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ព្រមទាំងធ្វើការញុះញង់បញ្ឆេះកំហឹងប្រជាជនប៉ុនប៉ងបង្កចលាចលសង្គម ធ្វើការទប់ស្កាត់មិនឲ្យគណបក្សនយោបាយចូលរួមការបោះឆ្នោត អង្គការ សហគមន៍មួយចំនួនដែលជាបក្សពួកក្នុង និងក្រៅប្រទេសបានប្រកាស ធ្វើពិហិការសង្កេតការដំណើរការជាដើម ដើម្បីបន្ទុះបង្កាក់ដំណើរការ បោះឆ្នោតនៅកម្ពុជា ។ បន្ទាប់ពីផែនការទីមួយនេះបរាជ័យ ពួកគេក៏ ចាប់ផ្តើមអនុវត្តផែនការទីពីរ គឺទប់ស្កាត់មិនឲ្យការបោះឆ្នោតអាចប្រព្រឹត្ត ទៅបាន ដោយពួកគេបានដាក់ចេញនូវផែនការសកម្មភាពជាច្រើន តាមរយៈសង្គ្រាមចិត្តសាស្ត្រក្នុងគោលបំណងបង្អាក់ និងរារាំងប្រជាជន មិនឲ្យទៅបោះឆ្នោតក្រោមរបស់ដែលហៅថាយុទ្ធនាការប្រាមដៃស្អាត ឬ ដេកផ្ទះឈ្នះឯង ការប្រកាសធ្វើពុករលួយនៅត្រង់នេះ ឬ នៅត្រង់នោះ ការឃោសនាបំភាន់សាធារណៈមតិដោយលើកយកទស្សនៈរបស់ពួក បរទេសមួយក្តាប់តូចដែលមាននិន្នាការប្រឆាំងដូចជា បុគ្គលខ្លះ ឬ អង្គការខ្លះ មកផ្សព្វផ្សាយ ហើយអ្នករាងកូតកុហកថា អន្តរជាតិកំពុង ដាក់ការកៀបសង្កត់លើកម្ពុជា ។ ឧបាយកលនេះត្រូវបរាជ័យ ពីព្រោះ ការបោះឆ្នោតនៅកម្ពុជាបានដំណើរការដោយជោគជ័យ ដោយមាន គណបក្សចំនួន ២០ បានចូលរួម មានប្រជាជនចំនួនជាង ៦.៩៤៦. ១៦៤ នាក់ ស្មើនឹង ៨២,៨៩% ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោត បានអញ្ជើញទៅបោះឆ្នោត ហើយក្នុងនោះមានប្រជាជនជិត ៥លាន នាក់ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។ មានអ្នកសង្កេត-

ការណ៍ជាតិ នៃសមាគមមិនមែនរដ្ឋាភិបាលប្រមាណជាង ៩ម៉ឺននាក់ និងអ្នកសង្កេតការណ៍អន្តរជាតិជាង ៥០០នាក់ បានចូលរួមសង្កេត តាមដាន បានពិនិត្យដំណើរការបោះឆ្នោតដោយម៉ត់ចត់ និងបាន វាយតម្លៃថា ដំណើរការបោះឆ្នោតមានភាពសេរី និងយុត្តិធម៌ និងមាន ប្រជាធិបតេយ្យពេញលេញ ។ ចំនួនអ្នកបោះឆ្នោតជាង ៨០% គឺបង្ហាញ ពីការសម្រេចចិត្តជ្រើសរើសប្រជាធិបតេយ្យរបស់ពលរដ្ឋ ។ «ពលរដ្ឋទៅ បោះឆ្នោតដោយរីករាយ» ហើយ «អាស៊ីគួរយកគំរូតាមកម្ពុជា» ពីដំណើរ ប្រព្រឹត្តិទៅនៃការបោះឆ្នោតនេះ ។

ប៉ុន្តែពួកបរទេស ដែលមាននិន្នាការប្រឆាំងបែរជាធ្វើមិនដឹងមិនឮ និងមិនគោរពការសម្រេចចិត្តរបស់ប្រជាជនកម្ពុជាហើយបានបដិសេធ- លទ្ធផលនៃការបោះឆ្នោត ដោយលើកឡើងនូវហេតុផល មិនត្រឹមត្រូវ និងផ្ទុយពីការពិត ។ ពួកគេបានបន្តគម្រោងដាក់ទណ្ឌកម្មលើរាជរដ្ឋាភិ- បាលកម្ពុជា ដែលទង្វើបែបនេះ គឺជាអំពើអយុត្តិធម៌ ជាការប្រមាថយ៉ាង អាក្រក់ទៅលើការសម្រេចចិត្តរបស់ប្រជាជនកម្ពុជាដ៏ច្រើនលើសលប់ បំផុត ដែលបានចូលរួមបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ជាបំណងប្រាថ្នាដ៏ធំបំផុតរបស់ប្រជាជនកម្ពុជា ហើយដែល ត្រូវបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។

រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងដឹកនាំប្រទេសឲ្យមានការរីកចម្រើន លើគ្រប់វិស័យ ដែលក្នុងនោះ ក៏បានខិតខំពង្រឹងការអនុវត្តលទ្ធិប្រជា- ធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងលើកកម្ពស់ការអនុវត្តគោលការណ៍- នីតិវិធី ស្របតាមរដ្ឋធម្មនុញ្ញយ៉ាងត្រឹមត្រូវ ។ ជាក់ស្តែងជោគជ័យនៃដំណើរ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណ្តូងទី៦នេះ គឺជាសារដែល បង្ហាញច្បាស់ថា ប្រជាជនកម្ពុជាភាគច្រើនលើសលប់ត្រូវការចាំបាច់ និងការពារជាចំនាត់ថ្នាក់សន្តិភាព ប្រជាធិបតេយ្យ ការអភិវឌ្ឍ រក្សា ការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ បូរណភាពទឹកដី ការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិឲ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត ។ ជោគជ័យនេះក៏ជាសារដ៏មានទម្ងន់បំផុតបញ្ជាក់ថា ប្រជាជនកម្ពុជា មិនត្រូវការពួកក្បត់ជាតិទេ មិនត្រូវការឱនក្បាល លក់ខ្លួនធ្វើជាអាយ៉ង ពួកបរទេសទេ ទោះជាពួកក្បត់ជាតិ និងពួកបរទេសដែលមាននិន្នាការ ប្រឆាំងខិតខំរិះរកគ្រប់ឧបាយកលដ៏ទុច្ចរិត ខ្មៅកខ្វក់ និងពិសពុល យ៉ាងណា ក៏ពួកនេះមិនអាចបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បានឡើយ ។ ពួកគេកំពុងទទួលរងបរាជ័យយ៉ាងដំណំបំផុតនៅក្នុង ឧបាយកលរបស់ខ្លួន ។ នៅក្នុងពិធីដង្ហែរកូនបិទយុទ្ធនាការឃោសនា បោះឆ្នោតនាថ្ងៃទី២៧ ខែកក្កដា សម្តេចតេជោ ហ៊ុន សែន បាន ថ្លែងបញ្ជាក់ច្បាស់ថា៖ «យើងបានអនុវត្តនូវវិធានការច្បាប់ដើម្បីកំចាត់ ពួកក្បត់ជាតិ ដែលមានការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយនាំប្រទេសទៅកាន់សង្គ្រាមវិញ ។ យើងប្តេជ្ញាថា ជាមួយនឹងការ រក្សានូវសន្តិភាព ទោះត្រូវបង់ថ្លៃណាក៏ដោយ តម្លៃអ្វីក៏យើងអាចបង់ បាន ប៉ុន្តែយើងមិនត្រូវបង់ថ្លៃដោយជីវិតមនុស្សនោះទេ ។ គេអាចមើល ឃើញបាន យើងផ្ដន្ទាទោសចំពោះអ្នកបានប្រព្រឹត្តិទុក្ខអំពើបំផ្លាញសន្តិ- សុខរបស់ជាតិ បំផ្លាញជាតិ ហើយប្រសិន បើយើងមិនបំផ្លាញចោល ពួកនេះដោយកណ្តាប់ដៃដែកនៃច្បាប់នោះទេ ប្រហែលជាពេលនេះ ម៉ោងនេះប្រទេសកម្ពុជាស្ថិតនៅក្នុងកាលៈទេសៈនៃសង្គ្រាមមួយដោយ ជាក់លាក់» ។



ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ប្រតិភូការពារ គ.ជ.ប
លេខ ១៤៥ គ.ជ.ប

ថ្ងៃទី ៣៣ ខែ កក្កដា ឆ្នាំ ២០១៨ សំណុំរឿង ៣០២
រាជធានីភ្នំពេញ ថ្ងៃទី ៣៣ ខែ កក្កដា ឆ្នាំ ២០១៨

សេចក្តីប្រកាសព័ត៌មាន លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨

គ.ជ.ប សូមបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា ដែលបានអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានចំនួន ៨២,៨៩% បន្ទាប់ពីស្រង់លទ្ធផលបឋមនៅគ្រប់ការិយាល័យទាំង ២២.៩៦៧។

ដូចការគ្រោងទុក គ.ជ.ប បានប្រកាសលទ្ធផលបឋមតាមវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា នៅម៉ោង៧ល្ងាច ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ និងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១០។ ជាលទ្ធផលបឋម គណបក្សនយោបាយចំនួន២០ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានទទួលសំឡេងឆ្នោតដូចខាងក្រោម ៖

ល.រ	ឈ្មោះគណបក្ស	សំឡេងទទួលបានសរុប	ភាគរយ %
1	គណបក្ស ខ្មែររួបរួមជាតិ	99,320	1.56%
2	គណបក្សមាគ្សកម្ពុជា	9,141	0.14%
3	គណបក្សពន្លឺថ្មី	13,540	0.21%
4	គណបក្សសញ្ញាភិក្ខុដ៏	45,322	0.71%
5	គណបក្ស ខ្មែររុក្ខា	21,900	0.34%
6	គណបក្សសំបុកឃ្លីសម្រាប់ប្រជាជនកម្ពុជា	55,912	0.88%
7	គណបក្សប្រជាជនកម្ពុជា	70,291	1.11%
8	គណបក្សសាធារណរដ្ឋប្រជាជនកម្ពុជា	8,757	0.14%
9	គណបក្សស្តីទេស	4,336	0.07%
10	គណបក្សសម្ព័ន្ធនៃអង្គប្រជាជនកម្ពុជា	308,292	4.86%
11	គណបក្សខ្មែរសាធារណរដ្ឋ	41,530	0.65%
12	គណបក្សខ្មែរឈរក្រ	55,404	0.87%
13	គណបក្សហ្នឹងស៊ីនប៊ិច	373,526	5.88%
14	គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច	23,260	0.37%
15	គណបក្សយុវជនកម្ពុជា	39,323	0.62%
16	គណបក្ស ធម្មាធិបតេយ្យ	29,121	0.46%
17	គណបក្ស ឆន្ទៈខ្មែរ	212,409	3.35%
18	គណបក្សជនជាតិដើមប្រជាជនកម្ពុជា	10,409	0.16%
19	គណបក្សខ្មែរកែម្រុះ	52,407	0.83%
20	គណបក្សប្រជាជនកម្ពុជា	4,875,189	76.78%
		6,349,389	



លេខកូដ	មណ្ឌលបោះឆ្នោត	ចំនួនសមាជិក ប្រឹក្សាភិបាល	ចំនួន ១.1107		ចំនួនអសៈ	ចំនួនគណបក្ស	ចំនួនសមាជិក	សន្លឹកឆ្នោត			អ្នកបោះឆ្នោត ភាគរយ	
			សរុប	ទទួលបាន				សរុប	ឈរឈ្មោះ	ក្នុងបញ្ជី		បានការ
1	សង្កាត់ស្រែចម្ការ	65	1,070	1,070	8		13	355,512	251,580	16,282	268,172	75.41
2	សង្កាត់ស្រែចម្ការ	102	1,855	1,855	8		15	565,044	404,728	32,516	437,244	77.36
3	សង្កាត់ស្រែចម្ការ	109	1,859	1,859	10		19	578,550	418,096	51,793	469,889	81.50
4	សង្កាត់ស្រែចម្ការ	70	790	790	4		14	310,954	255,226	16,419	271,645	87.36
5	សង្កាត់ស្រែចម្ការ	87	1,482	1,482	6		18	503,493	424,446	26,367	450,815	89.54
6	សង្កាត់ស្រែចម្ការ	81	1,104	1,104	6		17	384,759	290,806	21,184	311,990	81.09
7	សង្កាត់ស្រែចម្ការ	93	998	998	6		16	365,458	284,630	26,796	311,426	85.22
8	សង្កាត់ស្រែចម្ការ	127	1,734	1,734	11		17	732,572	560,243	71,716	631,959	86.27
9	សង្កាត់ស្រែចម្ការ	29	182	182	1		9	64,647	49,722	3,005	52,727	81.56
10	សង្កាត់ស្រែចម្ការ	47	555	555	3		13	188,803	144,525	10,534	155,059	81.69
11	សង្កាត់ស្រែចម្ការ	21	127	127	1		10	40,604	31,807	1,748	33,555	82.64
12	សង្កាត់ស្រែចម្ការ	105	2,138	2,138	12		19	666,347	569,027	100,611	669,636	79.60
13	សង្កាត់ស្រែចម្ការ	51	332	332	1		12	123,636	97,171	5,782	102,953	83.27
14	សង្កាត់ស្រែចម្ការ	116	1,827	1,827	11		15	661,042	488,971	52,804	541,775	81.86
15	សង្កាត់ស្រែចម្ការ	49	707	707	4		13	256,145	213,177	9,407	222,584	86.90
16	សង្កាត់ស្រែចម្ការ	50	275	275	1		11	95,381	74,482	4,142	79,624	82.43
17	សង្កាត់ស្រែចម្ការ	100	1,473	1,473	6		18	535,521	391,554	30,264	421,818	78.77
18	សង្កាត់ស្រែចម្ការ	28	298	298	3		14	124,072	95,708	7,553	103,261	83.25
19	សង្កាត់ស្រែចម្ការ	34	227	227	1		10	77,987	61,266	2,908	64,174	82.29
20	សង្កាត់ស្រែចម្ការ	80	926	926	5		14	352,061	283,930	21,719	305,649	86.82
21	សង្កាត់ស្រែចម្ការ	100	1,545	1,545	8		18	585,564	464,043	46,379	510,422	87.17
22	សង្កាត់ស្រែចម្ការ	5	67	67	1		9	24,377	21,266	824	22,190	91.03
23	សង្កាត់ស្រែចម្ការ	8	118	118	1		11	38,151	28,242	1,980	30,222	79.22
24	សង្កាត់ស្រែចម្ការ	24	383	383	1		11	123,037	94,106	5,001	99,107	80.55
25	សង្កាត់ស្រែចម្ការ	64	1,295	1,295	8		13	427,408	330,335	28,831	359,266	84.06
			1,646	22,967	22,967	125		8,380,217	6,349,389	596,775	6,946,164	82.89
			នៅសល់=		០ ការី							

លទ្ធផលបឋមនេះ គ្រាន់តែជាព័ត៌មានដែលពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោតប៉ុណ្ណោះ។

សូមជម្រាបជូនថា ទម្រង់១១០២ ដែលស្រង់លទ្ធផលនៃការបោះឆ្នោតនៅតាមការិយាល័យនីមួយៗនៃការិយាល័យបោះឆ្នោតទាំងអស់ចំនួន ២២.៩៦៧ បានបង្ហាញដោយនៅលើគេហទំព័រ គ.ជ.ប www.necselect.org.kh។

ដំណាក់កាលបន្ត ប្រសិនបើគ្មានបណ្តឹង ៖

- គ.ជ.ប គ្រោងនឹងប្រកាសលទ្ធផលបណ្តោះអាសន្ននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ អំពីសំឡេងឆ្នោតដែលគណបក្សនីមួយៗទទួលបាន ព្រមទាំងសំឡេងឆ្នោតបានការ និងមិនបានការ។
- ក្នុងករណីគ្មានបណ្តឹងនឹងលទ្ធផលបណ្តោះអាសន្ននេះទេ គ.ជ.ប គ្រោងនឹងប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។ លទ្ធផលផ្លូវការដែលនឹងត្រូវប្រកាសរួមមាន សំឡេងឆ្នោត និងចំនួនអាសនៈដែលគណបក្សនយោបាយនីមួយៗទទួលបាន រួមទាំងឈ្មោះបេក្ខជនជាប់ឆ្នោត។

សម្រាប់ពេលនេះ រាល់ព័ត៌មានដែលបានផ្សព្វផ្សាយ និងដែលមិនចេញពីប្រភព គ.ជ.ប មិនមែនជាព័ត៌មានផ្លូវការទេ និងសូមមេត្តាជ្រាបជាព័ត៌មាន។

ចំពោះព័ត៌មានពិស្តារ សូមទាក់ទង!

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប	ឯកឧត្តម ឌីម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប
Tel: (855)12 959 666	Tel: (855)12 518 485
Email : hangputhea@gmail.com	Email : sovannaromhy@yahoo.fr



សកម្មភាពយុទ្ធនាការយោធនាបស់គណបក្សប្រជាជនកម្ពុជា និងការបោះឆ្នោត
ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៦ (ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨)





សម្តេចតេជោ ហ៊ុន សែន ៖ ត្រួតពិនិត្យដោះស្រាយបញ្ហាជូនប្រជាជន ឲ្យល្អជាងមុន ទូលាយជាងមុន និងទទួលបានប្រយោជន៍ជាងមុន



សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ ម៉ឺននាក់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ
(ថ្ងៃទី២ ខែ សីហា ឆ្នាំ២០១៨)

ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីមកពីតាមរោងចក្រ សហគ្រាសនានា នៅរោងចក្រតំបន់ល្អ៥ ក្នុងសង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ កម្មករ កម្មការិនីដែលបានជួបសំណេះសំណាលជាមួយ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ មានចំនួន ១៤,៦៩៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានទៅបោះឆ្នោតជូនឲ្យគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ កាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ កន្លងមកនេះ។ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍព្រះសន្តិភាពសម្រាប់យើងទាំងអស់គ្នា ហើយទាំងអស់គ្នាសម្រាប់សន្តិភាព។ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបោះឆ្នោតថា៖ ១-ប្រជាពលរដ្ឋដែលបានទៅបោះឆ្នោត គឺបានបង្ហាញពីការចូលរួមក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ ពិតប្រាកដនៅកម្ពុជា ២- បងប្អូនប្រជាពលរដ្ឋបានទៅបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា មានតម្លៃស្មើនឹងការចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការចេញទៅបោះឆ្នោតដ៏ច្រើនសន្ធឹកសន្ធាប់របស់ប្រជាពលរដ្ឋ គឺជាបរាជ័យនៃយុទ្ធនាការ «ដេកផ្ទះឈ្នះស្អាត» ហើយបានបង្ហាញថា ប្រជាពលរដ្ឋខ្មែរស្រឡាញ់ប្រជាធិបតេយ្យ។ យុទ្ធនាការ «ដេកផ្ទះឈ្នះស្អាត» របស់ក្រុម

អតីតគណបក្សសង្គ្រោះជាតិ គឺជាភាពល្ងង់ខ្លៅមួយ កុំថាឡើយទៅដឹកនាំជាតិ ដឹកនាំបក្សនយោបាយមួយក៏មិនជោគជ័យដែរ ។ ការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋរហូតដល់ ៨២.៨៩% គឺជាការបញ្ចេញសិទ្ធិរបស់ប្រជាពលរដ្ឋ មិនមែនជាការបង្ខិតបង្ខំណាមួយនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានសុំអង្វរកដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី កុំមានការរើសអើងរវាងអ្នកទៅបោះឆ្នោត និងអ្នកមិនបានទៅបោះឆ្នោត ហើយបន្តខន្តី និងយោគយល់ឲ្យគ្នា។ សម្តេចតេជោក៏សុំឲ្យអ្នកមិនបានទៅបោះឆ្នោតកុំចោទថា អ្នកទៅបោះឆ្នោតជាជនបរទេស។

ដើម្បីជំរុញការអនុវត្តការងារឲ្យមានប្រសិទ្ធភាព សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវអនុសាសន៍សំខាន់ៗ១០ ចំណុចដូចខាងក្រោម ៖ ១-ត្រូវអនុវត្តប្រាក់ខែអប្បបរមា ១៧០ ដុល្លារចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ បើក្រុមហ៊ុនបើកជូនកម្មករលើសនេះគឺរឹតតែល្អប្រសើរ ២-ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីរពេទ្យរដ្ឋចំពោះការពិនិត្យសុខភាព និងការព្យាបាលកម្មករ កម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំក៏ត្រូវបានអនុវត្តដូចគ្នា ជាពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើឲ្យបានម៉ត់ចត់ ៣-ត្រូវអនុវត្តចំពោះស្ត្រីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាកពីការងាររយៈពេល៣ខែ ហើយទទួលបានប្រាក់ខែ១២០% (៥០% ចេញដោយក្រុមហ៊ុន និង៧០%ដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឲ្យបានដិតដល់ ចំពោះការអនុវត្តសកម្មភាពនេះ ៤-ត្រូវអនុវត្តចំពោះកម្មការិនីសម្រាលបានកូន(មួយ)គឺទទួល

ថវិកា ៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ បើសម្រាលបានកូនភ្លោះ (ពីរ) ទទួលបានថវិកា៨០ម៉ឺនរៀល បើសម្រាលបានកូន(បី)ទទួលបានថវិកា១លាន ២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភចំនួន ៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានជម្រាបជូនដំណឹងថា នៅពេលដំឡើងខាងមុខនេះ ចំពោះកូនក្មួយកម្មការិនីត្រីក្របំផុតនោះ គឺនឹងទទួលបាននូវប្រាក់ឧបត្ថម្ភប្រមាណ ៧៦០០០០រ (១៩០ដុល្លារ) ៥-ត្រូវអនុវត្តចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករ កម្មការិនី មិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស១០០% ៦-អនុវត្តតាមដានមើលបញ្ហាទឹក ភ្លើង គឺត្រូវខិតខំបន្តទឹកភ្លើងដល់ផ្ទះរបស់កម្មករយើងដែលនៅឆ្ងាយដែលមិនទាន់ទៅដល់ឲ្យបានគ្រប់គ្រាន់ និងតម្លៃផ្ទះជួលដល់កម្មករ កម្មការិនី កុំឲ្យមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ ៧-ប្រាក់សោធន និវត្តន៍ចាប់ពីឆ្នាំ ២០១៩ ទៅក្នុងកម្មករ និងទទួលបានប្រាក់ចូលនិវត្តន៍ (ប្រាក់រំលែក) ដូច្នេះក្នុងរយៈពេល ១ឆ្នាំ(២០១៨) ត្រូវត្រៀមរៀបចំឲ្យហើយដើម្បីឲ្យដំណើរការបានល្អនៅក្នុងឆ្នាំ ២០១៩ នូវរបបសោធននិវត្តន៍នេះ ៨-ចូលរួមបន្ថយកម្រិតទុកដាក់ និងដោះស្រាយបញ្ហាផ្សេងៗ ដែលបងប្អូនពលករទៅក្រៅប្រទេសជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្ទៃក្នុងនានា និងដើម្បីទទួលបាននូវលក្ខខណ្ឌការងារល្អប្រសើរ ៩-ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗឲ្យបានជិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈមនានាចំពោះកម្មករនៅពេលដែលម្ចាស់រោងចក្រត់ចោល ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ប្រាក់ឈ្នួលជាបន្ទាន់ដល់កម្មករ ដែលបានធ្វើការក្នុងពេលដែលថៅកែរោងចក្របានត់ចោល ហើយត្រូវបន្តដោះស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយរកការងារធ្វើដល់កម្មករ កម្មការិនីឲ្យបានឆាប់បំផុត ។ ក្នុងឱកាសនេះ **សម្តេចតេជោ ហ៊ុន សែន** បានអំពាវនាវឲ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខសុវត្ថិភាពកម្មករក្នុងពេលធ្វើដំណើរតាមរថយន្តម៉ៅការដឹកកម្មករ។ រថយន្តស៊ីឈ្នួលដឹកកម្មករទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធានាដល់សុវត្ថិភាពកម្មកររួមដំណើរក្នុងពេលបើកបរ និងទី១០-ត្រូវបន្តដោះស្រាយជួយពលករដែលកំពុងធ្វើការនៅក្រៅប្រទេសធ្វើយ៉ាងណាឲ្យកម្មករធ្វើការបានស្របច្បាប់។ សូមបងប្អូនកុំយល់ច្រឡំឬគិតថាខុស ក្នុងពេលដែលបងប្អូនកូនក្មួយទៅធ្វើការនៅប្រទេសគេ។ សូមប្រទេសថៃក៏គេបញ្ជូនកម្មករទៅធ្វើការ នៅបរទេសដូចជានៅប្រទេសកូរ៉េ ជប៉ុន រីឯប្រទេសហ្វីលីពីនក៏បានបញ្ជូនពលរដ្ឋទៅធ្វើការនៅបរទេសដែរ។ ពលរដ្ឋគេបាននាំមកវិញនូវប្រាក់ចំណូលជាច្រើនសម្រាប់ប្រទេសគេ គឺមិនមែនជាការខ្មាសអៀនឬអាក្រក់អ្វីទេ។

បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងបានខិតខំស្វែងរកទីផ្សារការងារក្រៅប្រទេសផងដែរដូចជាកូរ៉េជប៉ុននិងប្រទេសមជ្ឈិមបូព៌ាដូចជា ប្រទេសអារ៉ាប់ជាដើម ដើម្បីផ្តល់ការងារដល់បងប្អូនខ្មែរឥស្លាមបានទៅធ្វើការនៅទីនោះ។ កន្លងមករាជរដ្ឋាភិបាលក៏បានជួយដោះស្រាយនាំយកកម្មករមកកាន់ប្រទេសវិញ ចំពោះបងប្អូនកម្មករមួយចំនួនដែលចាញ់បោកមេឲ្យលំនៅធ្វើការងារដោយខុសច្បាប់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា តាមការគ្រោងទុករដ្ឋសភាអាណត្តិថ្មីនឹងបើកសម័យប្រជុំនៅថ្ងៃទី១៩ ខែកញ្ញា ហើយរាជរដ្ឋាភិបាលអាណត្តិថ្មីនឹងបង្កើតនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នេះ។ បើប្រទេសម៉ាឡេស៊ី និងជប៉ុន ក្រោយពេលប្រកាសលទ្ធផលភ្លាម គឺបង្កើតរាជរដ្ឋាភិបាលភ្លាមតែម្តង។ ប៉ុន្តែសម្រាប់កម្ពុជាត្រូវពន្យាររហូតដល់ខែកញ្ញា ព្រោះទុកលទ្ធភាពឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោះស្រាយនូវបញ្ហាលើពាក្យបណ្តឹងមួយចំនួនរបស់គណបក្សនយោបាយ។ **សម្តេចតេជោ ហ៊ុន សែន** បានថ្លែងថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមានតម្លៃស្មើនឹងការរក្សាសុខសន្តិភាព និងការអភិវឌ្ឍ។ កម្លាំងដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាស្នូលការពារសន្តិភាព ការអភិវឌ្ឍ និងឯករាជ្យភាពរបស់កម្ពុជា។ ការបោះឆ្នោតឆ្នាំ២០១៨ និងឆ្នាំ២០១៣ ខុសគ្នាឆ្ងាយណាស់។ ខុសគ្នាត្រង់ឆ្នាំ២០១៣ ពោរពេញដោយភាពច្របូកច្របល់ និងការភិតភ័យសម្រាប់ប្រជាពលរដ្ឋ ដែលខុសឆ្ងាយពីការបោះឆ្នោតឆ្នាំ២០១៨ មានសភាពស្ងប់ស្ងាត់ និងសុខសុវត្ថិភាពល្អប្រសើរ។ សម្តេចតេជោថ្លែងឲ្យដឹងថា ចំណូលពន្ធដារក្នុងអំឡុងពេលរៀបចំការបោះឆ្នោតនៅឆ្នាំនេះមិនមានការថយចុះនោះទេ ដែលចំណូលនេះបានមកពីការរក្សាបាននូវសន្ទុះជួញដូរអចលនទ្រព្យមានដូចជាដី និងផ្ទះមិនមានការធ្លាក់ថ្លៃដូចការបោះឆ្នោតនៅអាណត្តិមុនៗនោះទេ ។ **សម្តេចតេជោ ហ៊ុន សែន** បានឲ្យដឹងទៀតថា សំណុំរឿងទណ្ឌិតសម រង្ស៊ី ចោទប្រកាន់ភរិយា និងកូនរបស់សម្តេចជាជនជាតិយួនជាកូនរបស់យួននោះ គឺមិនបញ្ចប់នោះឡើយ ហើយសម្តេចក៏មិនលើកលែងឲ្យដែរ។

ជាចុងក្រោយ**សម្តេចតេជោ ហ៊ុន សែន** បានបន្តអំពាវនាវដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ មិនត្រូវធ្វើជាចៅហ្វាយនាយរបស់ប្រជាជនទេ ដើម្បីតបស្នងសងគុណចំពោះការគាំទ្ររបស់ប្រជាពលរដ្ឋ។ សមាជិក សមាជិកា គណបក្សត្រូវចុះទៅកាន់មូលដ្ឋានបម្រើ និងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ហើយធ្វើឲ្យល្អជាងមុន និងទូលាយជាងមុន ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានប្រយោជន៍ជាងមុន ។

សម្តេចតេជោ ហ៊ុន សែន ៖ ត្រូវបន្តប្រឹងប្រែងពង្រីកកាតព្វកិច្ច នៃស្នាដៃបុព្វបុរសខ្មែរនៅកាន់ពិភពលោកឲ្យកាន់តែខ្លាំង



សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមអបអរសាទរខួបនៃការដាក់បញ្ចូលប្រាសាទ ព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នេះ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន** បានអញ្ជើញចូលរួមអបអរសាទរខួប១០ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទ ព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០១៨) និងខួប១ឆ្នាំនៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០១៨) ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីរាជការ អង្គទូត កងកម្លាំង ប្រដាប់អាវុធ សិស្សនិស្សិត និងប្រជាពលរដ្ឋរាប់ពាន់នាក់ផងដែរ។ នៅក្នុងពិធីនេះ គឺមានការសម្តែងសិល្បៈជាច្រើនប្រភេទផងដែរដូចជា របាំបុរាណ ចម្រៀងពង្សសាវតារខ្មែរ ចម្រៀងបុរាណ សម័យ និងសិល្បៈខ្មែរជាច្រើនទៀត។

សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវការរីករាយអបអរសាទរសារជាថ្មីចំពោះខួបនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ **សម្តេចតេជោ** បានមានប្រសាសន៍ថា ទម្រង់កម្ពុជាបានដាក់បញ្ចូលប្រាសាទទាំងពីរនេះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ គឺជាជំនាញរបស់ខ្មែរ បានខិតខំប្រឹងប្រែងក្នុងកិច្ចការងារជាច្រើនដូចជាការរៀបចំឯកសារ រួមនិងបែបបទជាច្រើនទៀតបំពេញតាមលក្ខខណ្ឌរបស់អង្គការយូណេស្កូ (UNESCO) ។ ជាពិសេសសម្តេចមិនភ្លេចនូវការថ្លែងអំណរគុណចំពោះ **សម្តេចវិបុលបញ្ញា សុខ អាន** និងលោកជំទាវ **ភឿង សក្កណា** រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបានខិតខំប្រឹងប្រែងក្នុងការធ្វើបទបង្ហាញ និងអះអាងនៅចំពោះមុខគណៈកម្មការបេតិកភណ្ឌពិភពលោក រហូតសម្រេច

បានជោគជ័យ ។ **សម្តេចតេជោ**បានថ្លែងអំណរព្រះគុណនឹងបានដឹងគុណចំពោះអតីតព្រះមហាក្សត្រខ្មែរ ដែលបានកសាងប្រាង្គប្រាសាទជាច្រើនទុកសំរាប់កូនខ្មែរគ្រប់ៗជំនាន់ និងអរព្រះគុណដល់ **សម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ** ដែលព្រះអង្គបានតាំងក្តីនូវតុលាការអន្តរជាតិទីក្រុងឡាអេ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ទទួលបានមកវិញនូវប្រាសាទព្រះវិហារខ្មែរពីប្រទេសថៃ។ ទន្ទឹមនឹងនោះដែរ **សម្តេចតេជោ** បានអរព្រះគុណចំពោះ **សម្តេចព្រះ នរោត្តម សីហមុនី** ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះវប្បធម៌ជាតិខ្មែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានអរគុណចំពោះជនរួមជាតិដែលបានគាំទ្រនូវនយោបាយរបស់រាជរដ្ឋាភិបាលរយៈពេលកន្លងទៅ ជាពិសេសនៅក្នុងវិស័យវប្បធម៌ នៅពេលដែលប្រាសាទព្រះវិហារប្រាសាទសំបូរព្រៃគុកត្រូវបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ ប្រជាជន ព្រះសង្ឃ ប្រជាពលរដ្ឋ ទាំងប្រុស ទាំងស្រី ទាំងចាស់ ទាំងក្មេង បានរួមគ្នាវាយប៉ោត វាយសួរ វាយគង វាយឃ្លោះ ដើម្បីអបអរសាទរទទួលនូវកិត្តិយសរបស់ប្រទេសជាតិ។ **សម្តេចតេជោ**បន្តថាមិនមានជោគជ័យណាមួយ ដែលកើតចេញដោយខ្លះការគាំទ្រនោះទេ ។ ការគាំទ្ររបស់ប្រជាជននេះហើយ គឺជាខ្សឹបខ្សួនការពារវប្បធម៌ជាតិហើយបន្ទាប់មកខ្សឹបខ្សួនការពារជាតិមួយក៏ត្រូវកើតឡើងបន្ទាប់ពីព្រឹត្តិការណ៍ ១៥ កក្កដា ឆ្នាំ ២០០៨ ។ **សម្តេចតេជោ**បន្តអំពាវនាវឲ្យប្រជាពលរដ្ឋបន្តការគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាលទៅលើការអភិរក្សនៃប្រាង្គប្រាសាទនានា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា៖ “ថ្ងៃនេះ ថ្ងៃ ១៥ កក្កដា ឆ្នាំ ២០១៨ ហើយកាលពី ១០ ឆ្នាំមុនថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំលំបាកជាងគេនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តមួយ។ខ្ញុំសុំអភ័យ-



សម្តេចតេជោ ហ៊ុន សែន ៖ ការដាក់បញ្ចូលប្រាសាទ ព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺដើម្បីរក្សាឲ្យបាននូវទ្រព្យសម្បត្តិរបស់កម្ពុជាដែលបន្សល់ទុកដោយជូនតា

ទោសជាមួយសមភាគីថៃ ដែលខ្ញុំមិនគួររំលឹក ។ ក៏ប៉ុន្តែយើងមិនអាចមើលរំលងបញ្ហានេះព្រោះជាបទពិសោធន៍ដែលយើងត្រូវចងចាំទាំងអស់គ្នាហើយយើងត្រូវខិតខំរួមគ្នា ដើម្បីបង្កើតឡើងនូវខ្សែព្រំដែនរបស់យើង ឲ្យទៅជាខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ។ ខ្ញុំអាចនិយាយបានថា ១០ ឆ្នាំមុននេះ គឺជារយៈពេល និងពេលវេលាដែលខ្ញុំលំបាកបំផុតនៅក្នុងជីវិតនយោបាយរបស់ខ្ញុំ នៅត្រង់ថានៅពេលដែលកងទ័ពថៃបានចូលមកក្នុងវត្តកែវសិក្ខាគិរីស្វារៈ នៅក្នុងតំបន់ប្រាសាទព្រះវិហារពេលនោះយើងកំពុងស្ថិតនៅក្នុងយុទ្ធនាការបោះឆ្នោត... ។ សម្តេចបានដាក់ចេញនូវលទ្ធភាព៣ ដើម្បីកម្រិតនៃការដោះស្រាយបញ្ហានេះ គឺលទ្ធភាពទី ១-កម្រិតនៅទ្រឹងស្ថានភាពក្នុងវត្តកែវសិក្ខាគិរីស្វារៈមិនឲ្យមានការផ្ទុះអាវុធទាំងអស់ លទ្ធភាពទី២-ត្រៀមបម្រុងនូវលទ្ធភាពដែលអាចកើត ឡើងផងដែរថាអាវុធនឹងអាចផ្ទុះនៅតំបន់មួយចំនួននៅក្បែរខាងនោះ ដូច្នេះការបោះឆ្នោតនឹងត្រូវចាប់បង្ខំបិទនូវការិយាល័យបោះឆ្នោតមួយចំនួននៅពេលនោះ និងលទ្ធភាពទី៣-គឺជាលទ្ធភាពដែលសង្គ្រាម ផ្ទុះនៅទូទាំងព្រំដែនទាំងមូលតែម្តង ។ លទ្ធភាពបែបនេះត្រូវលុបចោលការបោះឆ្នោតសិន ។ ទីចុងបំផុតដោយសារតែការថ្នាក់ថ្នមសភាពការណ៍ យើងបានទទួលត្រឡប់មកវិញនូវការរក្សាបាននូវការមិនពង្រីកជម្លោះ ហើយកាត់បន្ថយនូវជម្លោះនេះឲ្យនៅទ្រឹងមួយកន្លែង ហើយយើងដំណើរការបោះឆ្នោតបានដោយត្រឹមត្រូវនិងយុត្តិធម៌។ សម្តេចតេជោបានបន្តថាវិធានការបីយ៉ាងត្រូវប្រើប្រាស់គ្នា និងរំលត់នូវសភាពការណ៍នេះហើយដែលនាំមកនៅទំនាក់ទំនងល្អរហូតមកដល់សព្វថ្ងៃនេះរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ ជាមួយគ្នានោះយើងក៏បានប្រើប្រាស់នូវយន្តការ៣ គឺទី១-យន្តការនៅនឹងកន្លែងកងទ័ពត្រូវឈរជើងរឹងមាំ ដើម្បីការពារនូវអធិបតេយ្យភាពរបស់ជាតិ។ ទី២-យន្តការប្រើប្រាស់ការទូតគោរពរក្សាប្រតិបត្តិសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីស្វែងរកនៅដំណោះស្រាយខាងផ្នែកនយោបាយតាមរយៈការទូត និងទី៣-តាមរយៈយន្តការ

តុលាការអន្តរជាតិទីក្រុងឡាអេ បកស្រាយសាលក្រមឆ្នាំ១៩៦២ ឡើងវិញ ។ ដោយសារការដោះស្រាយតាមរបៀបនេះហើយបានជាយើងខិតខំបញ្ចៀសនូវការជម្លោះប្រដាប់អាវុធហើយនាំយកនូវតំបន់នោះជាតំបន់ឥតកងទ័ព ដែលងាយស្រួលដើម្បីជៀសវាងនូវការប៉ះទង្គិច ហើយវាប៉ះពាល់ទៅដល់ប្រាសាទរបស់យើងថែមទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់សារជាថ្មីថា កម្ពុជាដែលបានសម្រេចដាក់ប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីរក្សាឲ្យបាននូវទ្រព្យសម្បត្តិរបស់កម្ពុជាដែលបន្សល់ទុកដោយជូនតា ដល់មនុស្សជាតិទាំងឡាយ មិនអនុញ្ញាតឲ្យនរណាមកឈ្លានពានយកទឹកដីកម្ពុជា សូម្បីតែមួយមីល្លីម៉ែត្រ នោះឡើយ។ ពិធីអបអរសាទរថ្ងៃនេះ គឺជាការរំលឹក និងដឹងគុណដល់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកស្នាដៃដ៏មហាស្មារតីសម្រាប់ជាតិខ្មែរ។ មួយវិញទៀតជាការបង្ហាញឲ្យឃើញថាថ្នាក់ដឹកនាំនិងកុលបុត្រកុលធីតាខ្មែរនាសម័យបច្ចុប្បន្នមិនបានប្រព្រឹត្តឲ្យខូចចំពោះស្នាដៃបុព្វបុរសខ្មែរនោះឡើយ ហើយបន្តប្រឹងប្រែងពង្រីកភាពល្បាញល្បីនៃស្នាដៃបុព្វបុរសខ្មែរទៅកាន់ពិភពលោកឲ្យកាន់តែខ្លួនខ្លាចថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរ អំពីយុទ្ធសាស្ត្រដឹកនាំប្រទេសជាតិលើយុទ្ធសាស្ត្រអាទិភាពសំខាន់២ ដែលនាំសេចក្តីសុខដល់កម្ពុជាផង និងប្រទេសជិតខាងផងគឺ ទី១ ប្រែក្លាយតំបន់សមរភូមិក្តៅអោយទៅជាកន្លែងដែលមានសន្តិភាព និងការអភិវឌ្ឍ និងទី២ ប្រែក្លាយតំបន់ព្រំដែននៃប្រទេសជិតខាងទៅជាកន្លែងដែលមានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាការពារប្រាង្គប្រាសាទទាំងអស់ ដែលត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមទាំងសម្បត្តិវប្បធម៌ផ្សេងៗរបស់ប្រទេសជាតិជាច្រើនទៀត ។

សម្តេចពញាចក្រី ហេង សំរិន ៖ មន្ត្រីទាំងអស់ត្រូវផ្លាស់ប្តូរឥរិយាបថ លុបបំបាត់ភាពក្រអឺតក្រនម ធ្វើជាអ្នកបម្រើពលរដ្ឋដោយស្មោះត្រង់



សម្តេចព្រះហែង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល ជាមួយមន្ត្រី គណបក្សប្រជាជនកម្ពុជា នៅស្រុកអូររាំងឌី

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីគណបក្ស ប្រជាជនកម្ពុជា នៅស្រុកអូររាំងឌី ខេត្តត្បូងឃ្មុំ។

ថ្ងៃក្នុងឱកាសនោះ សម្តេចព្រះហែង សំរិន បានរំលឹកដល់មន្ត្រីគណបក្សនៅមូលដ្ឋាន ត្រូវលើកកម្ពស់មនសិការ ស្នេហាជាតិខ្ពស់ គោរពស្រឡាញ់ប្រជាជន ដោយមិនរើសអើង និងបម្រើប្រជាជន ដោយស្មោះត្រង់ឥតលក្ខខណ្ឌ ត្រូវពង្រឹងសាមគ្គីភាពក្នុងគណបក្ស បន្តសកម្មភាពចិញ្ចឹមចលនាចុះជួយមូលដ្ឋានឲ្យបានខ្លាំងក្លា ខិតខំពង្រឹង គុណភាព និងពង្រីកបរិមាណសមាជិកគណបក្សតាមគោលការណ៍រក្សាចាស់ បង្កើតថ្មី និងសមាជិកមួយរូប ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសំឡេង។

សម្តេចព្រះហែង សំរិន បានជំរុញមន្ត្រីគណបក្សគ្រប់ថ្នាក់ ត្រូវផ្លាស់ប្តូរឥរិយាបថរបស់ខ្លួនលុបបំបាត់ភាពក្រអឺតក្រនម ភាពជានាមិននិយម ទៅជាមន្ត្រីបម្រើប្រជាពលរដ្ឋដោយសាមញ្ញ ដាក់ខ្លួនឲ្យទាបជាមួយប្រជាពលរដ្ឋអ្វីដែលប៉ះទង្គិចផលប្រយោជន៍របស់ប្រជាពលរដ្ឋត្រូវជៀសវាងជាដាច់ខាត។

ដោយឡែកនៅថ្ងៃ១៥ កក្កដា សម្តេចព្រះហែង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាបានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីបក្សតាមបណ្តាឃុំនានា ក្នុងស្រុកកំបាយមារ ខេត្តព្រៃវែង និងស្រុកពញាត្រែក ខេត្តត្បូងឃ្មុំ ចំពេលដែលយុទ្ធនាការយោសនាករកំពុងឆ្លាក់កំពុងតែដំណើរការយ៉ាងរលូន។ សម្តេចព្រះហែងបានអំពាវនាវដល់ពលរដ្ឋ ដែលមានឈ្មោះបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃ អាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨។

សម្តេចព្រះហែង សំរិន មានប្រសាសន៍ថា ក្នុងរយៈពេលនៃយុទ្ធនាការនេះជាទូទៅយើងសង្កេតឃើញថា បានប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ និងគ្មានបញ្ហាអ្វីទាំងអស់ ដោយបណ្តា



គណបក្សនយោបាយ ជាពិសេសគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សចាស់ទុំបានយល់ និងគោរពតាមគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតយ៉ាងត្រឹមត្រូវ។

សម្តេចព្រះហែងបានគូសបញ្ជាក់ថា តាមការកំណត់របស់ គ.ជ.ប យុទ្ធនាការយោសនាករកំពុងឆ្លាក់ កំពុងសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នេះ មានរយៈពេល ២១ថ្ងៃ ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ដោយនៅថ្ងៃទី២៧ ខែកក្កដា ដែលជាថ្ងៃបិទបញ្ចប់យុទ្ធនាការនេះ គណបក្សប្រជាជនកម្ពុជា នឹងរៀបចំពិធីជួបជុំដ៏ធំមួយ ដោយមានការចូលរួមពីមន្ត្រី និងសមាជិក សមាជិកាគណបក្សយ៉ាងច្រើនកុះករ ដើម្បីបង្ហាញថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមួយដ៏ធំ និងមានលទ្ធភាពក្នុងការដណ្តើមជ័យជំនះក្នុងការបោះឆ្នោតនេះ។

ជាមួយគ្នានេះ សម្តេចព្រះហែងប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមយ៉ាងសស្រាក់សស្រាវរបស់មន្ត្រី សមាជិក សមាជិកាគណបក្សក៏ដូចជា បងប្អូនប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅក្នុងការធ្វើសកម្មភាពយោសនាកររយៈពេលកន្លងទៅនេះ។

សម្តេចក្រឡាហោម ស ខេង ៖ ការផ្លាស់ប្តូរបបបទយោបាយ និងមេដឹកនាំ ដោយមិនបោះឆ្នោត គឺជាជម្រើសអាក្រក់បំផុត



សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញចុះយោសនាបោះឆ្នោតតាមបណ្តាស្រុកចំនួន៦ ក្នុងខេត្តព្រៃវែង

សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រៃវែង-បាត់ដំបង បានលើកឡើងពីបទពិសោធន៍ប្រវត្តិសាស្ត្រដែលកម្ពុជាបានឆ្លងកាត់តាំងពីទសវត្សរ៍ទី៥០ ចំពោះការផ្លាស់ប្តូរបបបទយោបាយ និងមេដឹកនាំ ដែលមិនបានធ្វើការបោះឆ្នោត តែបែរជាប្រើកម្លាំង វាយដណ្តើមអំណាចជាជម្រើសអាក្រក់បំផុត ដែលនាំឲ្យជាតិអន្តរាយ។

សម្តេចក្រឡាហោម ស ខេង បានថ្លែងនៅក្នុងខណៈដែលសម្តេចបានអញ្ជើញចុះយោសនាបោះឆ្នោតតាមបណ្តាស្រុកចំនួន៦ ក្នុងខេត្តព្រៃវែង នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នេះ។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ៖ "តាមបទពិសោធន៍ប្រវត្តិសាស្ត្រតាំងពីឆ្នាំ ១៩៥៣ ក្រោយពេលដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារាំងមក មិនយូរប៉ុន្មានការផ្លាស់ប្តូរបបបទយោបាយ ផ្លាស់ប្តូរមេដឹកនាំ គឺភាគច្រើនមិនសូវបានសុខទេ ដោយសារតែការផ្លាស់ប្តូរនោះមិនធ្វើតាមរយៈការបោះឆ្នោត ប៉ុន្តែធ្វើតាមរយៈការប្រើប្រាស់កម្លាំងវាយដណ្តើមកាន់កាប់ ដែលនេះជាជម្រើសអាក្រក់បំផុត ហើយយើងមិនត្រូវឲ្យមានតទៅទៀតទេ" ។

សម្តេចក្រឡាហោមបានមានប្រសាសន៍បន្ថែមថា៖ "នាំគ្នាបង្កើតកម្លាំងទ័ព រួចទៅវាយដណ្តើមអំណាចចុងក្រោយទាំងប្រជាជន ទាំងប្រទេសជាតិ ហើយអ្នកកាន់អំណាចខ្លួនឯងក៏បរាជ័យដែរ អត់បានសុខទេ។ យើងអត់បានអភិវឌ្ឍន៍ អត់បានកសាងប្រទេស នាំគ្នាវល់តែកសាងកម្លាំងទ័ព កម្លាំងផ្សេងៗហូរហែបានលុយកាក់ តិចតួច នាំគ្នាទិញគ្រាប់កាំភ្លើងទុកសម្រាប់តែបាញ់គ្នាឯង។ ដោយ

សារប្រវត្តិសាស្ត្របែបនេះ បានជាយើងទាំងអស់គ្នាងាកមករកការបោះឆ្នោត ជាផ្លូវមួយដែលបានឯកភាពជ្រើសរើស យកគ្រប់ភាគីគណបក្សនយោបាយ" ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមថា គិតមកទល់ពេលនេះ ការបោះឆ្នោតតំណាងរាស្ត្រ យើងបានធ្វើ៥ លើករួចមកហើយ នេះគឺជាលើកទី៦។ វាជាព្រឹត្តិការណ៍សំខាន់ណាស់ ។ តាំងពីយើងបានបោះឆ្នោតកាលពីឆ្នាំ១៩៩៣ ពេលនោះពួកប៉ុល ពត បានដើរចេញពីកិច្ចព្រមព្រៀងក្រុងប៉ារីសមិនបានចូលរួមបោះឆ្នោតទេ គឺនៅមានកម្លាំងទ័ពវាយរាជរដ្ឋាភិបាលជាប់ឆ្នោត រហូតដល់ឆ្នាំ១៩៩៨ ប៉ុលពត នៅតែប្រើប្រាស់យោធា វាយដណ្តើមអំណាចចុងវិលត្រឡប់មកវិញ។ តែប៉ុល ពត ត្រូវបរាជ័យក្រោមនយោបាយឈ្នះឈ្នះ ដែលសម្តេចតេជោបានដាក់ចេញ និងដឹកនាំ។ ពីឆ្នាំ១៩៩៨ មកទល់ពេលនេះ ២០ឆ្នាំហើយ ដែលប្រទេសយើងមានសុខសន្តិភាពពេញលេញ យើងបានដំណើរការបោះឆ្នោតរហូតមិនដែលអាក់ខានម្តងណាទេ។ បើយើងមិនបោះឆ្នោតគឺស្រុកយើងមិនបានសុខនោះទេ ហើយការបោះឆ្នោតធ្វើឡើង ស្របតាមរបបប្រជាធិបតេយ្យសេរីពហុបក្ស ដែលរដ្ឋធម្មនុញ្ញជាច្បាប់កំពូលបានកំណត់ ។

សម្តេចក្រឡាហោម ស ខេង បានអំពាវនាវឲ្យប្រជាជនទាំងអស់គ្នាទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ ដើម្បីរក្សាបាននូវសុខ សន្តិភាព និងបន្តការអភិវឌ្ឍមាតុភូមិយើងឲ្យកាន់តែរីកចម្រើនថែមទៀត ។

សម្តេចតក្កិ សាយ ឈុំ ដឹកនាំក្បួនយុទ្ធនាការយោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅរាជធានីភ្នំពេញ



សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយរាជធានីភ្នំពេញ អញ្ជើញចូលរួម ក្បួនហែរយោសនាបោះឆ្នោត នៅទូទាំងរាជធានីភ្នំពេញ។

ព្រឹកថ្ងៃអាទិត្យ ១០កើត ខែទុតិយាសាឈ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ដែលជាថ្ងៃទី១៦ នៃយុទ្ធនាការយោសនាបោះឆ្នោត គណបក្សប្រជាជនកម្ពុជារាជធានី ភ្នំពេញ ដែលមានសមាជិក សមាជិកគណបក្សសរុបប្រមាណជាង ១០.០០០នាក់ បានមកជួបជុំគ្នានៅទីលានមុខសាលាមហាស្រព នៃមជ្ឈមណ្ឌលកោះពេជ្រក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច វិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធាន ក្រុមការងារថ្នាក់កណ្តាល ចុះជួយរាជធានីភ្នំពេញ ដើម្បីរៀបចំជា ក្បួនហែរយោសនាបោះឆ្នោត នៅទូទាំងរាជធានីភ្នំពេញ។ បន្ទាប់ពី បានអញ្ជើញជួបស្វាគមន៍ជាមួយក្រុមសកម្មជនយុវជនគណបក្ស និង បងប្អូនសមាជិក សមាជិកគណបក្ស រួចមក សម្តេចប្រធានក្រុម ការងារគណបក្សបានថ្លែងទៅកាន់អង្គពិធីថា "ក្បួនយុទ្ធនាការយោ សនាបោះឆ្នោតលើកទី៣ដែលយើងនឹងចាប់ផ្តើមបន្តិចទៀតនេះក៏ ដូចជាក្បួនយុទ្ធនាការយោសនាបោះឆ្នោតលើកទី១ និងលើកទី២ កន្លងមកនេះដែរ គឺដើម្បីបង្ហាញអំពីសាមគ្គីភាពដ៏រឹងមាំ របស់ គណបក្សនិងអំពីការគាំទ្រយ៉ាងពេញទំហឹងរបស់សមាជិក សមា- ជិកគណបក្ស របស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ចំពោះការដឹកនាំ របស់គណបក្សយើង"។ សម្តេចតក្កិមានប្រសាសន៍បន្តទៀតថា ៖ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីឯករាជ្យជាតិ អធិប-

តេយ្យជាតិ បូរណភាពទឹកដីដ៏ពេញលេញ និងកិត្យានុភាពដ៏ខ្ពស់ ត្រដែតរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ បោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា គឺដើម្បីសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីកែលម្អ និងលើក ស្ទួយជីវភាពប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា។ គណបក្សប្រជាជន កម្ពុជាឈ្នះឆ្នោតគឺប្រជាជនកម្ពុជាជាអ្នកឈ្នះ"។ ក្នុងជំនឿជឿជាក់ យ៉ាងមុតមាំថា គណបក្សប្រជាជនកម្ពុជា ប្រាកដជានឹងទទួលបាន ជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី ២៩ កក្កដា ២០១៨ ខាងមុខនេះជាដាច់ខាត សម្តេចតក្កិ ប្រធានក្រុមការងារក៏បានប្រកាសចាប់ ផ្តើមចេញដំណើរក្បួន យុទ្ធនាការយោសនាបោះឆ្នោតរបស់រាជធានីភ្នំពេញជាលើកទី៣ ។ ក្នុងឱកាសនោះ សម្តេចតក្កិ ប្រធានក្រុមការងារចុះជួយរាជធានី ភ្នំពេញ ក៏បានអញ្ជើញចូលរួមដង្ហែរជាមួយក្បួនខ្សែទី១ ដែលមាន មុខព្រួញឆ្លងកាត់ភូមិសាស្ត្រ នៃខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌច្បារអំពៅ ខណ្ឌដង្កោ និងខណ្ឌមានជ័យ ដោយទទួលបាន ការស្វាគមន៍ពីសមាជិក សមាជិកគណបក្ស និងប្រជាពលរដ្ឋ តាមដងផ្លូវដែលក្បួនឆ្លងកាត់យ៉ាងកក់ក្តៅស្និទ្ធស្នាលនិងសប្បាយ រីករាយជាទីបំផុត ។

សកម្មភាពសមាជិកគណបក្សប្រជាជនកម្ពុជា ពង្រឹងសកម្មភាពសមាជិក និងបង្កើតឈ្មោះ



ដែលមានសមាជិក សមាជិកាចូលរួម ប្រមាណជាង ១០.០០០នាក់ ។

ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ សម្តេចពិជ័យសេនា ឡៅ បាវ៉ា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តសៀមរាប បានដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា សរុប ៨៣.៦៣៦នាក់ ធ្វើយុទ្ធនាការយោសនាករសំឡេងឆ្នោត ទ្រង់ទ្រាយធំ នៅថ្ងៃចុងក្រោយទូទាំងខេត្តសៀមរាប។ សម្តេចពិជ័យសេនា បានអំពាវនាវឲ្យ សមាជិក សមាជិកា និងប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលមានលេខរៀងទី២០ និងមានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់ ដើម្បីបន្តការអភិវឌ្ឍ និងរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ។



ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអែន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានចុះជួបសំណេះសំណាលនិងសួរ សុខទុក្ខសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅឃុំអង្គតាសួរ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម តែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ បានដឹកនាំសមាជិក សមាជិកា និងយុវជនគណបក្សរាប់ពាន់នាក់ ដង្ហែរកូនថ្ងៃបិទបញ្ចប់យុទ្ធនាការយោសនាករសំឡេងឆ្នោតសម្រាប់នីតិកាលទី២០១៨នៅបន្ទាយស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។ ឯកឧត្តមបានអំពាវនាវឲ្យសមាជិកសមាជិកា និងប្រជាពលរដ្ឋទាំងអស់ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានរូបសញ្ញាបាចផ្កា លំដាប់លេខរៀងទី២០ ដើម្បីបន្តសន្តិភាព និងការអភិវឌ្ឍរុងរឿង «គណបក្សប្រជាជនឈ្នះ ប្រជាជនកម្ពុជាអ្នកឈ្នះ»។



ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ជា បាវ៉ា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ អញ្ជើញសម្តេចនិងសមិទ្ធផលនានាស្ថិតក្នុងពុទ្ធសីមាវត្តសំរោងវត្ត ខេត្តកំពង់ធំ។

សកម្មភាពសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន និងបង្កើតគណបក្ស



ថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០១៨ លោកជំទាវ **ឃួន សុដារី** សមាជិក គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជន កម្ពុជាជួបសំណេះសំណាលជាមួយបងប្អូនសមាជិកគណបក្សប្រជាជន កម្ពុជាឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល។

នៅក្នុងឱកាសនោះលោកជំទាវ **ឃួន សុដារី** បានអំពាវនាវឲ្យ ប្រជាជនអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា និងបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ដើម្បីរក្សានូវសុខសន្តិភាពនិងការអភិវឌ្ឍ ។

ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **មីន ឈិន** សមាជិក គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តតាកែវបានអញ្ជើញដឹកនាំដង្ហែកូន យុទ្ធនាការឃោសនារកសំឡេងឆ្នោតចំនួន ១៦ ម៉ឺននាក់នៅទីរួមខេត្ត និងនៅ តាមបណ្តាស្រុក-ក្រុងទ្រង់ទ្រាយធំ។ ឯកឧត្តមបានអំពាវនាវឲ្យសមាជិកសមាជិកា និងប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលមានលេខរៀង ទី២០ និងមានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់ ដើម្បីបន្តការអភិវឌ្ឍ និងរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ។



ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម **ឃឹម តែនី** សមាជិកគណៈ- អចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម ការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម បានដឹកនាំសមាជិក សមាជិកា គណបក្ស ប្រជាជនកម្ពុជាជាង ៦០.០០០នាក់ ធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ទ្រង់ទ្រាយធំ នៅថ្ងៃចុងក្រោយទូទាំងខេត្តកំពង់ចាម។

ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម **មាស សុភា** សមាជិកគណៈ- អចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម ការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ បានដឹកនាំសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាជិត២ម៉ឺននាក់ ដង្ហែកូនបិទបញ្ចប់យុទ្ធនាការឃោសនា រកសំឡេងឆ្នោតទ្រង់ទ្រាយធំមកពី ៨ក្រុង-ស្រុក ទូទាំងខេត្តព្រះវិហារ សម្រាប់ ការ បោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨។



ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម **ខេង ខុន** សមាជិកគណៈកម្មាធិការ- កណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ បានជួបសំណេះសំណាលសមាជិកបក្ស ១,០០០នាក់ នៅឃុំបល្ល័ង្ក និងបានបន្ត ចុះជួបជាមួយអាជីវករក្នុងផ្សារកំពង់ថ្ម នៃស្រុកបារាយណ៍ខេត្តកំពង់ធំ ដើម្បីត្រៀម រំលឹកដល់ពួកគាត់ឱ្យត្រៀមលក្ខណៈ ក្នុងការចូលរួមបោះឆ្នោតទាំងអស់គ្នា។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម **ខៀវ កាញារីទ្ធ** ប្រធានក្រុមការងារចុះជួយស្រុកកោះសូទិន ខេត្តកំពង់ចាម និងលោកជំទាវ អញ្ជើញចូលរួមជាអធិបតី បិទយុទ្ធនាការ និងដង្ហែក្បួនយោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នៅឃុំកោះសូទិនស្រុកកោះសូទិនខេត្តកំពង់ចាមដែលមានសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ចូលរួមប្រមាណជាង១.០០០នាក់។

ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តម **ម៉ែន ស៊ីម៉ន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពត និងឯកឧត្តម **ជាន តាយ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ប្រមាណជាង៣០.០០០នាក់ ដង្ហែក្បួនបិទបញ្ចប់ យុទ្ធនាការយោសនារកសំឡេងឆ្នោតទ្រង់ទ្រាយធំទូទាំងខេត្តកំពត សម្រាប់នីតិកាលទី៦ ឆ្នាំ២០១៨។



ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម **ជាន សុវណ្ណ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ និងជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌល ខេត្តកំពង់ចាម បានអញ្ជើញដឹកនាំសមាជិក-សមាជិកា ប្រមាណជាង៣.០០០នាក់ ដង្ហែក្បួនបិទយុទ្ធនាការយោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៦ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម **វេជ សាវណ្ណ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយស្រុកកំពង់សៀម និងស្រុកតំបែរ ខេត្តកំពង់ចាម ជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ដើម្បីពិនិត្យពីវឌ្ឍនភាពនិងវាយតម្លៃ លើចំណុចខ្លាំង និងចំណុចខ្សោយ លើលទ្ធផលនៃយុទ្ធនាការយោសនាបោះឆ្នោត។



ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម **ម៉ែន ម៉ុងនាង** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងជាប្រធានគណៈពង្រឹងមូលដ្ឋានឃុំកំពង់ស្វាយ បានអញ្ជើញជួបប្រជុំការងារជាមួយគណៈពង្រឹងមូលដ្ឋានឃុំកំពង់ស្វាយ ដើម្បីពិនិត្យសភាពការណ៍ក្នុងមូលដ្ឋាន និងកំណត់ទិសដៅការងារ សម្រាប់បញ្ចប់យុទ្ធនាការយោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ព្រមទាំងចុះត្រួតពិនិត្យអណ្តូងស្នប់ដែលទើបនឹងកសាងរួច ដើម្បីប្រគល់ជូនប្រជាពលរដ្ឋ នៅឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨
ឯកឧត្តម **កែ ប៊ុនឡុង** សមាជិក
គណៈកម្មាធិការកណ្តាលប្រធាន
ក្រុមការងារយុវជនគណបក្សថ្នាក់
កណ្តាល ឯកឧត្តម **ឈឹម ម៉ា**

អ្នកតំណាងរាស្ត្រ ខេត្តសៀមរាប ឯកឧត្តម **សោម សុភា** ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយស្រុក និងគណៈកម្មាធិការគណបក្សស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបការងារយុវជនគណបក្សស្រុកបន្ទាយស្រីឆ្នាំ២០១៧ និងទិសដៅការកិច្ចឆ្នាំ២០១៨ ខេត្តសៀមរាប ដែលមានការចូលរួមពីក្រុមការងារយុវជនគណបក្សខេត្ត-ស្រុក ក្រុមសកម្មជនយុវជនឃុំ និងភូមិ ចំនួន ៤២០នាក់។

ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨
ឯកឧត្តម **ហ៊ុន ម៉ាណែត**
សមាជិកគណៈកម្មាធិការកណ្តាល
ជាអនុប្រធានក្រុមការងារយុវជន
គណបក្សថ្នាក់កណ្តាល អនុប្រធាន



ក្រុមការងាររបស់គណៈកម្មាធិការកណ្តាលជួយខេត្ត និងជាប្រធានក្រុមការងារជនបង្គោលចុះជួយខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមក្នុងពិធីបើកយុទ្ធនាការយោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។



ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨
ឯកឧត្តម **ហ៊ុន ម៉ាណែត**
សមាជិកគណៈកម្មាធិការកណ្តាល
អនុប្រធាន ក្រុមការងារយុវជន
គណបក្សថ្នាក់កណ្តាល បាន

អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបូកសរុប ការងារយុវជនគណបក្សឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពត។

ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨
ឯកឧត្តម **ហ៊ុន ម៉ាណែត** សមាជិក
គណៈកម្មាធិការកណ្តាលអនុប្រធាន
ក្រុមការងារយុវជនគណបក្សថ្នាក់
កណ្តាល អនុប្រធានក្រុមការងារ



របស់គណៈកម្មាធិការកណ្តាលចុះជួយខេត្ត និងជាប្រធានក្រុមជនបង្គោលយុវជនចុះជួយខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ឯកឧត្តម **ហាង សុខមករា** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត ត្បូងឃ្មុំ និងសមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញចូលរួមដឹកនាំកូនយោសនារបស់យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ។



ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨
លោកជំទាវ **បាង ស្រីមុំ**
សមាជិកគណៈកម្មាធិការកណ្តាល
សមាជិក ក្រុមការងារយុវជន
គណបក្សថ្នាក់កណ្តាល អ្នក

តំណាងរាស្ត្រមណ្ឌល ប៉ៃលិន និងជាអនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយគណបក្ស និងបង្រៀនអំពីការគូសសន្លឹកឆ្នោតអោយបានល្អ ត្រឹមត្រូវទៅកាន់ពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅសង្កាត់អូរតាវៅក្រុងប៉ៃលិន ខេត្តប៉ៃលិន។

សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨
ឯកឧត្តម **ហួត ហាវ៉ា** សមាជិក
គណៈកម្មាធិការកណ្តាលសមាជិកក្រុម
ការងារយុវជនគណបក្សថ្នាក់កណ្តាល
និងជាប្រធានជនបង្គោលយុវជនស្រុក
ចំការលើ អញ្ជើញអមឯកឧត្តម **ហ៊ុន**

ម៉ាណិត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តកំពង់ចាម ប្រធានក្រុមការងារថ្នាក់កណ្តាល
គណបក្សប្រជាជនកម្ពុជាចុះជួយស្រុកចំការលើ ក្នុងពិធីសម្ពោធទីស្នាក់ការគណបក្សឃុំជ័យោ និង ប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជន
កម្ពុជា នៅឃុំជ័យោ ស្រុកចំការលើ ខេត្តកំពង់ចាម។

ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨
ឯកឧត្តម **គឹម សន្និភាព** សមា-
ជិកគណៈកម្មាធិការកណ្តាល សមា-
ជិកក្រុមការងារយុវជនគណបក្ស
ថ្នាក់កណ្តាល និងជាប្រធានក្រុម
ការងាររៀបចំអង្គការចាត់តាំងយុវ-
ជនគណបក្សនៅប្រទេសអូស្ត្រាលី-
ណូវ៉ែលហ្សេឡង់ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៦៧ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨/០៦/១៩៥១-២៨/០៦/២០១៨)
នៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។



ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម **ជ្រុង សេរីវ៉ាត**
សមាជិកគណៈកម្មាធិការកណ្តាល សមាជិកក្រុមការងារយុវជនគណបក្ស
ថ្នាក់កណ្តាលនិងជាប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាល
ចុះជួយឃុំកោះកែវ ស្រុកល្វាឯម បានដឹកនាំសហការីហែរកូន ក្នុងពិធី
បើកយុទ្ធនាការយោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល
ទី៦ ដែលមាន រថយន្តធំ ២គ្រឿង ឡានតូច ១៦គ្រឿង ឡានពេទ្យ

១គ្រឿង រ៉ឺម៉ក ១០គ្រឿង ម៉ូតូ ១២០គ្រឿង និងអ្នកចូលរួមហែរកូន ៦១៨នាក់ នៅឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨
ឯកឧត្តម **សុខ លូ** សមាជិក
គណៈកម្មាធិការកណ្តាលសមាជិក
ក្រុមការងារយុវជនគណបក្សថ្នាក់
កណ្តាលនិងជាប្រធានគណៈកម្មា-
ធិការគណបក្សខេត្តកំពង់ធំ បាន
អញ្ជើញចូលរួមពិធីប្រកាសបញ្ចូល
សមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ១០៩៤នាក់ ដែលទើបប្រកាសទទួលស្គាល់ថ្មីមកពីឃុំសំព្រោច និងឃុំកំពង់ចិនត្បូង ស្រុកស្មោង ខេត្តកំពង់ធំ។



ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨
ឯកឧត្តម **ជាន ជានុវត្ត** សមាជិក
គណៈកម្មាធិការកណ្តាលសមាជិកក្រុម
ការងារយុវជនគណបក្សថ្នាក់កណ្តាល
និងជាប្រធានចលនាយុវជន គណៈពង្រឹង

មូលដ្ឋានស្រុកខ្សាច់កណ្តាល រួមជាមួយសហការីបានអញ្ជើញជួបជុំសំណេះសំណាល និងពិភាក្សាជាមួយសមាជិកគណៈពង្រឹងមូលដ្ឋានឃុំ សមាជិក
គណបក្សឃុំ ប្រធានចលនាយុវជនគណៈ ពង្រឹងមូលដ្ឋានឃុំ និងប្រធានយុវជនឃុំ ដើម្បីត្រៀមរៀបចំ ប្រើប្រាស់កម្លាំងយុវជនឲ្យចំទិសដៅនៅពេល
យុទ្ធនាការយោសនាបោះឆ្នោតនាពេលខាងមុខ ដើម្បីទប់ស្កាត់នូវអំពើមិនប្រក្រតីក្នុងកំឡុងពេលយុទ្ធនាការយោសនាបោះឆ្នោត និងកំឡុងពេលនៃការ
បោះឆ្នោត នៅឃុំកាជឺន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សមិទ្ធផលសំខាន់ៗនៃវិស័យសេដ្ឋកិច្ច-សង្គម រយៈពេល ៦ខែដើមឆ្នាំ២០១៨

* ក្នុងឆមាសទី ១ ឆ្នាំ២០១៨ នេះ ភាពរឹងមាំនៃសេដ្ឋកិច្ច ត្រូវបានគាំទ្រដោយកំណើននាំចេញ ១១,៦ % កំណើនក្នុងវិស័យសំណង់ ១១,៥ % និងទេសចរណ៍ ១២,៥ % ។ ទុន បម្រុងរូបិយប័ណ្ណអន្តរជាតិបានកើនឡើងដល់ ៩,១ ពាន់លានដុល្លារ ដែលអាចធានាដល់ការនាំចូលទំនិញ និងសេវាប្រមាណ ៦ ខែ ដែលជាកម្រិតខ្ពស់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដែលជាទូទៅមានកម្រិតតែ ៣ ខែ ហើយរំពឹងថានឹងកើនឡើងដល់ប្រមាណ ១០ ពាន់លានដុល្លារនៅដំណាច់ ឆ្នាំនេះ។ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចបន្តមានស្ថិរភាព ដែលរួមចំណែកចម្បងដោយការបន្តរក្សាបាននូវស្ថិរភាពថ្លៃ និងតម្លៃប្រាក់រៀល ខណៈដែល អតិផរណានៅឆមាសទី ១ បានថយចុះមកត្រឹម ២,៦ % ។

* ក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ ចំណូលពីការប្រមូលពន្ធដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ មានប្រមាណ ៤.៧៣៦ប៊ីលានរៀល ស្មើនឹងប្រមាណ ១.១៧២លានដុល្លារអាមេរិក។ តួលេខចំណូលនេះស្មើនឹងប្រមាណ ៥៦,៧% នៃផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។ បើធៀបឆមាសទី១ឆ្នាំ២០១៧ ចំណូលពីការប្រមូលពន្ធគយ និងអាករផ្សេងៗក្នុងរយៈពេល ៦ខែឆ្នាំ២០១៨ នេះកើនឡើងប្រមាណ ២៧,៨%។ ក្នុងនោះចំណូលពីមុខទំនិញយានយន្តមានកំណើន ៤០,៥%, មុខទំនិញប្រេង និងថាមពលកើនឡើង ១០,៥%, គ្រឿងសំណង់កើនឡើង ២៦,៦% និងមុខទំនិញចម្រុះផ្សេងទៀតមានកំណើន២៧%។ ប្រភេទពន្ធ និងអាករសំខាន់ៗ ដែលប្រមូលដោយគយមានពន្ធនាំចូល, អាករពិសេស និងអាករលើតម្លៃបន្ថែម (VAT)។ នៅក្នុងឆមាសទី១ ឆ្នាំ២០១៨ នេះ បើប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០១៧ ការប្រមូលពន្ធនាំចូលមានកំណើនជិត ១៦%, អាករពិសេសមានកំណើន ៣៩,៤% និង VAT មានកំណើន ២៧%។

* ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០១៨នេះ បានកើនឡើង ប្រមាណ ២២ % បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញទំនិញពីកម្ពុជា ទៅថៃ មានទំហំទឹកប្រាក់ជាង៣០០លានដុល្លារ ដោយបាននាំចេញ ភាគច្រើនជាផលិតផលកសិកម្មរួមមាន ពោត ដំឡូងមី និងសណ្តែកជាដើម។ ចំណែកការនាំចូលរបស់ថៃ មកកម្ពុជាវិញ មានទំហំទឹក ប្រាក់ប្រមាណ ២.០០០លានដុល្លារ ដែលផលិតផលនាំចូលភាគច្រើនមានដូចជា គ្រឿងចក្រ ឧបករណ៍អេឡិចត្រូនិក ប្រេងឥន្ធនៈ សម្ភារសំណង់ គ្រឿងឧបភោគ បរិភោគ និងគ្រឿងសម្លាងជាដើម ។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៧ កន្លងទៅការនាំចូលផលិតផល ថៃ មកកម្ពុជា មានចំនួន ជាង ៥ពាន់លានដុល្លារកើនឡើងជិត១៣% ចំណែកការនាំចូលរបស់កម្ពុជាទៅប្រទេសថៃវិញមាន ចំនួន៨០០លានដុល្លារអាមេរិក។

* យោងតាមរបាយការណ៍ ពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ បង្ហាញថា ៦ខែ ដើមឆ្នាំ២០១៨ នេះ កម្ពុជាទទួលអ្នកដំណើរ ប្រមាណជាង ៥,២ លាននាក់ កើនឡើងជិត ២៤ % បើធៀបរយៈពេលដូច គ្នាកាលពីឆ្នាំ ២០១៧។ ក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការផ្តល់សេវាហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិទាំងបី មានជាង ៤០ក្រុមហ៊ុន ។ ដោយឡែកចំនួនអ្នកធ្វើដំណើរក្នុងស្រុកតាមអាកាសយានដ្ឋានទាំងបី នៅក្នុងរយៈពេល ៦ខែដូចគ្នានេះដែរ គឺ

មានប្រមាណ ៥២ម៉ឺននាក់ កើនឡើង ២៣ % បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧។ ក្រុមហ៊ុនអាកាសចរណ៍ហោះហើរក្នុងស្រុកមានចំនួន៦។ កាលពីឆ្នាំ២០១៧ កំណើនភ្ញៀវដែលធ្វើដំណើរឆ្លងកាត់តាមអាកាសយានដ្ឋានទាំងបីរបស់កម្ពុជា មានរហូតដល់ជាង ៨លាននាក់កើនឡើង២៥% បើធៀបនឹងមួយឆ្នាំពេញដូចគ្នាកាលពីឆ្នាំ២០១៦។

* នៅឆមាសទី១ ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញអង្ករជាង២៧ ម៉ឺនតោន ធ្លាក់ចុះ៥,៩០% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៧ ដែលនាំចេញបាន ២៨៨.៥៦២តោន។ ប្រទេសចិននាំចូលអង្ករពីកម្ពុជាច្រើនជាងគេគឺជាង៦ម៉ឺនតោន, ប្រទេសបារាំងជិត៤ម៉ឺនតោន, ប្រទេសម៉ាឡេស៊ីជាង២ម៉ឺនតោន។ ដោយឡែកក្រុមហ៊ុន ដែលនាំចេញអង្ករច្រើនជាងគេមាន ទី១ ក្រុមហ៊ុនបៃតង នាំចេញបានជាង២,៦ម៉ឺនតោន, ក្រុមហ៊ុន City Rice នាំចេញបានជាង ២,២ម៉ឺនតោន និងក្រុមហ៊ុន Apsara Rice នាំចេញបាន២,១ម៉ឺនតោន។ នៅឆ្នាំ២០១៧ កម្ពុជានាំចេញអង្ករបានជាង ៦៣ម៉ឺនតោន។

* ក្រុមហ៊ុនផលិតក្នុងស្រុកបាននាំចេញកៅស៊ូ ៨៤.៤១៩ តោនក្នុងអំឡុង ៦ ខែដំបូងនៃឆ្នាំ ២០១៨ ដែលកើនឡើង ១៤ ៣៧៦ តោនធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តម្លៃកៅស៊ូបានធ្លាក់ចុះក្នុងអំឡុង ៦ ខែដំបូងឆ្នាំ២០១៨ នេះ ដោយតម្លៃនាំចេញជាមធ្យមនៃកៅស៊ូធម្មជាតិ បានធ្លាក់ចុះ ១៨,៩៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមកនៅត្រឹម ១៤៣៤ ដុល្លារក្នុងមួយតោន។ ផ្ទៃដីដាំដុះកៅស៊ូ សរុបមាន ចំនួន ៤៣៦.២៩៩ ហិកតា ផ្ទៃដីចៀរជ័រមានចំនួន ១៧៣.០១៧ ហិកតា ដែលស្មើនឹង៣៩%នៃការដាំដុះសរុប។ បញ្ហាប្រឈមរបស់យើងចំពោះកៅស៊ូគឺមានតែការប្រែប្រួលតម្លៃប៉ុណ្ណោះ ប៉ុន្តែការនាំចេញរបស់យើងកំពុងរក្សាការកើនឡើង ហើយវានឹងកើនឡើងដល់ ២២០.០០០ តោននៅ ចុងឆ្នាំនេះ។

* គិតត្រឹមខែមិថុនា ឆ្នាំ២០១៨ នេះ នៅកម្ពុជាមានអ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តចំនួន១៨.៩១១.៧៣២ស៊ីមកាតស្មើនឹងចំនួន១១៦% នៃចំនួនប្រជាជនកម្ពុជា ដែលមានចំនួនជាង១៦លាននាក់។ រីឯអ្នកប្រើប្រាស់សេវា Internet មានចំនួនសរុប ១១.៩០០.៤៣៣លាននាក់ក្នុងនោះអ្នកប្រើប្រាស់ internet ចល័ត (ទូរស័ព្ទដៃ) មានរហូតដល់ ១១.៧៦៩.៨២៧នាក់ ស្មើនឹង៧២% និងសេវា Internet អចល័តចំនួន ១៣០,៦១៦នាក់ ស្មើនឹង០.៨០%។ ចំណេះអ្នកប្រើប្រាស់ Facebook វិញ មានអ្នកប្រើប្រាស់រហូតដល់ ៦,៨លានគណនី បើធៀបកាលពីចុងឆ្នាំ២០១៧ មានត្រឹមតែ៤,៨លានគណនី និងចុងឆ្នាំ២០១៣ មានតែ១,២លានគណនី តែប៉ុណ្ណោះ។

* លំហូរចូលទុនវិនិយោគផ្ទាល់ពីបរទេស (FDI) មកកម្ពុជាមានកំណើនដ៏រឹងមាំនៅឆមាសទី ១ ឆ្នាំ ២០១៨ ដែលជំរុញដោយកំណើននៃលំហូរចូលមូលនិធិនៅក្នុងវិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យ ទោះបីជាវិស័យកសិកម្ម និងកាត់ដេរបានធ្លាក់ចុះក៏ដោយ។ របាយការណ៍ពាក់កណ្តាលឆ្នាំរបស់ធនាគារជាតិកម្ពុជា បង្ហាញថា លំហូរចូល FDI សរុបមកកម្ពុជានៅឆមាសទី ១ ឆ្នាំនេះមានចំនួន ១,៣២ ពាន់លានដុល្លារកើនឡើង ១៤ ភាគរយធៀបនឹង ១,១៦ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កម្ពុជាកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យទេសចរណ៍ ឱ្យក្លាយជា “មាសបៃតង”



ឯកឧត្តម ហ៊ុន សែន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
ត្រូវបានតែងតាំងជាសមាជិក នៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប
ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨

រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យក្លាយជា “មាសបៃតង”។ ឈរលើទស្សនៈទាន “ទេសចរណ៍ជាមាសបៃតង” កម្ពុជាកំពុងតែចាប់យកក្នុងបរិបទនៃការធ្វើសមាហរណកម្មតំបន់ និងសាកលភាវូបនីយកម្ម (Globalization) ពីព្រោះថា ផ្នែកលើស្ថានភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចក្នុងពិភពលោក បានបង្ហាញឱ្យឃើញអំពីតួនាទីកាន់តែសំខាន់ឡើងរបស់ទ្វីបអាស៊ី ក្នុងការជំរុញកំណើនសេដ្ឋកិច្ចពិភពលោក។ ប្រការនេះបានធ្វើឱ្យតំបន់អាស៊ី ពិសេសប្រទេសចិន ឥណ្ឌា កំពុងក្លាយទៅជាប្រភពទីផ្សារទេសចរណ៍ដ៏មានសក្តានុពល ដែលនឹងផ្តល់ “ឱកាសមាស” សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។

តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា តាមរយៈគម្រោងធំៗនានារបស់រាជរដ្ឋាភិបាលដូចជា គម្រោងពង្រីកកំពង់ផែទេសចរណ៍ផ្លូវលឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ការកែលម្អអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ និងខេត្តព្រះសីហនុ គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិថ្មី នៅរាជធានីភ្នំពេញ សៀមរាប ការសាងសង់អាគារអ្នកដំណើរថ្មីនៅច្រកទ្វារប៉ោយប៉ែត ដែលកំពុងដំណើរការសាងសង់ជាដើម ។ល។ បាននិងកំពុងធ្វើឲ្យកម្ពុជានៅតែមានក្តីសង្ឃឹមខ្ពស់ដែលថា ពីមួយឆ្នាំទៅមួយឆ្នាំភ្ញៀវទេសចរណ៍នឹងបន្តកើនឡើង ។ នៅឆ្នាំ២០១៣ ភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន ៤២១ ០១៦ ៥ នាក់ មានកំណើន ១៧,៥% ចំណូលទេសចរណ៍មាន ២ ៥៤៧ លានដុល្លារមានកំណើន ១៥,៥%។ នៅឆ្នាំ២០១៤ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួនជាង ៤លាន ៥សែននាក់មានអត្រាកំណើន ៥៩% ចំណូល

ទេសចរណ៍មានប្រមាណជាង ៣០០០លានដុល្លារអាមេរិក ។ នៅឆ្នាំ២០១៥ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួនជាង៤លាន៨សែននាក់កើនឡើងប្រមាណ ៦,១%បើប្រៀបធៀបទៅនឹងឆ្នាំ២០១៤ ចំណូលទេសចរណ៍មាន ប្រមាណជាង ៣០០០ លាន ដុល្លារអាមេរិក ដែលរួមចំណែក ១៣%នៃផលទុនសរុប ហើយបានផ្តល់ការងារដោយផ្ទាល់ដល់ប្រជាពលរដ្ឋជាង ៦០ ម៉ឺន នាក់និងការងារមិនផ្ទាល់រាប់សិបម៉ឺននាក់ទៀត។ នៅឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរណ៍អន្តរជាតិចំនួន ៥,០១ លាននាក់ កើនឡើង៥%ធៀបនឹងឆ្នាំ២០១៥ទេសចរក្នុងស្រុកជាង១០,៦៤លាននាក់កើនឡើងប្រមាណ១០%។ ដោយឡែកនៅឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួនជាង ៥,៦លាននាក់ កើនឡើង ១១,៨% និងភ្ញៀវទេសចរក្នុងស្រុកមាន ប្រមាណចំនួន១១ លាននាក់ បានរួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា និងតំណាងឱ្យប្រមាណ ៣០% នៃវិស័យសេវាកម្មនៅកម្ពុជាខណៈទេសចរចិនមានរហូតដល់ទៅ១,២ លាននាក់កើនឡើង ៤៦%ឈរនៅលំដាប់លេខមួយ។ ជាចក្ខុវិស័យប្រកបដោយសុទិដ្ឋិនិយមរបស់ក្រសួងទេសចរណ៍ គឺកម្ពុជាអាចនឹងទទួលបានទេសចរណ៍អន្តរជាតិប្រមាណ ៦,១លាននាក់ នៅឆ្នាំ២០១៨,៧ លាននាក់នៅឆ្នាំ២០២០, ១១លាននាក់ នៅឆ្នាំ២០២៥ និង១៥ លាននាក់ នៅឆ្នាំ២០៣០ ព្រមជាមួយនឹងការរីកចម្រើនខ្លាំងក្លានៃចលនាទេសចរក្នុងស្រុក។ នៅឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួនជាង ៥,៦លាននាក់កើនឡើង ១១,៨%និងភ្ញៀវទេសចរក្នុងស្រុកមានប្រមាណចំនួន ១១លាននាក់ បានរួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា និងតំណាងឱ្យប្រមាណ ៣០% នៃវិស័យសេវាកម្មនៅកម្ពុជា។

នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ឆ្នាំ២០១៧ និងទិសដៅអនុវត្តន៍បន្ត ឆ្នាំ២០១៨ ជាមួយពិធី អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៦ ក្រោមប្រធានបទ « ទីក្រុងស្អាត ដើម្បីទាំងអស់គ្នា » សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានសុទិដ្ឋិនិយមថា ភ្ញៀវទេសចរមកកាន់កម្ពុជានឹងមានកំណើនកាន់តែច្រើនថែមទៀត ខណៈដែលមានការវិនិយោគបន្ថែមលើផលិតផលទេសចរណ៍ និងការតភ្ជាប់តាមផ្លូវអាកាស ផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ដែលកាន់តែមានភាពប្រទាក់ក្រឡាច្រើនថែមទៀត។ **សម្តេចតេជោ ហ៊ុន សែន** បានលើកឡើងថា ការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា បានឆ្លុះបញ្ចាំងអំពីសារៈសំខាន់នៃកត្តាសន្តិសុខ សុវត្ថិភាព ស្ថិរភាពនយោបាយ ដែលជាកត្តាកំណត់ និងជាមូលដ្ឋានគ្រឹះសម្រាប់ធានាចីរភាពនៃកំណើនវិស័យទេសចរណ៍ ។ សម្តេចតេជោបានអះអាង



ថា ការសម្រេចបាននូវកំណើននៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ក្នុងឆ្នាំ ២០១៧ កន្លងមកនេះ ក៏ដោយសារតែការរីកចម្រើនជាតិ ចេញនូវកម្មវិធីនយោបាយ និងមានយុទ្ធសាស្ត្រត្រឹមត្រូវច្បាស់លាស់ ប្រកបដោយភាពប្រាកដនិយម ពិសេសមានច្បាប់ស្តីពីទេសចរណ៍ និងផែនការជាតិយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍២០១២-២០២០។

អ្វីដែលធ្វើឲ្យភ្ញៀវទេសចរចាប់អារម្មណ៍និងកើនឡើងនោះ គឺ កម្ពុជាមានតំបន់ទេសចរណ៍ជាច្រើន ក្រៅពីតំបន់ទេសចរណ៍ វប្បធម៌ដូចជា តំបន់ទេសចរណ៍នៅខេត្តព្រះសីហនុ កែប កំពត និងខេត្តកោះកុងជាដើម សុទ្ធសឹងជាកន្លែងទាក់ទាញ។ លើសពីនេះ វិស័យកសិកម្មកម្ពុជា ក៏ជាឱកាសមួយចូលរួមចំណែក និងបង្ហាញ អំពីផលិតផលរបស់ខ្លួនក៏ដូចជាឱកាសលើកទឹកចិត្តកសិករកម្ពុជា ផងដែរ ។ ក្រៅពីតំបន់ទេសចរណ៍ អ្វីដែលនាំឲ្យមានការទាក់ទាញ ភ្ញៀវទេសចរនៃមន្ទីរក្រិក គឺម្ហូបអាហារក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុង ការបម្រើដល់សេវាបូកផងដែរ ជាពិសេស អង្គរបស់កម្ពុជាក៏ បានចាត់ទុកជាសក្តានុពលមួយក្នុងការជួយពង្រីក វិស័យទេសចរណ៍ ដើម្បីជំរុញការទាក់ទាញកាន់តែខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ។

តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ក៏បានឲ្យដឹងដែរថា នៅក្នុងឆ្នាំ២០១៧ កន្លង ទៅនេះ ក្រសួងបានខិតខំប្រឹងប្រែងយ៉ាង សកម្មនៅក្នុងការអភិវឌ្ឍវិស័យទេសចរណ៍។ ក្រសួង បានគាំទ្រ លើយុទ្ធសាស្ត្រពិពិធកម្មទេសចរណ៍ពីតំបន់ទេសចរណ៍វប្បធម៌ - ប្រវត្តិសាស្ត្រសៀមរាប-អង្គរ តំបន់ជុំវិញសៀមរាបតំបន់ភ្នំពេញទៅ កាន់តំបន់ឆ្នេរសមុទ្រនិងតំបន់អេកូទេសចរណ៍ ដែលបាននិងកំពុង ទាក់ទាញការវិនិយោគផលិតផលទេសចរណ៍ប្រកបដោយច្នៃប្រឌិត និងនិវាសនវត្តភាពនាពេលបច្ចុប្បន្ន។ ក្រសួងទេសចរណ៍ បានវាយ តម្លៃខ្ពស់ចំពោះកំណើនទេសចរមកកាន់តំបន់សៀមរាប-អង្គរ និង គាំទ្រលើផែនការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាពនៅតំបន់ នេះទាំងនៅទីក្រុង ទាំងនៅតំបន់ប្រាសាទអង្គរដើម្បីត្រៀមទទួល ទេសចរជាតិ អន្តរជាតិដែលកំពុងមានកំណើន។ ក្រសួងទេសចរណ៍ ក៏បានជំរុញផងដែរ ឱ្យមានការខិតខំជំរុញពិពិធកម្មទេសចរណ៍ទៅ កាន់តំបន់ជុំវិញដូចជា ទន្លេសាប ព្រែកទាល់ ភ្នំគូលេន ប្រាសាទ ព្រះវិហារ កោះកេរ បឹងមាលាតភ្ជាប់មកតំបន់បេតិកភណ្ឌសំបូរព្រៃគុក បង្កើតជាខ្សែទស្សនកិច្ចបេតិកភណ្ឌ (Heritage Network) ដើម្បី បង្កើនតម្លៃបន្ថែមនៃវិស័យទេសចរណ៍។ ក្រសួងទេសចរណ៍បានវាយ តម្លៃខ្ពស់ផងដែរចំពោះកំណើននៃភ្ញៀវទេសចរមកកាន់តំបន់ភ្នំពេញ

និងតំបន់ជុំវិញ ។ ក្រសួងបានជំរុញឱ្យមានការអភិវឌ្ឍផលិតផល ទេសចរណ៍ឱ្យកាន់តែច្រើនថែមទៀត ពិសេសទេសចរណ៍ទីក្រុង ផ្សារភ្ជាប់ជាមួយទេសចរណ៍តាមដងទន្លេមេគង្គ និងតំបន់ជុំវិញ។ ចំពោះតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងទេសចរណ៍បានគាំទ្រចំណាត់ ការរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ កម្ពុជា ក្នុងការរៀបចំផែនការជំរុញអភិវឌ្ឍតាមកោះ និងកែលំអការ គ្រប់គ្រងឆ្នេរខ្សាច់ ដើម្បីបង្កើនភាពទាក់ទាញទេសចរណ៍មកកាន់ តំបន់ឆ្នេរឱ្យបានកាន់តែច្រើនឡើងៗ រីឯតំបន់អេកូទេសចរណ៍វិញ ក្រសួងទេសចរណ៍ បានធ្វើការកត់សំគាល់អំពីការរីកចំរើនជាបន្ត បន្ទាប់នៃវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍។

ក្រៅពីព្រឹត្តិការណ៍បុណ្យទន្លេ បុណ្យសមុទ្រ និងព្រឹត្តិការណ៍ កីឡាសំខាន់ៗ មានដូចជា៖ Angkor International Half Marathon, Full Marathon, Ultra Trail ដែលពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមាន ការរីកចំរើននោះ ក្រសួងទេសចរណ៍បានគាំទ្រចំពោះគំនិតផ្តួចផ្តើម ឱ្យមានការបង្កើតព្រឹត្តិការណ៍កីឡាទេសចរណ៍ (Triathlon) នៅ ទីក្រុងកែបប្រចាំឆ្នាំ និងបានគាំទ្រនូវគំនិតផ្តួចផ្តើមឱ្យមានការរៀបចំ បុណ្យអេកូទេសចរណ៍នៅតំបន់អេកូទេសចរណ៍សំខាន់ៗផងដែរ។

ក្រសួងទេសចរណ៍បានគាំទ្រឱ្យរួមគ្នារៀបចំ និងផ្សព្វផ្សាយម្ហូប អាហារខ្មែរជាផលិតផលទេសចរណ៍ វប្បធម៌ទាក់ទាញមួយ សម្រាប់ភ្ញៀវទេសចរ ក្នុងនោះក្រសួងក៏បានផ្តួចផ្តើមគំនិតបង្កើតឱ្យ មានមហាស្របម្ហូបអាហារប្រចាំឆ្នាំ (Foods Festival) ផងដែរ។

នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នេះ ឯកឧត្តម **ហោ ណាំហុន** ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពតំណាង **សម្តេចតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធី តែងតាំងឯកឧត្តម**បណ្ឌិត ថោង ខុន** រដ្ឋមន្ត្រីក្រសួងទេសចរណ៍ «ជាសមាជិក នៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប» រួមជាមួយលោក សាស្ត្រាចារ្យបណ្ឌិត **អានតុន កាវ៉ាហ្គា** (Anton Caragea) ប្រធាន ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប នៅអគារមិត្តភាព នៃទីស្តីការ គណៈរដ្ឋមន្ត្រីបានថ្លែងថា៖ «ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តម**បណ្ឌិត ថោង ខុន** រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ កិច្ចសហប្រតិបត្តិការ រវាងក្រុមប្រឹក្សាទេសចរណ៍ និង ពាណិជ្ជកម្មអឺរ៉ុប និងក្រសួងទេសចរណ៍កម្ពុជា នឹងត្រូវបានពង្រឹងកាន់ តែជិតស្និទ្ធច្រើនទៀត ដើម្បីធ្វើឱ្យកម្ពុជា ក្លាយទៅជាគោលដៅ ទេសចរណ៍ ដែលផ្តល់ភាពកក់ក្តៅ ទាក់ទាញ និងមានគុណភាព លំដាប់ពិភពលោក»។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី**ហោ ណាំហុន** បានបន្តថា ក្រោមការដឹកនាំរបស់**សម្តេចតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគោលនយោបាយឈ្នះ-ឈ្នះ បាននាំ មកនូវសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យដល់កម្ពុជា រួមទាំងវិស័យ ទេសចរណ៍ ដែលបាននាំមកនូវអ្នកទេសចរណ៍ជាង ៥លាននាក់ មកទស្សនានៅកម្ពុជាកន្លងទៅ។ ទាំងនេះក៏ដោយ សារតែមានសន្តិភាពពេញលេញនៅទូទាំងប្រទេស។ ការអភិវឌ្ឍ វិស័យ ទេសចរណ៍ បានចូលរួមចំណែកដ៏មានប្រសិទ្ធភាព ដល់ការ

វឌ្ឍនភាពនៃវិស័យអប់រំ រួមចំណែកយ៉ាងសំខាន់ ដល់ការរីកលូតលាស់ នៃសង្គម និងសេដ្ឋកិច្ចកម្ពុជា



ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បន្ទប់កុំព្យូទ័រ និងបន្ទប់ពិសោធន៍នៅ
វិទ្យាល័យ ហ៊ុន សែន ពាមជីកង



សកម្មភាពចុះត្រួតពិនិត្យមណ្ឌលសំណេរ និងមណ្ឌលកំណែ
ថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០១៨

ចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរ បំផុតលើគ្រប់ផ្នែក ដើម្បីកសាងសង្គមកម្ពុជា ឱ្យក្លាយជាសង្គមរីកចម្រើន ផ្អែកលើចំណេះដឹងនិងចំណេះធ្វើជាមូលដ្ឋាន ។ ឆ្នាំ២០១៨ នេះ ជាឆ្នាំចុងក្រោយនៃការអនុវត្ត «ផែនការយុទ្ធសាស្ត្រវិស័យអប់រំសិក្សាធិការឆ្នាំ២០១៤-២០១៨» ដែលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ដល់ការពង្រីកការរៀនសូត្រ របស់កុមារតូច ការបង្កើនលទ្ធភាពទទួលបានការសិក្សានៅកម្រិតមធ្យមសិក្សា និងក្រោយមធ្យមសិក្សា ព្រមទាំងលើកកម្ពស់គុណភាពអប់រំនៅគ្រប់កម្រិត ជាមួយនឹងការពង្រីកកម្មវិធីសិក្សាក្រៅប្រព័ន្ធ ការសិក្សាបច្ចេកទេស ការអភិវឌ្ឍការងារយុវជន និងការអប់រំកាយ និងកីឡា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាល និងអាទិភាពអប់រំសិក្សាធិការនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិឆ្នាំ២០១៤-២០១៨» ។

តាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា វិស័យអប់រំសិក្សា ធិការនៅកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ ដោយសារមានការឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាការចូលរួមពីសហគមន៍ជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ អាជ្ញាធរដែនដី សហគមន៍ យុវជន មាតាបិតា និងសិស្សនិស្សិតទាំងអស់។ ជាមួយគ្នានេះ តាមរយៈការធ្វើយុទ្ធនាការប្រមូលកុមារដល់វិស័យសិក្សា ការសាងសង់អគារសិក្សា ការផ្តល់គ្រូបង្រៀន ការផ្តល់ថវិកាដំណើរការសាលារៀន ការផ្តល់អាហារូបករណ៍ដល់សិស្សមកពីគ្រួសារក្រីក្រ ជាពិសេស សិស្សនារីជាដើម បានបង្កលក្ខណៈឲ្យកុមារមានលទ្ធភាពកាន់តែច្រើន ក្នុងការទទួលបានការអប់រំ។ បច្ចុប្បន្នកុមារអាយុ ៥ឆ្នាំ បានចូលរៀននៅមត្តេយ្យសិក្សា គ្រប់រូបភាពបានកើនដល់ ៦៨,៥% (កុមារ

៦៩.៧ %) ។ អត្រាពិតនៃការសិក្សានៅបឋមសិក្សាសាធារណៈ និងឯកជនមាន ៩៧,៨ % (ស្រី ៩៨,១%) ស្ថិតក្នុងស្តង់ដារ និងក្នុងកម្រិតប្រហាក់ប្រហែលប្រទេសក្នុងតំបន់។ តាមលទ្ធផលដែលសម្រេចបានពីឆ្នាំ២០១៦ និង ២០១៧ កម្ពុជាមានសាលាមត្តេយ្យសិក្សា និងសាលារៀនចំណេះទូទៅទាំងសាធារណៈ និងឯកជនសរុបចំនួន១៤.១៨៩ រួមមានសាលាមត្តេយ្យចំនួន៤ ៦៣២ សាលាបឋមសិក្សាមានចំនួន៧.៦២១ អនុវិទ្យាល័យ ១.៣០៣ និងវិទ្យាល័យ៦៣៣ ។ សិស្សសរុបនៅគ្រប់កម្រិតសិក្សាសាធារណៈ និងឯកជនពីមត្តេយ្យសិក្សាដល់មធ្យមសិក្សាមានចំនួន ៣.៣៤៦.៣៣៦ នាក់ ស្រី ១.៦៥២.០២១ នាក់ ស្មើនឹង ៤៩,៣៧ % ។ គ្រឹះស្ថានឧត្តមសិក្សាមាន ១២១ ក្នុងនោះ គ្រឹះស្ថានឧត្តមសិក្សារដ្ឋ ៤៤ និងឯកជន ៧៧ ដែលមានទីតាំងស្ថិតនៅតាមរាជធានី-ខេត្ត ចំនួន ២០ ។ គ្រឹះស្ថានឧត្តមសិក្សាទាំងនោះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង-ស្ថាប័នចំនួន ១៦ ។ គ្រឹះស្ថានឧត្តមសិក្សា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡាមាន ៧៣ ក្នុងនោះរដ្ឋ ១៣ និងឯកជន ៦០ ។ និស្សិតចាប់ពីថ្នាក់បរិញ្ញាបត្ររង ដល់បណ្ឌិតមានចំនួន ២០៧.៤២៣ នាក់ នារី ៩៤.២៤២ នាក់ ស្មើនឹង ៤៥,៤៣ % ។ បុគ្គលិកអប់រំសរុបនៅទូទាំងប្រទេសកម្ពុជាមាន ១១៩.៣៦៨នាក់ ក្នុងនោះ មានស្រី ៥៤.៣១៣ នាក់ ត្រូវជា ៤៥,៥០ % ក្នុងថ្នាក់ជាតិ ៣.២៣៧ នាក់ ស្រី ២៧.២៧ % និងថ្នាក់ក្រោមជាតិ ១១៦.១៣១ នាក់ ស្រី៤៦% ។ គិតមកដល់ខែមករា ឆ្នាំ២០១៨ នេះ សំណង់អគារសិក្សា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឪន ណែន ហ៊ុន សែន សរុបមានចំនួន ៤,២៤៤ ខ្នង ស្មើនឹង ២៥,៦២៨ បន្ទប់ ។

កន្លងទៅនេះឯកឧត្តម បណ្ឌិតសភាចារ្យ **ហង់ ជួនណារុន** រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងផងដែរ អំពី ការពង្រឹងគុណភាពនៅតាមសាលារដ្ឋ សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែល មិនមានធនធានគ្រប់គ្រាន់សម្រាប់សិក្សានៅសាលាអន្តរជាតិ ។

ឯកឧត្តមបានលើកឡើងថា សាលាឯកជនយើងទទួលស្គាល់ថា ពិតជាមានអគារសិក្សាស្អាត សម្ភារៈ ឧបទ្វេសទំនើប មានភ្លើង មានសៀវភៅ និងបន្ទប់សិក្សាស្អាត ក៏ប៉ុន្តែសាលារដ្ឋ ក៏បានផ្តល់ ឱកាសផ្សេងមួយទៀត គឺការសិក្សាដោយមិនបង់ថ្លៃ ហើយក្រសួង អប់រំបានខិតខំបង្កើតឡើងនូវសាលាជំនាន់ថ្មីដែលមានការកែលំអ បរិដ្ឋានស្អាត មានការប្រកួតប្រជែង សាលា ស្អាត គ្រួសារ នាយកល្អ ដើម្បីបង្កើននូវគុណភាពសិក្សាសម្រាប់កុមារនិងយុវជនកម្ពុជាផង ដែរ ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវឲ្យមាតាបិតាត្រូវយកចិត្តទុក ដាក់ក្នុងការបញ្ជូនកូនទៅកាន់ សាលារៀន ពិសេស ការសិក្សា នៅមតេយ្យសិក្សា ព្រោះថានៅមតេយ្យសិក្សាគេបង្រៀន ក្មេងឲ្យ មានវិន័យ សីលធម៌ និងមូលដ្ឋាន នៃការចូលទៅសិក្សានៅថ្នាក់បឋម បន្តទៀត ។

ដូចនេះការសិក្សានៅ មតេយ្យសិក្សាសំខាន់ណាស់ ។

គួរបញ្ជាក់ដែរថា វិស័យអប់រំកម្ពុជា ក៏ដូចវិស័យដទៃទៀត សុទ្ធតែមានសារសំខាន់នៅ ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ ប៉ុន្តែវិស័យអប់រំ ជាវិស័យគ្រឹះដ៏រឹងមាំដែលជំរុញ និងធ្វើឲ្យសង្គម ជាតិ មានការរីកចម្រើនរឹងមាំព្រោះថា វិស័យនេះមានតួនាទីបណ្តុះ បណ្តាលធនធាន មនុស្សសម្រាប់អភិវឌ្ឍន៍ប្រទេស ។

គោលបំណង រយៈពេលវែងរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺការអភិវឌ្ឍ យុវជនកម្ពុជាលើគ្រប់វិស័យ និងបណ្តុះស្មារតីយុវជន យុវតីកម្ពុជា គ្រប់រូបឲ្យមានមោទនភាពជាតិ មានសីលធម៌ល្អ និងគុណធម៌ខ្ពស់ ព្រមទាំងមានសុទិដ្ឋិនិយមចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋ របស់ខ្លួន ។

ក្នុងស្មារតីបន្តលើកស្ទួយ និងអភិវឌ្ឍន៍វិស័យអប់រំកម្ពុជាឲ្យ ឈានទៅសម្រេចបានតាម គោលដៅនៃគោលនយោបាយអភិវឌ្ឍ វិស័យអប់រំ ក្រសួងអប់រំយុវជន និងកីឡាដាក់ចេញ ទិសដៅបន្ត អនុវត្តការងារអប់រំឱ្យសកម្ម ធានាប្រសិទ្ធភាព និងគុណភាព ប្រកបដោយសមធម៌ និងបរិយាប័ន្ននិងលើកកម្ពស់ឱកាសក្នុងការ សិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។

អនុវត្ត ឲ្យមានភាពរស់ រវើកធានាភាពសក្តិសិទ្ធិនៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់ មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់។

ក្នុងនោះ ត្រូវបង្កើនប្រសិទ្ធភាពប្រើ- ប្រាស់ហិរញ្ញប្បទាន សម្រាប់គ្រឹះស្ថានសិក្សា ការងារផែនការស្ថិតិ អប់រំការពង្រាយគ្រូបង្រៀនឲ្យបានដល់មូលដ្ឋាន បន្តអភិវឌ្ឍសមត្ថភាព របស់នាយកសាលា និងគ្រូបង្រៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាល និងគ្រឹះស្ថានសិក្សា ពិសេសពង្រឹងការងារអធិការកិច្ចនិងយន្តការ ពិនិត្យកែលម្អជាប្រចាំ និងពង្រឹងអភិបាលកិច្ច ឧត្តមសិក្សាព្រមទាំង ជំរុញការវិនិយោគលើការស្រាវជ្រាវ និងធ្វើទំនើបកម្មកម្មវិធីសិក្សា ។

អនុវត្តឲ្យសកម្មលើការងារកាយវិទ្យា និងយុវជន ដោយត្រូវបង្កើន ការយកចិត្តទុកដាក់ចំពោះ កុមារ និងយុវជន ឲ្យមានស្មារតីទទួល ខុសត្រូវ ជឿជាក់លើសមត្ថភាពរបស់ខ្លួន និងប្រកាន់ ខ្ជាប់នូវទង្វើ

វិជ្ជមានក្នុងសង្គម បំផុសឱ្យសកម្មនូវកម្មវិធី **“កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ”** និងកម្មវិធីយុវជនស្ម័គ្រចិត្តចុះជួយដល់មូលដ្ឋាននៅ តាមសហគមន៍នានា បន្តពង្រឹងជំនាញ បច្ចេកទេស និងជំនាញទន់ សម្រាប់យុវជន សំដៅឆ្លើយតបបានទៅនឹងឱកាសការងារ និង ភាពរឹងមាំនៃកោសិកាសង្គម។

បន្តអនុវត្តកំណែទម្រង់អប់រំ ដោយ ឈរលើសសរស្តម្ភទាំង៥ សសរស្តម្ភទី១-ការអនុវត្តផែនការសកម្ម- ភាពគោលនយោបាយគ្រូបង្រៀន សសរស្តម្ភទី២-ការពិនិត្យឡើង វិញកម្មវិធីសិក្សាសៀវភៅសិក្សាគោល និងកែលម្អបរិស្ថានសិក្សា សសរស្តម្ភទី៣-ការដាក់ឱ្យអនុវត្តអធិការកិច្ច សសរស្តម្ភទី៤-ការ ពង្រឹងរង្វាយតម្លៃ សិក្សាដូចការប្រឡង រង្វាយតម្លៃថ្នាក់ជាតិ តំបន់ និងអន្តរជាតិ និងសសរស្តម្ភទី៥-ការកែទម្រង់ឧត្តមសិក្សា ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាធ្លាប់បានថ្លែងថា វឌ្ឍនភាពនៃវិស័យអប់រំ នេះមិនមែនកើតឡើងដោយចៃដន្យនោះទេ គឺបានស្តែងចេញពី កិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងជិតស្និទ្ធរបស់ថ្នាក់ដឹកនាំ និងមន្ត្រី គ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំយុវជន និងកីឡា សាស្ត្រាចារ្យ គ្រូបង្រៀន មាតាបិតា សិស្ស-និស្សិត សហគមន៍ និងអាជ្ញាធរដែនដីនៅទូទាំងប្រទេស ដែលតែងតែយកចិត្តទុកដាក់ រួមចំណែកអភិវឌ្ឍន៍វិស័យអប់រំនិងការកសាងធនធានមនុស្សប្រកប ដោយស្មារតីទទួលខុសត្រូវតាមតួនាទីនិងភារកិច្ចរៀងៗខ្លួន ។

វឌ្ឍនភាពនៃវិស័យអប់រំនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ដល់ការរីកលូតលាស់ នៃសង្គម និងសេដ្ឋកិច្ចកម្ពុជា។

ក្នុងនោះ កម្ពុជាត្រូវបានទទួលស្គាល់ជាប្រទេសដែលមានការអភិវឌ្ឍន៍ឆាប់ រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាកម្ម។


សម្តេចតេជោ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តគិតគូរវិភាជន៍វិកាបន្ថែមប្រចាំឆ្នាំ នៅក្នុង វិស័យអប់រំ ការផ្តល់អាទិភាព ជ្រើសរើស និងបណ្តុះបណ្តាល គ្រូបង្រៀនជាអាទិភាពចម្បង ដើម្បីបំពេញបន្ថែមដល់ការងារ ពង្រាយគ្រូ និងជំនួសគ្រូដែលត្រូវចូលនិវត្តន៍ គាំទ្រការធ្វើក្រីក្រការ គ្រូបង្រៀន ការកែលម្អ កម្មវិធីសិក្សា គាំទ្រការងារអធិការកិច្ច ដើម្បី ពង្រឹងសមត្ថភាពគ្រប់គ្រងគុណភាពសិក្សា និងគុណភាពប្រឡង ជាដើម ។



សាលារៀនគឺជាកន្លែងផ្តល់ចំណេះដឹង ដល់សិស្សានុសិស្ស



ស្វែងយល់អំពីប្រវត្តិផ្លូវសូត្រ



ប្រទេសចិន កំពុងដើរតួនាទីដ៏សំខាន់ក្នុងដំណើរការសេដ្ឋកិច្ចពាណិជ្ជកម្ម និងនយោបាយពិភពលោក ជាពិសេសក្នុងការជំរុញ សេរីភាវូបនីយកម្ម ពាណិជ្ជកម្មអន្តរជាតិ សមាហរណកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍ ប្រកបដោយបរិយាប័ន្ន លើកស្ទួយសកលភាវូបនីយកម្ម និងការកសាងនិម្មាបនកម្មសេដ្ឋកិច្ចពិភពលោកថ្មី ផ្ដើមចេញពីនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនបានដាក់ចេញគំនិតដូចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដែលរួមមានខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រ សតវត្សរ៍ទី២១ ដើម្បីលើកកម្ពស់ការភ្ជាប់រវាងទ្វីបអាស៊ី និងទ្វីបអឺរ៉ុប និងជាការបើកផ្លូវនៃការភ្ជាប់ទៅកាន់តំបន់ផ្សេងៗទៀត ដូចជាអាហ្វ្រិក និងអាមេរិកខាងត្បូងជាដើម ។ យើងខ្ញុំសូមអនុញ្ញាតជកស្រង់ដោយសង្ខេបនូវប្រវត្តិផ្លូវសូត្រមកផ្សព្វផ្សាយជូនដូចខាងក្រោម៖

នៅពេលដែលពិភពលោកមិនទាន់មានការរីកចម្រើន ផ្នែកបច្ចេកវិទ្យាដោយគ្មានទូរស័ព្ទ គ្មានទូរទស្សន៍ គ្មានអ៊ិនធើណែត ហើយក៏មិនទាន់មានយានយន្តទំនើបៗមកប្រើប្រាស់ដូចសម័យបច្ចុប្បន្ននេះ ផ្លូវសូត្រ គឺជាវិធីជីវិតដ៏សំរេកបំផុតកាលពីអតីតកាលដ៏យូរលង់នោះ ។ ផ្លូវដ៏ចំណាស់មួយនេះត្រូវបានប្រើប្រាស់មិនត្រឹមតែសម្រាប់ធ្វើជាផ្លូវជួញដូរពាណិជ្ជកម្ម និងទំនាក់ទំនងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាផ្លូវ ដែលផ្លាស់ប្តូរវប្បធម៌ អរិយធម៌ ចិន ឥណ្ឌា អាណាចក្រពែរ ពិភពអាហ្វ្រិក ក្រិច និងចក្រភពរ៉ូមទៀតផង ។ ផ្លូវសូត្រ គឺជា ផ្លូវពាណិជ្ជកម្មដ៏ល្បីល្បាញបំផុតនៅក្នុងប្រវត្តិសាស្ត្រពិភពលោក ដែលបានតភ្ជាប់លោកខាងកើត ដែលមានចំណុចចាប់ផ្ដើមពីអតីតរាជធានីនាងអាន (បច្ចុប្បន្នខេត្តស៊ីអាន) នៃប្រទេសចិនទៅដល់លោកខាងលិចត្រង់សមុទ្រមេឌីទែរ៉ាណេនៃទ្វីបអឺរ៉ុប ។ ផ្លូវសូត្រមានប្រវែងសរុបប្រមាណជាង៦.០០០គីឡូម៉ែត្រ ។

ផ្លូវសូត្រត្រូវបានត្រួសត្រាយដោយលោក **នាង ឈីយ៉ិន** ដែលគេស្គាល់ថា ជាបិតាផ្លូវសូត្រ ជាបេសកជនរបស់អធិរាជអ៊ូនៃរាជវង្ស ហាន ជាអាជ្ញាធរដំបូងគេក្នុងប្រវត្តិសាស្ត្រពិភពលោក ដែលបានចាកចេញពីប្រទេសចិន ដើម្បីពិនិត្យមើលវប្បធម៌ និងអរិយធម៌នានានៅតំបន់អាស៊ីកណ្តាលចាប់ពីឆ្នាំ១៣៩ មុនគ.ស ដល់ឆ្នាំ១២៩ មុនគ.ស ។ ក្រោយពីបើកផ្លូវនេះ

ហើយ ផ្លូវសូត្រត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយបន្តិចម្តងៗក្នុងរជ្ជកាលបន្តៗមកទៀត ។ ក្នុងឆ្នាំ៦០ មុនគ.ស រាជវង្សហានបានបង្កើតតំបន់អាណានិគមនៅភាគខាងលិចវ៉ូឡែ (ជិតខេត្ត លន់តាយ) ដើម្បីគ្រប់គ្រងនិងធានាឲ្យផ្លូវនេះមានសុវត្ថិភាព និងចរាចរណ៍កាន់តែប្រសើរឡើង ។ នៅក្នុងសម័យរាជវង្សចាំង (គ.ស៦១២-គ.ស៩០៧) ផ្លូវសូត្រត្រូវបានគេឲ្យឈ្មោះថា ជាយុគមាស ព្រោះវាបានក្លាយទៅជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ និងរីកចម្រើនបំផុតរបស់ប្រទេសចិន ។ មានមនុស្សល្បីឈ្មោះជាច្រើនដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវសូត្រនេះរួមមាន **នាង ឈីយ៉ិន** បិតាស្ថានិក ផ្លូវសូត្រ អធិរាជ **គូ ឡៃ ខាន់** ដែលគ្រប់គ្រងលើអាណាចក្រម៉ុងហ្គោល និងជាពិសេស គឺព្រះសង្ឃចាំងចេង ដែលបានធ្វើដំណើរទៅចម្លងព្រះធម៌នៅប្រទេសឥណ្ឌា និងត្រឡប់មកវិញតាមផ្លូវនេះដែរ ។ ព្រះសង្ឃឥណ្ឌាមួយអង្គ ព្រះនាម **តាក់ ម៉ី** (ពោធិធម្ម) ក៏បានធ្វើដំណើរតាមផ្លូវសូត្រនេះដោយព្រះអង្គបាននាំយកសិល្បៈការពារខ្លួនចូលមកប្រទេសចិន ។ ព្រះសង្ឃអង្គនេះជាដំបូងគេរក្សាសាវ័ន្តជាអ្នកបង្រៀនសាវ័ន្តរបស់ខ្លួនពីរបៀបធ្វើយោគៈ ដែលក្រោយមកក្លាយទៅជាក្បាច់ឡូហានទាំង១៨ របស់សាវ័ន្ត ។ ក្រៅពីនេះក៏នៅមានរឿងជាច្រើនទៀតបានកើតឡើងនៅលើដងផ្លូវនេះ ដែលអ្នកធ្វើដំណើរបាននិទានចែករំលែកគ្នា ពេលពួកគេជួបគ្នានៅលើដងផ្លូវសូត្រ ។

ផ្លូវសូត្របុរាណបានចូលរួមចំណែកយ៉ាងច្រើនក្នុងការផ្លាស់ប្តូរវប្បធម៌រវាងចក្រភពចិន និងបស្ចិមប្រទេស។ ចាប់តាំងពីសតវត្សរ៍ទី២ មុនគ.ស រហូតសតវត្សរ៍ទី១៥ នៃគ.ស អរិយធម៌ត្រចះត្រចង់របស់ចិន ឥណ្ឌា ក្រិក ពែរ និងរ៉ូម ត្រូវបានផ្លាស់ប្តូរគ្នាទៅតាមដងផ្លូវនេះ ដែលធ្វើឲ្យផ្លូវមួយនេះក្លាយទៅជាស្ថានចម្លងវប្បធម៌រវាងអាស៊ី និងអឺរ៉ុប ។ ក្រៅពីការផ្លាស់ប្តូរវិស័យសេដ្ឋកិច្ចនយោបាយរវាងលោកខាងកើត និងខាងលិច ហើយនោះ មានសាសនា និងនិកាយជាច្រើនបានហូរចូលទៅក្នុងប្រទេសចិន ដូចជាព្រះពុទ្ធសាសនា ឥស្លាមសាសនា និងកាយដែលមានជំនឿលើតារាសាស្ត្រជាដើម ។ ក្នុងសតវត្សរ៍ទី១ មុនគ.ស ព្រះពុទ្ធសាសនាបានហូរចូលទៅតំបន់យូត្រីន (បច្ចុប្បន្នតំបន់ហេតៀន) ហើយចេញពីតំបន់នោះ សាសនា

ព្រះពុទ្ធបានរីកសាយភាយ យ៉ាងរហ័សទៅដល់តំបន់ខាងលិចប្រទេសចិន។ ព្រះសង្ឃដែលល្បីជាងគេ រួមមាន ព្រះតេជគុណ ជូ សៀស៊ីង នៃសម័យសាមកុក និងព្រះតេជគុណ ស៊ាន ហ្សាង ឬព្រះគ្រូ ចាំង ចេង ក្នុងរាជវង្សចាំង។ ព្រះសង្ឃទាំង ឡាយបានធ្វើដំណើរតាមផ្លូវសូត្រទៅកាន់ប្រទេសឥណ្ឌា ដើម្បីសិក្សាគម្ពីរសូត្រនានា មុនពេលនាំត្រឡប់មក កាន់ប្រទេសចិនវិញ។ ពីសតវត្សរ៍ទី៥ មុនគ.ស រហូតដល់សតវត្សរ៍ទី១ មុនគ.ស និកាយសាសនាហ្សាណា បានត្រូវផ្សព្វផ្សាយចូលទៅភាគខាងលិចប្រទេសចិន។ និកាយសាសនានេះ ត្រូវចាត់ទុកជាសាសនាដំបូងគេ ដែលឆ្លងកាត់តាមផ្លូវសូត្រ។ ចាប់ពីសតវត្សរ៍ទី៧ ពួកជនជាតិអារ៉ាប់កាន់សាសនាអ៊ីស្លាម បានធ្វើដំណើរ ទៅកាន់ប្រទេសចិនតាមផ្លូវសូត្រ និងតាមផ្លូវទឹក ដើម្បីផ្សព្វផ្សាយសាសនាអ៊ីស្លាម។ ក្នុងសម័យរាជវង្សចាំង តំបន់កូងផុង និងក្លាងចូវ គឺជាតំបន់អ្នកកាន់សាសនាអ៊ីស្លាមច្រើនជាងគេ។

ការផ្លាស់ប្តូរវប្បធម៌រវាងចិន និងអឺរ៉ុប បានផ្តល់នូវផលប្រយោជន៍ជាច្រើនដល់ភាគីទាំងពីរ។ របកគំហើញដ៏អស្ចារ្យទាំង ៤របស់ចិន គឺការបង្កើតក្រដាស ម៉ាស៊ីន បោះពុម្ព រំសេវ និងត្រីវិស័យ រួមទាំងវិធីសាស្ត្រក្នុងការចិញ្ចឹមដង្កូវនាង ការត្បាញអំបោះសូត្រ ត្រូវបាននាំយកទៅកាន់លោកខាងលិច ហើយបន្តរីកចម្រើនយ៉ាងទូលំទូលាយរហូតប្រើប្រាស់ទូទាំងពិភពលោកមកដល់សព្វថ្ងៃនេះ។ ក្នុងសម័យរាជវង្សហាន (ឆ្នាំ២០៦ មុនគ.ស ដល់ គ.ស២២០) ប្រទេសចិន គឺជាអធិបតីនៃជំនួញសូត្រ ហើយបានរក្សាបច្ចេកទេសសិប្បកម្មសូត្រនេះ ជាការសម្ងាត់បំផុតរហូតដល់សតវត្សរ៍ទី១២ ទើបបច្ចេកទេសមួយនេះត្រូវបានផ្សព្វផ្សាយទៅដល់ទ្វីបអឺរ៉ុបភាគខាងលិច។ សូត្រជាច្រើនលានក៏ត្រូវបានដឹកជញ្ជូនតាមផ្លូវសូត្រទៅកាន់លោកខាងលិច អាណាចក្រព័រស៊ី និងប្រទេសឥណ្ឌា។ ល។ ការប្រើប្រាស់



ប្រព័ន្ធធារាសាស្ត្រក៏ត្រូវបាននាំយកទៅប្រើប្រាស់នៅលោកខាងលិច ក្នុងសម័យរាជវង្សហានដែរ។ ចាប់តាំងពីសម័យសាមកុករហូតដល់រាជវង្សចាំង សិល្បៈតន្ត្រី របាំ កាយកម្ម និងទម្រង់សិល្បៈផ្សេងៗទៀតរបស់អាស៊ីខាងលិច និងអាស៊ីកណ្តាល បានហូរចូលទៅប្រទេសចិន ដូចជា ពិណ្ឌ ២៣ខ្សែ កុងហ្វូ និងខ្សែរបស់ជនជាតិព័រស៊ី ត្រូវបានបញ្ចូលទៅក្នុងឧបករណ៍តន្ត្រីប្រពៃណីចិន ក្នុងសម័យរាជវង្សហាន។ នៅមានទំនៀមទំលាប់វប្បធម៌ ឧបករណ៍ប្រើប្រាស់ជាច្រើនទៀត ត្រូវបានផ្លាស់ប្តូរគ្នារវាងលោកទាំងពីរតាមរយៈផ្លូវសូត្រនេះដែរ។ មានផលិតផលកសិកម្មលោកខាងលិចជាច្រើនត្រូវបាននាំចូលទៅកាន់ប្រទេសចិនដូចជា ទំពាំងបាយជូរដូងចែម វីលណាត់ កាវ៉ាត ម្រេច សណ្តែក ត្រសក់ ស្ពៃណាត់ មង្គុត សត្វផ្សេងៗ គ្រឿងឧបករណ៍វេជ្ជសាស្ត្រ គ្រឿងទេស និងគ្រឿងអលង្ការជាដើម។ ដោយឡែកពីរស៊ីឡែន និងឧកម្រក្សណ៍របស់ចិនក៏ត្រូវបាននាំទៅកាន់អឺរ៉ុបវិញដែរ។

តមកពីឆ្នាំទី ២២



អភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា តាមរយៈការបង្កើតឱកាសការងារ ការបង្កើនប្រាក់ចំណូលផ្ទាល់ ជូនប្រជាពលរដ្ឋធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ ទាក់ទាញបំផុតនៅក្នុងពិភពលោក។

ឯកឧត្តម **ហោ ណាំហុន** បានថ្លែងទៀតថា៖ «ខ្ញុំសូមថ្លែងអំណរគុណក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ជាពិសេសឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត អានតុន កាវ៉ាហ្គា ដែលបានគាំទ្រកម្ពុជាជានិច្ច និងចាត់ទុកកម្ពុជា ជាកំរិតសម្រាប់ពិភពលោក ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍មួយ ដែលបានធ្វើការបែងចែកចំណូលប្រកបដោយសមធម៌ និងបានទទួលស្គាល់កម្ពុជាថា ជាគោលដៅ

ទេសចរណ៍លំដាប់ពិភពលោក»។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត **ហោ ណាំហុន** បានថ្លែងថាវិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជា «មាសបៃតង» ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច-សង្គម បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ជាការនាំចេញ នៅនឹងកន្លែង និងចូលរួមទ្រទ្រង់ដល់ការធ្វើសមាហរណកម្មតំបន់។

ឯកឧត្តម **ហោ ណាំហុន** បានបន្តថា តាមការព្យាករណ៍កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៦.២លាននាក់ នៅឆ្នាំ២០១៨ និង៧លាននាក់ នៅឆ្នាំ២០២០ នាំមកនូវចំណូលប្រមាណ ៥ពាន់លានដុល្លារ បង្កើតនូវឱកាសការងារដោយផ្ទាល់ ១លាននាក់។ នៅឆ្នាំ២០៣០ កម្ពុជា អាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ១៥លាននាក់ ដោយនាំមកនូវចំណូលសរុប១០ពាន់លានដុល្លារ បង្កើតនូវឱកាសការងារ ប្រមាណ២លាននាក់។

ដោយឡែកសម្រាប់ទេសចរណ៍ក្នុងស្រុក កំណើនភ្ញៀវទេសចរមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ (៤%-៥% ជាមធ្យម)។ ជាក់ស្តែង នៅឆ្នាំ២០១៦ ទេសចរក្នុងស្រុកមានចំនួនជាង១០.២លាននាក់ កើនដល់១០.៨លាននាក់ នៅឆ្នាំ២០១៧ និងជាង១១លាននាក់ នៅឆ្នាំ២០១៨ ហើយជាចក្ខុវិស័យយើងរំពឹងថានឹងមានទេសចរក្នុងស្រុកប្រមាណ១៩លាននាក់ នៅឆ្នាំ២០២៥ ។



សិប្បកម្មកុលាលភាជន៍

បុរាណខ្មែរ



លោក **សុផង** អាយុ ៤៧ឆ្នាំ បច្ចុប្បន្នរស់នៅ សង្កាត់ច្បារអំពៅ ជាអាជីវករផលិតចូ សម្រាប់ លក់ចែកចាយនៅលើទីផ្សារបានរៀបរាប់ថា ចូ (កុលាលភាជន៍) បែបសម័យទំនើបរបស់លោក គឺជាអត្តសញ្ញាណជាតិមួយដ៏សំខាន់ ដែល បង្ហាញថា ខ្មែរមានការយកចិត្តទុកដាក់ចំពោះ កេរ្តិ៍ណែលជូនតា។

លោក **សុផង** អ្នកផលិតចូប្រភេទនេះ បាន បញ្ជាក់ថា ហេតុផលដែលលោកខំចំណាយពេល ផលិតចូប្រភេទនេះឡើង គឺដោយសារពេល ដែលលោកចេញទៅ កម្សាន្តនៅប្រទេសមួយ ចំនួនលោកបានឃើញ គេដាក់តាំងលក់នូវវត្ថុ ប្រើប្រាស់ជាច្រើន ដែលធ្វើពីឥដ្ឋឡើងល្អៗ ជា ច្រើន ដែលតំណាងឲ្យជាតិសាសន៍របស់គេ ។ បន្ទាប់មកលោកក៏ចាប់ផ្តើមសិក្សា ហើយក៏បាន ទទួលនូវចំណេះដឹងបទពិសោធន៍ និងរូបមន្ត ច្បាស់លាស់ពី វត្ថុធាតុដើមនៃឥដ្ឋឡើង បានពី ថ្មស្រវ៉ាមិច លាយបញ្ចូលរូបមន្តមួយចំនួនទៀត។ លោកក៏បានបញ្ជាក់ថា មុននឹងលោកសម្រេច ចិត្តសិក្សាពីរបៀបផលិតនេះ លោកបានឈ្វេង យល់ថា មានតែកុលាលភាជន៍របស់ខ្មែរបុរាណ ប៉ុណ្ណោះដែលលោកត្រូវយកមកកែច្នៃឲ្យមានភាព ទាក់ទាញដល់អតិថិជន ។ លោកក៏ចាប់ផ្តើម សិក្សានូវ គំនូរផ្ទាំងសិលាតាមជញ្ជាំងប្រាសាទ

នានាមកធ្វើជាគំរូ ។ ចំពោះកុលាលភាជន៍ដែល លោកផលិតឡើង លើកដំបូងនោះគឺគ្រាន់តែជា ប្រភេទចូតូច ធំ សម្រាប់ដាក់តាំងតាមភូមិគ្រឹះ ឬសណ្ឋាគារជាធម្មតាតែប៉ុណ្ណោះដោយមិនទាន់ រកឃើញវិធីធ្លាក់ក្បូរក្បាច់ឡើយ ក្រោយពីមាន តម្រូវការពីអតិថិជនចង់ឲ្យមានការទាក់ទាញផ្នែក សោភ័ណភាពកាន់តែច្រើន ទើបលោកនិងក្រុម ជាងជំនាញរកមធ្យោបាយធ្លាក់រូបនៅលើចូ ដែល ទោះជាមានការពិបាកគួរឆ្លាក់លើ ផលិតផល ពីរសីឡេន មិនងាយស្រួលដូចការផលិតពីដីឥដ្ឋ ដែលលោកធ្លាប់ធ្វើកន្លងមកនោះក៏ដោយ ក៏ លោកខំពុះពារលុះត្រាតែបានសម្រេច ។

លោក **សុផង** ក៏បានឲ្យដឹងទៀតថា ក្រោយ ពីលោកទទួលជោគជ័យ ក្នុងការធ្លាក់ក្បូរក្បាច់ ល្អប្រណីតនៅលើចូពីរសីឡេន មន្ត្រីក្រសួងវប្ប ធម៌ក៏ចុះមកត្រួតពិនិត្យវាយតម្លៃដល់កន្លែងតាំង លក់របស់លោក ហើយក៏សម្រេចហៅ ឈ្មោះចូ ទាំងនោះថា **“កុលាលភាជន៍បុរាណខ្មែរ”** ។ លោកបានបញ្ជាក់ផងដែរថា លោកក៏ចង់ប្រើ ឈ្មោះដើម្បីសម្គាល់ផលិតផលដែលលោកបាន បង្កើតនោះដែរ ដោយដាក់ពាក្យថា ចូក្បាច់ បុរាណពីរសីឡេន តែដោយខ្លាចប្រតិកម្មពី ក្រសួង។ លោកក៏បានបង្ហាញនូវទឹកចិត្តសប្បាយ រីករាយយ៉ាងខ្លាំង ដោយមន្ត្រីក្រសួងបានចុះ

មកផ្តល់ពិន្ទុខ្ពស់ដល់ចូបុរាណរបស់លោក ហើយ តម្រូវឲ្យប្រើពាក្យថា “ចូកុលាល ភាជន៍បុរាណ ខ្មែរ” បែបនេះ រហូតទៅថ្ងៃនាគត ។

ពាក់ព័ន្ធនឹងរបៀបកែច្នៃចូនេះ ចំពោះគ្រឿង ផ្សំគឺលោកប្រើតែថ្មស្រវ៉ាមិចប៉ុណ្ណោះ ដែលថ្ម ទាំងនេះលោកនាំចូលមកពីប្រទេសចិន និង វៀតណាម។ លោកត្រូវយកថ្មប្រភេទនេះមក កិនកម្ទេចឲ្យហ្មត់ជាម្សៅ ហើយយកម្សៅនោះ ទៅលាយទឹក និងត្រាំទឹក រយៈពេលពីរបីម៉ោង យ៉ាង តិច។ បន្ទាប់មក យកម្សៅនោះទៅលាយ សារធាតុផ្សំមួយចំនួនទៀត មុនចាក់ចូលពុម្ព ទើបដាក់ដុតក្នុងឡ។ រូបមន្តធ្វើឲ្យផលិតផល ចេញមកមានភាពភ្លឺរលោង និងមានសាច់ហ្មត់គួរ ឲ្យទាក់ទាញ ។ លោកនិយាយថា ទម្រង់ផលិតចូ កុលាលភាជន៍ នេះបានល្អ គឺចំណាយពេល ពិសោធន៍ជាងប្រាំឆ្នាំព្រោះថា ម្សៅស្រវ៉ាមិចនេះ បើលាយខុសរូបមន្តតែបន្តិច គឺវាងាយនឹង ប្រេះបែកភ្លាមពិសេសក្នុងអំឡុងពេលដុតក្នុងឡ និងពេលធ្លាក់ងាយខូចបំផុត ។ ការច្នៃប្រឌិត ប្រើថ្មស្រវ៉ាមិចនេះមានភាពភ្លឺរលោងឆន់នឹងទឹក ហើយមានគុណភាពមាំមួនជាង ដីឥដ្ឋឆ្ងាយ ណាស់។

ការទទួលជោគជ័យ ក្នុងអាជីពនេះ លោក បញ្ជាក់ថា មិនខ្លាំងក្លាណាស់នោះទេ ដោយសារ តែផលិតផលនេះមានតម្លៃខ្ពស់និងអាចនិយាយ ថា វាជាតម្រូវការចំពោះអ្នកដែលមានប្រាក់ ឬ តម្រូវការចាំបាច់ក្នុងការតាំងលម្អក្នុងការិយាល័យ សណ្ឋាគារ និងបន្ទប់ទទួលភ្ញៀវផង ។ លោកក៏ បានអះអាងថា កុលាលភាជន៍ពីរសីឡេននេះ បានលក់ចេញតាមខេត្តមួយចំនួន និងទីក្រុង ភ្នំពេញ ចំណែកក្រៅប្រទេសច្រើនតម្រូវទិញតែ ប្រភេទតូចប៉ុណ្ណោះ ។ លោកបានកត់សម្គាល់ ថា មានសិល្បករ ក្រៅប្រទេសខ្លះចុះមកទាក់ទង សិក្សារូបមន្តផលិតពីលោកក៏ព្រោះ តែគេមាន ការចាប់អារម្មណ៍ពីក្បាច់ចម្លាក់នៅលើចូ ដែល បញ្ជាក់ច្បាស់ពីកុលាលភាជន៍របស់ខ្មែរតាមរយៈ សិល្បៈពិតៗ ។

តាមរយៈក្រសែភ្នែកដែលចាប់អារម្មណ៍ខ្លាំង នៃអ្នកទេសចរណ៍បរទេស លោកគ្រោងនឹងធ្វើ ការនាំចេញទៅក្រៅប្រទេសតាមការបញ្ជារទិញ យ៉ាងច្រើននៅទីផ្សារបរទេស។ អ្វីដែលជាមោទ- នភាពនោះគឺលោកបានបង្ហាញស្នាដៃដែលភ្ជាប់ ជាមួយអត្តសញ្ញាណវប្បធម៌ខ្មែរ ទៅកាន់ពិភព លោក ។



ពលរដ្ឋរស់នៅតំបន់ជាយអាវ៉ែង មិនចង់កាត់ដីពលរដ្ឋ



ទីរួមឈិយដ្ឋានដីស្រស់ត្រកាលនៃតំបន់ជាយអាវ៉ែង តាមជ្រលងជើងភ្នំក្រវាញ

ជាយអាវ៉ែង ពីមុនដែលធ្លាប់តែជាតំបន់ឆ្ងាយស្រយាលពីទីប្រជុំជន ផ្លូវលំបាកធ្វើដំណើរទៅមក គ្មានសេវាប្រព័ន្ធទូរស័ព្ទទាក់ទងគ្នា និងគ្មានភ្លើងអគ្គិសនីប្រើប្រាស់ជាដើម ក៏ប៉ុន្តែក្នុងអាណត្តិដឹកនាំប្រទេសជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅតំបន់ជាយអាវ៉ែងនៃស្រុកថ្មបាំង ខេត្តកោះកុង បានប្រមូលមាត់ថ្មី មិនរង់ចាំកាត់ដីពលរដ្ឋឡើយ ដោយសារមានសកម្មភាពអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងអភិរក្សសម្បត្តិធនធានជាតិ តាមរយៈការបង្កើតឱ្យមានតំបន់អេកូទេសចរណ៍ជាច្រើននៅទីនោះ។

បាយអាវ៉ែងដែនឆ្ងាយ:

ពីក្រុងខេមរភូមិន្ទ ទីរួមខេត្តកោះកុង ទៅតំបន់ជាយអាវ៉ែង ស្រុកថ្មបាំង មានចំងាយជាង ៧៥គីឡូម៉ែត្រ។ ដើម្បីទៅកាន់ទីនោះត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ២៨។ លុះដល់ចំណុចផ្លូវ បំបែកស្រុកកោះកុង ដោយបត់ស្តាំត្រង់ទៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ ប្រសិនបើបត់ឆ្វេងតាមផ្លូវក្រាលក្រួសក្រហមដំរីលោងស្អាតរហូតនោះ លោកអ្នកនឹងបានទៅដល់តំបន់ជាយអាវ៉ែងដូចក្តីបំណងជាក់ជាពុំខាន។

អំឡុងធ្វើដំណើរតាមដងផ្លូវក្រួសក្រហម អ្វីដែលគួរកុំរំលងនូវខ្សែចក្ខុរបស់យើង ចូរត្រឡេកមើលខាងស្តាំដៃ និងខាង ឆ្វេងដៃ លោកអ្នកនឹងឃើញ ទេសភាពព្រៃព្រឹក្សា តូចធំដុះបណ្តាក់គ្នាតាមជ្រលងជើងភ្នំក្រវាញ ខៀវស្រងាត់។ អាចនិយាយបានថាទិដ្ឋភាពបែបនេះមិនធ្លាប់ឃើញពីមុនមក ។ យើងច្បាស់ជាលាន់មាត់ថា អស្ចារ្យមែន ហើយចង់ឆ្ងល់ចង់អស់ចេះជនណាមួយ នូវសម្រស់ត្រកាលខៀវធម្មជាតិខៀវខ្ចី លើទឹកដីមាតុភូមិកម្ពុជា ដែលកំពុងបង្អួតអស់ភ្នែកអ្នកទេសចរជាតិ និងអន្តរជាតិ។

ជាយអាវ៉ែង ស្ថិតក្នុងតំបន់ព្រៃការពារភ្នំក្រវាញ ភាគកណ្តាលដែលជាព្រៃឈើក្រាស់ ហើយជំងឺជំងឺគេនៅតំបន់អាស៊ីភាគអាគ្នេយ៍។ តំបន់ជាយអាវ៉ែង មានទំហំ២ សែន ៦ម៉ឺនហិកតា លាតសន្ធឹងកាត់ភូមិចំនួន៨ ឃុំចំនួន៣ ក្នុងស្រុកថ្មបាំង ដោយមានប្រជាពលរដ្ឋរស់នៅចំនួន ៤៧៩ គ្រួសារ។ អាវ៉ែងមានព្រំប្រទល់ខាងកើតជាប់ស្រុកឱរ៉ាល់និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ខាងលិចជាប់ស្រុកស្រុកកោះកុង និងស្រុកមណ្ឌលសីមា និងខាងជើង ជាប់នឹងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិសាត់។ បច្ចុប្បន្ន ប្រជាពលរដ្ឋរស់នៅក្នុង

ស្រុកថ្មបាំងទីនោះជាង៩០ % ប្រកបរបរចិញ្ចឹមសត្វ បង្កើនផលដំណាំកសិកម្ម រួមមាន ដំណាំចេក ក្រូច ល្អង ទុរេន មង្គុត សាវម៉ៅកៅស៊ូនិងម្រេច។ រីឯមួយចំនួនតូច ពឹងអាស្រ័យរកអនុផលព្រៃឈើ ទៅតាមវប្បធម៌ ប្រពៃណី និងទំនៀម ទម្លាប់តាំងពីដូនតា។

តំបន់អាវ៉ែងច្បាស់ណាស់ថា សាធារណជនម្នាក់ៗពិតជាធ្លាប់បានដឹងឮ ឬស្គាល់តាមរយៈប្រព័ន្ធសារព័ត៌មានហើយថា ជាតំបន់ព្រៃឈើដ៏ធំមួយរបស់កម្ពុជា ហើយក៏ជាទីកន្លែងដែលសម្បូរទៅដោយសម្បត្តិធនធានធម្មជាតិដ៏វិចម្រុះ និងសត្វព្រៃកម្រជាច្រើន ប្រភេទកំពុងជួនលាក់ខ្លួនរស់នៅយ៉ាងស្ងាត់ស្ងៀម។ ប៉ុន្មានឆ្នាំចុងក្រោយនេះជាយអាវ៉ែងបានបង្ហាញការទាក់ទាញមនុស្សម្នាស្ទើរតែគ្រប់មជ្ឈដ្ឋានឲ្យចូលទៅទស្សនា និងកម្សាន្តជាមួយសម្រស់ធម្មជាតិជាញឹកញយ។ ពិសេសក្នុងរដូវប្រាំងដែលពុំមានភ្លៀងធ្លាក់ខ្លាំង។

មន្ត្រីបញ្ជាក់ពីអាវ៉ែង:

លោក **អន សុធាវិទូ** អភិបាលស្រុកថ្មបាំង បានរៀបរាប់ប្រាប់យើងដោយត្រួសៗ អំពីតំបន់ជាយអាវ៉ែង ។ លោកបញ្ជាក់ថា ពេលមិនទាន់មកឡើងកាន់តំណែងជាអភិបាលស្រុក គឺកាលពី៥ ទៅ ៦ឆ្នាំមុន

ស្ថានភាពផ្លូវធ្វើដំណើរឆ្ពោះទៅកាន់តំបន់ អាវ៉ែនពិបាកវេទនាខ្លាំងណាស់។ រដូវប្រាំង អាចធ្វើដំណើរបានដោយប្រើពេលពី ៥ ទៅ ៧ ម៉ោងទើប ទៅដល់ស្រុកថ្មបាំង។ ប៉ុន្តែ នៅរដូវវស្សាវិញ ធ្វើដំណើរយ៉ាងហោច មួយថ្ងៃ ឬមួយថ្ងៃកន្លះក៏មានដែរ ទម្រាំ ដល់ទីរួមស្រុក។ ប្រសិនអ្នកមិនជម្នះឧបសគ្គ ទេនោះ មិនបានស្គាល់ឡើយនូវទេសភាព ពិតៗតំបន់ជាយអាវ៉ែន គិតចាប់តាំងពីផ្លូវ ចូលបំបែកលេខ៤៨។ ជាក់ស្តែងរដូវវស្សា ដូច្នេះកាលណោះ ស្ថានភាពផ្លូវតូច ជិះ រថយន្តធ្វើដំណើរទៅមិនដល់ទេ ហើយបើ ម៉ូតូវិញជាប់ផុសលិចៗម៉ាស៊ីននាំគ្នាចុះរុញ បន្តបន្ទាប់គ្នា។

លោកអភិបាលស្រុកថ្មបាំង បន្តរៀបរាប់ ថា ក្រៅពីពុំមានផ្លូវ និងស្ពាន ងាយស្រួល ធ្វើដំណើរ បញ្ហាគ្មានភ្លើងអគ្គិសនី គ្មាន បណ្តាញប្រព័ន្ធសេវាទូរស័ព្ទ ទំនាក់ទំនង និងគ្មានទឹកស្អាតប្រើប្រាស់ ក៏ជាបញ្ហាធំ ចម្បង សម្រាប់ប្រជាពលរដ្ឋអ្នករស់នៅ តំបន់អាវ៉ែន ឆ្ងាយដាច់ស្រយាលពីគេងង។ ប៉ុន្តែអាចនិយាយបានថា ជាង ៣០ ឆ្នាំចុង ក្រោងនេះបញ្ហាប្រឈមខាងលើ ហាក់លែង ចោទដូចមុនហើយ ដោយសារតែរាជរដ្ឋា- ភិបាលកម្ពុជា ដឹកនាំដោយ**សម្តេចតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីបានចាត់បញ្ជូន កងកម្លាំងយោធាវិស្វកម្មចុះកែលម្អស្ថាបនា កកើតជាផ្លូវក្រាលក្រួសក្រហមទទឹង ៦ ម៉ែត្រ និងបណ្តោយជាង ៦០ គីឡូម៉ែត្រដ៏ថ្មីស្ទើរ។ សមិទ្ធផលនេះ បានចូលរួមចំណែកលើក កម្ពស់ជីវភាពរស់នៅ សុវត្ថិភាពធ្វើដំណើរ ទៅមក និងផ្តល់សេដ្ឋកិច្ចប្រាក់ចំណូលជូន គ្រួសារប្រជាពលរដ្ឋជាច្រើនដោយមិនអនុញ្ញាត ឲ្យពួកគេរងគ្រោះដូចពេលមុនឡើយ។

លោកអភិបាលស្រុកថ្មបាំង បញ្ជាក់ថា អ្វីដែលកាន់តែពិសេស សម្រាប់ការប្រាស្រ័យ ទាក់ទងគ្នា កាលពីថ្ងៃទី២២ ខែមករា ដើមឆ្នាំ២០១៨ កន្លងទៅ ក្រសួងប្រៃសណីយ៍ អាជ្ញាធរខេត្តកោះកុង សហការជាមួយ ក្រុមហ៊ុនមិត្តហ្វូន (Mettone) បានដំឡើង អង្គតែនបណ្តាញសេវាប្រព័ន្ធទូរស័ព្ទនៅ

តំបន់អាវ៉ែន ខណៈ ពលរដ្ឋរស់នៅ តំបន់ ឆ្ងាយ មួយនេះ ទន្ទឹម រង់ចាំអស់រយៈពេល ជាច្រើនឆ្នាំមក ហើយ បានក្លាយជាការពិត។ លោកបន្តថា បច្ចុ- ប្បន្ន អង្គភាព ទឹកវិញ មានស្ទើរតែ គ្រប់ផ្ទះ ពលរដ្ឋ។ ពេលនេះ ថ្មីត្បិត បណ្តាញថាម- ពលអគ្គិសនីមកដល់ ត្រឹមតែទីរួម ស្រុកថ្ម បាំង មិនទាន់ទៅដល់ តំបន់ជាយអាវ៉ែន ក្តី តែមិនយូរទេ ភ្លើង អគ្គិសនីនឹងត បណ្តាញ ទៅដល់ តំបន់អាវ៉ែន តាមជំហាន អភិវឌ្ឍន៍

របស់ក្រុមអាជ្ញាធរខេត្តស្រុកមន្ត្រីជំនាញ អគ្គិសនីកម្ពុជា ព្រោះទីនោះជាតំបន់ដ៏មាន សក្តានុពលបំផុត សម្រាប់ទាក់ទាញវិស័យ អេកូទេសចរណ៍ ធម្មជាតិ។ ពេលនេះប្រព័ន្ធ គមនាគមន៍ធ្វើដំណើរងាយស្រួលជាងមុន ។ មានសេវាទូរស័ព្ទប្រើប្រាស់ និងមានភ្លើង អគ្គិសនី ។ នេះ ក៏ដោយសារផែនការ អភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង ពាក់ព័ន្ធ និងអាជ្ញាធរខេត្តកោះកុង។ ជា ទិសដៅអាជ្ញាធរ ខេត្តក៏ដូចជា រាជរដ្ឋាភិបាល កំពុងកំណត់គោលដៅបន្ថែមទៀត រៀបចំ ក្នុងការអភិវឌ្ឍតំបន់ដាច់ ស្រយាលមួយ នេះ ឲ្យកាន់ តែរីកចម្រើនទៅមុខ។

គេនៅចាំបានថាឯកឧត្តម **ថាង ខុន** រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្លាប់មាន ប្រសាសន៍កាលពីថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០១៨ ក្នុងដំណើរចុះជួបសំណេះសំណាលលើក ទី២ ជាមួយប្រជាសហគមន៍ជាង ២៥០ នាក់ ថា រាជរដ្ឋាភិបាលតែងព្រួយបារម្ភពីបញ្ហា គ្រប់គ្រង អភិរក្សការពារតំបន់ធម្មជាតិ អាវ៉ែន។ ដូច្នេះ**សម្តេចតេជោ ហ៊ុន សែន** បានផ្តោតការយកចិត្តទុកដាក់ខ្លាំង ដោយ



សមិទ្ធផលជាច្រើនបាន ចូលរួមចំណែកលើកកម្ពស់ ជីវភាព រស់នៅដល់ប្រជាជនតំបន់អាវ៉ែន

ដាក់កំហិតដល់ក្រសួង ស្ថាប័ន អាជ្ញាធរ ខេត្តកោះកុង អង្គការដៃគូអភិវឌ្ឍន៍ មន្ទីរ ជំនាញ និងប្រជាពលរដ្ឋ ចាំបាច់បង្កើន កិច្ចការពារថែរក្សាធនធានធម្មជាតិ ក្នុង ទីតាំងនេះអោយខាងតែបាន។ បើតាម រដ្ឋមន្ត្រីក្រសួងទេសចរណ៍មូលហេតុដែល រដ្ឋាភិបាល បានកំណត់វិធានការយ៉ាង ដូច្នេះ ក៏ព្រោះ ចង់ឃើញ តំបន់អេកូទេសចរណ៍ ធម្មជាតិស្ទឹងអាវ៉ែន នៅស្ថិតស្ទើរ គង់វង្ស ទៅថ្ងៃអនាគត ដើម្បីទាក់ទាញប្រាក់ចំណូល ពីភ្ញៀវទេសចរទៅលេង កម្សាន្តមកជួយ អភិវឌ្ឍន៍ពលរដ្ឋក្នុងសហគមន៍ផ្ទាល់តែម្តង។ ជៀសវាងមានសកម្មភាពកាប់បំផ្លាញព្រៃ- ឈើ បរបាញ់សត្វ និងសម្បត្តិធនធានធម្ម- ជាតិកម្រទាំងនោះ ក្រោយពីរដ្ឋាភិបាល កម្ពុជាសម្រេចបង្កើតតំបន់អេកូទេសចរណ៍ អាវ៉ែនជាផ្លូវការទទួលស្គាល់ថ្នាក់ជាតិមួយ ដោយពុំអនុញ្ញាត ឱ្យមានការសង់ទំនប់វារី- អគ្គិសនីពីវិស័យឯកជន ណាមួយ ឡើយ បើទោះជា មានការសិក្សាមួយច្បាស់ ឬមិន ច្បាស់យ៉ាងណាក្តី គឺទុកឲ្យភ្លើងជំនាន់ ក្រោយជាអ្នកសម្រេច។

ពាក់ព័ន្ធ នឹងយន្តការការពារអភិរក្ស
តំបន់ជាយអាវ៉ែន នៅក្នុងស្រុកថ្មបាំង
ឯកឧត្តម ផែនដូ ឆ្មារកេសន អភិបាល-
រងខេត្តកោះកុង និងកញ្ញា ស៊ីវ៉ាន់ណា
ហ្គានឡែត នាយិកាអង្គការសម្ព័ន្ធមិត្តសត្វ
ព្រៃ បានបង្ហាញការគាំទ្រដូចជា កោត
សរសើរចំពោះការយកចិត្តទុកដាក់ពីរាជ-
រដ្ឋាភិបាល មកលើសហគមន៍អេកូទេសចរ
ធម្មជាតិអាវ៉ែន។ លោកអភិបាលរងខេត្ត
តំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និង
សហគមន៍ទេសចរណ៍កម្ពុជា អះអាងថា
ពួកគាត់ នឹងខិតខំអនុវត្តពង្រីកការបណ្តុះ-
បណ្តាលអប់រំប្រជាសហគមន៍រួមគ្នា ស្រ-
ឡាញបង្កើនការការពារ គ្រប់គ្រងធនធាន
ធម្មជាតិឱ្យល្អប្រសើរ តាមរយៈការដាក់មក
ចាប់ជំនាញបម្រើសេវាកម្មទេសចរណ៍ជំនួស
វិញ។ ពីព្រោះថា តំបន់អាវ៉ែន គឺជាតំបន់
ព្រៃត្រូពិកធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍
តែមួយគត់ ព្រមទាំងមានទេសភាពខ្សែវ
ស្រស់ស្រងាត់ស្អាតគួរឱ្យទាក់ទាញបំផុត។

លោក លី ប៊ុនថេន និងអ្នកស្រី សោម
សុភា ក៏ដូចជាពលរដ្ឋរស់នៅក្នុងឃុំជំនាប់
ស្រុកថ្មបាំង បង្ហាញភាពសប្បាយរីករាយ
គ្មានអ្វីប្រៀបធៀបបានទេ នៅពេលដែល
មូលដ្ឋានឆ្ងាយដាច់ស្រយាលចុងកាត់ មាត់-
ញកមានផ្លូវងាយស្រួលធ្វើដំណើរ។ ដំណាំ
កសិផលមិនចាំបាច់យកទៅលក់នៅទីផ្សារ
ទេ ពោលគឺមានឈ្មួញមកទិញដល់លំនៅ-
ដ្ឋានតែម្តង។ ដោយឡែកទំនាក់ទំនងគ្នា
ក៏កាន់តែឆាប់រហ័ស ចំណេញពេលវេលា
ច្រើន ព្រោះតែមានសេវាទូរស័ព្ទប្រើប្រាស់
បើធៀបនឹងពេលពុំទាន់មានវិញ គឺលំបាក
ខ្លាំងណាស់ ជួនកាលមានគ្រោះអាសន្ន
ឈឺស្លាត់ សម្រាលកូនអី ទាល់តែដឹកបញ្ជូន
ឡើងទៅទីរួមស្រុក។ ក្រៅពីទទួលបាន
សេវាកម្មទូរស័ព្ទ និងផ្លូវគមនាគមន៍ស្អាត
ល្អហើយ ប្រជាជនតំបន់នេះក៏ស្នើដល់រាជ-
រដ្ឋាភិបាល ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ
ទាំងអស់ បន្តជួយពន្លឿនការតបណ្តាញ
អគ្គិសនីឱ្យមកដល់ភូមិឋាន របស់ពួកគាត់
ឆាប់រហ័ស ព្រោះវាជាតម្រូវការមួយដ៏ចាំ-
បាច់បំផុត សម្រាប់ការរស់នៅប្រចាំថ្ងៃ។
បើតាមពលរដ្ឋបច្ចុប្បន្ន ពួកគាត់ប្រើប្រាស់

តែផ្ទាំងសូឡា ដែលទិញក្នុងតម្លៃថ្លៃពីទីរួម
ខេត្ត ពិសេសគឺលំបាកណាស់ពេលរដូវ
វស្សា។

ប្រធានសហគមន៍អេកូទេសចរណ៍តំបន់
ធម្មជាតិអាវ៉ែន លោក ទិត្យ លី និយាយថា
ចាប់តាំងពីតំបន់ជាយអាវ៉ែន ផ្ដើមដំណើរ-
ការកាលពីខែមករា ឆ្នាំ២០១៦ មកទល់
បច្ចុប្បន្ន តំបន់អេកូទេសចរណ៍ធម្មជាតិ
មួយនេះ បានផ្តល់ឱកាសការងារដល់ប្រជា-
ពលរដ្ឋសមាជិកជាង ១២០គ្រួសារតាម-
រយៈការបម្រើសេវាកម្មដឹកជញ្ជូន ភ្ញៀវទេស-
ចរទៅលេងកម្សាន្តរមណីយដ្ឋាន ធម្មជាតិ
ចំនួន ៦៥កន្លែង សេវាទឹកកកស្នាក់នៅ និង
សេវាកម្មម្ហូបអាហារបែបធម្មជាតិ។ ឆ្នាំ២០១៧
កន្លងទៅ តំបន់អេកូទេសចរណ៍អាវ៉ែន បាន
ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ
ជិត ៥០០នាក់ ចូលលេងកម្សាន្ត ចំណូល
ដែលមានមកពីវិស័យទេសចរណ៍មាន
សរុបប្រមាណ ៤ពាន់ដុល្លារអាមេរិក។
លោក ទិត្យ លី បន្ថែមថា ជាយអាវ៉ែន មាន
រមណីយដ្ឋានធម្មជាតិសរុបចំនួន ៦៤ ទីតាំង
ដែលមានស្រេច នៅក្នុងឃុំជំនាប់ ឃុំ
ប្រឡាយ និងឃុំជួនពៅ។ ក្នុងចំណោម
រមណីយដ្ឋាន ដែលអ្នកទេសចរចូលចិត្ត
ទៅកម្សាន្តលេងច្រើនជាងគេ គឺភ្នំម្រេច
កង្កែប ភ្នំខ្ពង់ក្រពើ អូរពោធិ៍ប្រាំបួន
ជាយតាហ៊ុន តំបន់ពាងក្រឡបុរាណ តំបន់
ជនជាតិភាគតិច កំពង់រស់នៅទឹកជ្រោះ
សត្វព្រៃ អណ្តូងត្រីនាគ និងភ្នំខ្ពង់ស្រល់
ជាដើម។

លោកបន្តថា ទោះជាបែបនេះក្តី ក៏កម្រិត
យល់ដឹងចូលរួមថែរក្សាបរិស្ថាន ពីប្រជា-
ពលរដ្ឋ និងអ្នកទេសចរនៅមានកម្រិត ។
រីឯចំណេះដឹង អ្នកនិយាយភាសាបរទេស
ខ្វះខាត បូករួមបៀបចម្អិនម្ហូបអាហារជូន
ទទួលភ្ញៀវ ។ល។ តែជាការកត់សម្គាល់
កំណើនទេសចរមកលេងតំបន់អាវ៉ែន មាន
តិចតួចនៅឡើយ ដោយទាមទារឱ្យមានការ
ចូលរួមផ្សព្វផ្សាយណែនាំថែមទៀត ។
ជាក់ស្តែងក្នុងរដូវវស្សា ជាមធ្យមក្នុង ១ខែ
មានភ្ញៀវទេសចរ មកលេងកម្សាន្តត្រឹម
១៣០នាក់ចុះក្រោមប៉ុណ្ណោះ។ សហគមន៍
ទេសចរធម្មជាតិអាវ៉ែន មានផ្ទះស្នាក់ចំនួន
១០ក្នុងចំណោមផ្ទះស្នាក់ចំនួន ២២ ដែល
បំពាក់សម្ភារៈស្នាក់នៅ សម្រាប់បម្រើសេវា
កម្មស្នាក់នៅជូនភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋាន
។តំបន់នេះមានសិក្ខាកាមជាង ២៦នាក់
(ស្រី៨នាក់)នឹងបញ្ចប់វគ្គបណ្តុះបណ្តាល
ធ្វើជាមគ្គុទ្ទេសក៍ក្នុងសហគមន៍។

ចាកចេញពីតំបន់ជាយអាវ៉ែន បានធ្វើ
ឲ្យអារម្មណ៍យើងដក់ជាប់ នូវទេសភាពទាំង-
ឡាយ ដែលយើងបានគយគន់។ ជាមោទន-
ភាពក្រៃលែងនោះ គឺបច្ចុប្បន្នអាវ៉ែនលែង
ជាតំបន់ឆ្ងាយដាច់ស្រយាលដូចគ្រាមុន។
ហើយ។ មិនដាច់ស្រយាល ក៏ព្រោះតែ អាវ៉ែន
កំពុងប្រែប្រួលមុខមាត់ថ្មីបន្តិចម្តងៗ តាម
រយៈផែនការអភិវឌ្ឍន៍ជាតំបន់ សហគមន៍
អេកូទេសចរណ៍ដ៏មានសក្តានុពល របស់
រាជរដ្ឋាភិបាលកម្ពុជាទៅថ្ងៃអនាគត ។



ភ្ញៀវទេសចរណ៍ បោះជំរំសម្រាកលំហែកាយនៅតំបន់ជាយអាវ៉ែន



ស្នាមញញឹម

បទកាកតិ

- | | | |
|---|---|--|
| ១. ក្រោយភ្លៀងរលឹម
ប្រជាអបអរ | លេចស្នាមញញឹម
សាទរជោគជ័យ
លើជោគវាសនា ។ | សង្ឃឹមជាថ្មី
សោមនស្សកក្កើ |
| ២. ព្រះឈ្នះមារហើយ
ព្រះសូរ្យរៀងរៈ | សំពៅដល់ត្រើយ
ជិះរស្មីថ្លា
យល់សម្បជ័យ ។ | ស្បើយក្នុងចិត្តា
បំភ្លឺខេមរា |
| ៣. ជំនោរកក្កដា
ប្រោះព្រំប្រជា | ផ្តល់ដោយទេវតា
នាអាណត្តិថ្មី
សុខសន្តិភាព ។ | បាចផ្កាពរជ័យ
នាំមកសិរី |
| ៤. ដោយអំណាចបុណ្យ
រួមសុខរួមទុក្ខ | បក្សប្រជាជន
ស្វែងរកផលលាភ
ជីវភាពប្រជា ។ | មានគុណពេញព្រៀប
ស្រោចស្រង់ដរាប |
| ៥. ថ្នល់ ស្ពាន សាលា
សេដ្ឋកិច្ចឈានឡើង | សាងគ្រប់ហេដ្ឋា
ឡើងហួសគណនា
លឿនលើសនឹកស្មាន ។ | អារាមវិហារ
ខ្លាំងមហិមា |
| ៦. ប្រជាស្មោះស្ម័គ្រ
ម្លប់សន្តិភាព | ក្រោមដំបូលបក្ស
ប្រៀបអម្រឹតស្ថាន
ស្មើឋានសុគត ។ | ត្រជាក់ក្រូមក្បាល
ដណ្តប់នៃច្បាប់រាជ |
| ៧. ជយោ! កេជៈ
បក្សប្រជាជន | តេជោយើងឈ្នះ
ជួយជាតិប្រជា
រុងរឿងនិរន្តរ៍ ។ | ឈ្នះគ្រប់វេលា
នាំជោគជយា |

និកត្ត. សុខ សុផល



សំណើ

ព្រឹកមួយ នាង ទ្រីម បានទៅត្អូញ-ត្អែរប្រាប់លោកវេជ្ជបណ្ឌិត គា ៖

- រៀងរាល់យប់ ប្តីខ្ញុំដើរទល់ភ្លឺ អត់មានវីរវល់នឹងខ្ញុំសោះ។ លោកវេជ្ជបណ្ឌិត មានមធ្យោបាយអីជួយឲ្យគាត់នៅផ្ទះទេ ?

លោក គា ធ្វើមុខញឹមៗ រួចយកថ្នាំ មួយគ្រាប់ហុចឲ្យនាង ទ្រីម ហើយប្រាប់៖

- ណេះ ល្ងាចឡើង អ្នកស្រីឲ្យគាត់លេបថ្នាំមួយគ្រាប់នេះទៅ ធានាថាគាត់នឹងដេកលក់ទល់ភ្លឺ លែងដើរចោលផ្ទះទៀតហើយ ។
- បើឲ្យគាត់ដឹកត្រឹមកន្លះគ្រាប់បានទេ លោកវេជ្ជបណ្ឌិត ?
- ម៉េចក៏ចង់ឲ្យលេបត្រឹមកន្លះគ្រាប់ ?
- ព្រោះពីមុនគាត់ដើរចោលផ្ទះ អត់រីករាល់ជាមួយខ្ញុំសោះ ។ បើឲ្យគាត់

លេបមួយគ្រាប់ គាត់នឹងដេកលក់ទល់ភ្លឺ អត់រីករាល់នឹងខ្ញុំដដែល។ ខ្ញុំចង់ឲ្យគាត់លេបត្រឹមកន្លះគ្រាប់ ដើម្បីឲ្យគាត់ដេកលក់ត្រឹមពាក់កណ្តាល អប្រាត គាត់ភ្ជាប់ដឹងខ្លួនវិញចាំ ។

រស់ខ្លាំង

ការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្រ ហៀបនឹងបើកនាពេលបន្តិចទៀតនេះ។ កុមារ ឆ្មោត អាយុ ១១ឆ្នាំ ដើរឆ្លងកាត់កន្លែងអ្នកយាមទ្វារ ដោយលើកដៃកាន់សំបុត្រអញ្ជើញមួយសន្លឹក។

អ្នកយាមទ្វារស្រែកសួរ៖

- អេហ៍កុមារ សំបុត្រអញ្ជើញនេះ ជាបស់លោកប៉ាប្អូន មែនទេ ?
- បាទ...ត្រូវហើយ គឺរបស់លោកប៉ាខ្ញុំ !
- ម៉េចបានជាគាត់មិនអញ្ជើញមក ?
- គាត់កំពុងជាប់រវល់ខ្លាំង !
- គាត់រវល់ស្តី បានជាបោះបង់ចោលទស្សនាការប្រកួតផ្តាច់ព្រ័ត្រយ៉ាងនេះ ?
- បាទ...គឺគាត់រវល់រកសំបុត្រអញ្ជើញហ្នឹងណាស់។ គាត់មិនដឹងខ្ញុំយកមកទេ ។

ចំណេះដឹងកងខ្លះ

ថ្ងៃមួយនាយ ក្រាញ់ បាននាំនាង ត្រីម ជាភរិយាទៅសួរសុខទុក្ខដុកម្តាយក្មេក ។ លុះដើរទៅដល់មាត់ព្រែកឃើញបុរសម្នាក់អង្គុយនៅទីនោះក៏សួរ៖

- នែ...បងប្រុស ទឹកព្រែកនេះ ជ្រៅត្រឹមណាដែរ ?
- បាទ ជ្រៅគួរសមល្មមលង់អ្នកនាង និងប្តីកន្សើបឃ្លាំងឯង !
- អេហ៍...បើអញ្ចឹង យើងធ្វើម្តេចឆ្លងរួចទៅបងសម្លាញ់ ?
- អូហ្ន...ភ័យអីអ្នកនាង ខ្ញុំជាអ្នកស៊ីឈ្នួលចម្លងហើយតើ ខ្ញុំធានាបាទ !
- អញ្ចឹង សូមជួយចម្លង ប្តីខ្ញុំទៅមុនផង !
- ទេ...មិនបានទេ ត្រូវចម្លងអ្នកនាងទៅមុន ព្រោះបើទុកនារីស្រស់ស្អាត ដូចអ្នកនាងឲ្យនៅម្នាក់ឯងមិនស្រួលទេ ខ្ញុំមិនហ៊ានធានាទេ! ឮដូច្នោះនាយ ក្រាញ់ ត្រឡប់៖

- មែន...អូនទៅមុនបងចុះ បងចាំជើងក្រោយ ម៉េចៗកុំតែបាត់អូន! នាង ត្រីម ឡើងជិះកម្រាលបូលហើយ អ្នកចម្លងអង្គុយចុះទឹកថ្មមៗរួចដើរត្បើសន្សឹមៗ រហូតដល់ត្រើយ ទើបដាក់នាងចុះ ហើយនិយាយ៖

- មកអូនសម្លាញ់ ទៅជាមួយបង !
- ទេ...ទៅណា ខ្ញុំមិនទៅទេ ជួយចម្លងប្តីខ្ញុំសិនមក !
- យីទៅចម្លងអាកន្តើធ្វើស្តី បងជាបុរសពេញលក្ខណៈបងធានាចិញ្ចឹមអូន ស្រឡាញ់អូនអស់មួយជីវិត។ រួចទាញដៃនាងត្រឡើងតើត អូសទៅ។
- នាង ត្រីម ងាកក្រោយស្រែកបង ក្រាញ់ ជួយអូនផងៗ ឯនាយ ក្រាញ់ ស្រែក អូន ត្រីម កុំទៅចោលបង។ បើអត់អូនបងសុខចិត្តស្លាប់ក្នុងទឹកព្រែកនេះហើយ។ ចារួច ក្រាញ់ ក៏លោតចុះទឹកសម្លាប់ខ្លួន ប៉ុន្តែលាន់មាត់៖

- អុញ! ទឹកត្រឹមឃ្លៀកខ្ញុំសោះ គួរអីចាញ់បោកវា!

នាយ ក្រាញ់ ប្រជុំប្រវាឆ្លងព្រែក រួចរត់តាមទាន់ ទើបប្តឹងវេជ្ជបណ្ឌិត មូលដ្ឋាន ចាប់ផ្តើមទោសតាមច្បាប់ទៅហោង ។

អ្នកឧបត្ថម្ភ ចរន្តនាព្រឹត្តិ ប្រចាំឆ្នាំ ២០៦

១-	លោកជំទាវ ម៉ែន សំអុន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងម៉ែនជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	៤០០.០០០ រ
២-	ឯ.ឧ តេ គឹមយ៉ាង	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះខេត្តបន្ទាយមានជ័យ	១០០ ដុល្លារ
៣-	ឯ.ឧ អ៊ុក រ៉ាម៉ុង	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ	១០០ ដុល្លារ
៤-	ឯ.ឧ ថា ចាន់តុ	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សនៃធនាគារជាតិ	៤០០.០០០ រ
៥-	ឯ.ឧ អុន ព័ន្ធមុនីរ័ត្ន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	២០០ ដុល្លារ
៦-	ឯ.ឧ ចេន សាខុន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ	១៥០ ដុល្លារ
៧-	ឯ.ឧ ធីន សុរស័ត្តិ	ប្រធានគណៈកម្មាធិការគណបក្សក្រសួងពាណិជ្ជកម្ម	១៥០ ដុល្លារ
៨-	ឯ.ឧ ហ៊ុន ឈេន	ប្រធានគណៈកម្មការទី ៤ នៃរដ្ឋសភា	១០០ ដុល្លារ
៩-	ឯ.ឧ ថេន ខុន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍	១០០ ដុល្លារ
១០-	ឯ.ឧ អ៊ុក សំហេង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	១០០ ដុល្លារ
១១-	ឯ.ឧ គង់ ច័បុល	ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	១០០ ដុល្លារ
១២-	ឯ.ឧ អ៊ុក សារាត្រង	ប្រធានគណៈកម្មាធិការគណបក្សអាជ្ញាធរសវនកម្មជាតិ	១០០ ដុល្លារ
១៣-	ឯ.ឧ លង់ លីម៉ែ	ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម	១០០ ដុល្លារ
១៤-	ឯ.ឧ អុស្តាន ហាស្សរង	ប្រធានគណៈចលនាសាសនិកឥស្លាមនៃគណបក្សប្រជាជនកម្ពុជា	១០០ ដុល្លារ
១៥-	ឯ.ឧ សរ ម៉ឺន	ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ	១០០ ដុល្លារ
១៦-	ឯ.ឧ ធី សុខាភិបាល	ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ	១០០ ដុល្លារ
១៧-	ឯ.ឧ ម៉ែន ច័បុល	ប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង	១០០ ដុល្លារ
១៨-	ឯ.ឧ ម៉ម ម៉ុនឆាន	ប្រធានគណៈកម្មការទី ១០ នៃព្រឹទ្ធសភា	១០០ ដុល្លារ
១៩-	ឯ.ឧ ថា ចន	អភិបាលខេត្តក្រចេះ	១០០ ដុល្លារ
២០-	ឯ.ឧ យូ គិរីម្យ	អនុប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាល ចុះជួយរាជធានីភ្នំពេញ	១០០ ដុល្លារ
២១-	ឯ.ឧ ហេន សុរ	អគ្គនាយកនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	១០០ ដុល្លារ
២២-	គណៈកម្មាធិការ ក៧១		៤០០.០០០ រ
២៣-	គណៈកម្មាធិការគណបក្សខេត្តបាត់ដំបង		១០០ ដុល្លារ
២៤-	គណៈកម្មាធិការគណបក្សខេត្តសៀមរាប		១០០ ដុល្លារ
២៥-	គណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ		១០០ ដុល្លារ
២៦-	គណៈកម្មាធិការគណបក្សក្រសួងកសិកម្មរុក្ខាប្រមាញ់		៥០ ដុល្លារ
២៧-	គណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ		៥០ ដុល្លារ
២៨-	គណៈកម្មាធិការគណបក្សខេត្តកំពត		៥០ ដុល្លារ
២៩-	គណៈកម្មាធិការគណបក្សក្រសួងចរាចរណ៍ និងចរាចរណ៍សាស្ត្រ		២០០.០០០ រ
៣០-	ឯ.ឧ លីម គាន់ហេន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០០.០០០ រ
៣១-	ឯ.ឧ ម៉ម ម៉ុនហេន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសុខាភិបាល	៥០ ដុល្លារ
៣២-	ឯ.ឧ ថា យ៉ាង	អនុប្រធានគណៈកម្មាធិការគណបក្សធនាគារជាតិនៃកម្ពុជា	២១៣.៤៧០ រ
៣៣-	ឯ.ឧ ជូ យ៉ាងស៊ីម	រដ្ឋលេខាធិការក្រសួងសុខាភិបាល	៥០ ដុល្លារ
៣៤-	ឯ.ឧ ធីន ហង់ដាន	រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	៥០ ដុល្លារ
៣៥-	ឯ.ឧ ម៉ៅ ម៉ុនឈាន	សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា	២០០.០០០ រ
៣៦-	ឯ.ឧ សុ ជុំចង្វារ	សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ	៥០ ដុល្លារ
៣៧-	ឯ.ឧ ថា បុរិស	អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម	៥០ ដុល្លារ
៣៨-	ឯ.ឧ សុស យ៉ាវ៉ា	អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ	៥០ ដុល្លារ
៣៩-	ឯ.ឧ លះ រតនៈចម្បុរសោ	រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា	២០០.០០០ រ
៤០-	ឯ.ឧ យូន រ៉ាតិន	រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥០ ដុល្លារ
៤១-	ឯ.ឧ ស្តេច សុខុម	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	២០០.០០០ រ
៤២-	លោកជំទាវ ម៉ឺន គុច្ច	អភិបាលនៃគណៈអភិបាលខេត្តកោះកុង	៥០ ដុល្លារ
៤៣-	ឯ.ឧ មុន លីមហេង	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០ រ
៤៤-	ឯ.ឧ សេន ឡេង	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០ រ
៤៥-	ឯ.ឧ ហា ប៊ុនសែន	អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដីនគរូបនីយកម្ម និងសំណង់	២០០.០០០ រ
៤៦-	ឯ.ឧបណ្ឌិត ហែម ថេន	អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តេប្រវេសន៍	២០០.០០០ រ
៤៧-	ឯ.ឧ សុខ ខេមរិន	អនុប្រធានក្រុមការងារចុះស្រុកក្រៅក្រុង និងប្រធានក្រុមការងារចុះឃុំក្រៅក្រុង	៥០ ដុល្លារ
៤៨-	ឯ.ឧ ម៉ែន សុំរ៉ាង	សមាជិកព្រឹទ្ធសភា	១០០.០០០ រ
៤៩-	ឯ.ឧ គឹម ឆា	សមាជិកព្រឹទ្ធសភា	១០០.០០០ រ
៥០-	លោកជំទាវ ស៊ុន ស៊ីយុត	សមាជិកព្រឹទ្ធសភា	១០០.០០០ រ
៥១-	ឯ.ឧ ឈន់ ធួក	រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	១០០.០០០ រ
៥២-	ឯ.ឧ ធីន ម៉ុនធឿន	រដ្ឋលេខាធិការក្រសួងផែនការ	១០០.០០០ រ
៥៣-	ឯ.ឧបណ្ឌិត ហា សុ	អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	១០០.០០០ រ
៥៤-	លោកជំទាវ ធីត្យ ចន្ទតារិន	អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	១០០.០០០ រ
៥៥-	ឯ.ឧ ជ្រូន ថេរ៉ាវ៉ាត	ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេន ស៊ីន	១០០.០០០ រ
៥៦-	ឯ.ឧ ម៉ែន ម៉ុនសុខេមរា	អគ្គនាយក នៃអគ្គនាយកដ្ឋានក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់	១០០.០០០ រ
៥៧-	លោក ហ៊ុន សុច្ឆន្ទ	ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	១០០.០០០ រ
៥៨-	លោក គឹម ម៉ុនធា	សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តសៀមរាបប្រធានសាខាគណបក្សមន្ទីរសាធារណការ និងដឹកជញ្ជូន ...	១០០.០០០ រ
៥៩-	លោក ហ៊ុន ជាន់ណា	ប្រធានការិយាល័យរដ្ឋបាល នៃធនាគារជាតិ	១០០.០០០ រ
៦០-	ឯ.ឧ. ឧកញ៉ា សន គុសល	អនុប្រធានគណបក្សស្រុកកំពង់សិរី	២០ ដុល្លារ

រូបភាពបញ្ជី ច្បាប់ស្តីពី ប្រជាជន លេខ ២០៦

៦១-	ឯ.ឧ	ស៊ីម	ស៊ីថា	អត្តនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	៨០.០០០ រ
៦២-	ឯ.ឧ	អ៊ុន	ចាន់	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០ រ
៦៣-	ឯ.ឧ	ពត	ចាន់	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	៥០.០០០ រ
៦៤-	ឯ.ឧ	ហេង	ចន្ទឡា	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះខេត្តព្រះសីហនុ	៥០.០០០ រ
៦៥-	ឯ.ឧ	ស៊ីវង	ចាន់	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះខេត្តព្រះសីហនុ	៥០.០០០ រ
៦៦-	លោក	មូល	ចិត្តិ	ប្រធានគណៈកម្មាធិការគណបក្សក្រុងដូនកែវ ខេត្តតាកែវ	៥០.០០០ រ
៦៧-	លោកស្រី	ស៊ីវ	ច័ន្ទថា		៥០.០០០ រ
៦៨-	ឯ.ឧ	ថា	ចន្ទ	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះខេត្តព្រះសីហនុ	៥០.០០០ រ
៦៩-	ឧកញ៉ា	ចេត	ចិត្តិ	អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ	៥០.០០០ រ
៧០-	លោក	អ៊ុន	ព្រឹត្តិ	អភិបាលរងខេត្តបន្ទាយមានជ័យ	៥០.០០០ រ
៧១-	លោក	អេង	សុភក្តិ	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះខេត្តព្រះសីហនុ	៥០.០០០ រ
៧២-	ឯ.ឧ	ថា	ចេត្នា	រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម	៤០.០០០ រ
៧៣-	គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំគណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាប្រចាំ				៤០.០០០ រ
៧៤-	លោក	ឈី	សារី	អភិបាលរង ខេត្តបន្ទាយមានជ័យ	៤០.០០០ រ
៧៥-	លោក	គឹម	សុចន្ទ	ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ	៤០.០០០ រ
៧៦-	ឯ.ឧ	ស៊ុន	ចន្ទ	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០ រ
៧៧-	ឯ.ឧ	ស៊ីវង	សាវ័ត	សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ	៣០.០០០ រ
៧៨-	លោក	ម៉ៅ	សុខឈីម	អនុប្រធានមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណក្រសួងសុខាភិបាល សមាជិកក្រុមការងារចុះខេត្តសៀមរាប ភ្នំពេញ	៣០.០០០ រ
៧៩-	លោក	ចាន់	សុំណាត	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០ រ
៨០-	លោក	ឃូ	ពៅ	អភិបាលស្រុកស្វាយចេក.....	៣០.០០០ រ
៨១-	កញ្ញា	កែត	សុជាតា	អនុប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី ៤ នៃព្រឹទ្ធសភា	៣០.០០០ រ
៨២-	លោក	ឈីម	ថេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល.....	២០.០០០ រ
៨៣-	លោក	ឈា	ប៊ុនធីន្ទ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០ រ
៨៤-	លោក	ម៉ៅ	ហាភី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០ រ
៨៥-	លោក	ឈីម	ចិត្តិ	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០.០០០ រ
៨៦-	លោក	ឃ្មុំរាត	សំរោង	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	២០.០០០ រ
៨៧-	លោក	ម៉ី	ចន្ទា	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	២០.០០០ រ
៨៨-	លោក	អ៊ុន	សំរោង	អគ្គនាយករងនៃអធិការដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	២០.០០០ រ
៨៩-	លោក	គូប	ចាន់ធីត្យ	អាជ្ញាធរ ខេត្តបន្ទាយមានជ័យ	២០.០០០ រ
៩០-	ឯ.ឧ	សេង	សុមុនី	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា	១០.០០០ រ
៩១-	ឯ.ឧ	ប៊ុន្យា	សច្ចៈ	អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៩២-	លោក	ចួន	ពេជ្រ	ប្រធាននាយកដ្ឋានទឹកស្អាត ក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៩៣-	លោក	ជួន	ចន្ទធីន្ទ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៤-	លោក	ម៉ីម	ប្រស	ប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្សនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៩៥-	លោក	សៅ	សម្ពន្ធសុ	អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៩៦-	លោក	ធីត	មុយថុន	អនុប្រធានគណៈកម្មាធិការសាខាបក្សមជ្ឈមណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យព្រះអង្គឌួង	១០.០០០ រ
៩៧-	លោក	ឈុន	ប៊ុនឈឿន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៨-	លោក	ថេង	ប៊ុនតេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៩-	លោក	ស្វាយ	សុភន្ទ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០០-	លោក	សុខ	ចំណាង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០១-	លោក	សៅ	សម្ភារ	ប្រធានការិយាល័យបណ្តុះបណ្តាលនៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
១០២-	លោក	ធីត	ចរិយា	ប្រធានការិយាល័យគណនេយ្យនៃនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
១០៣-	លោក	សែម	សំណាង	អនុប្រធាននាយកដ្ឋានធារាសាស្ត្រ កសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
១០៤-	លោក	សុខ	តារា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៥-	លោក	សុ	និយ្យ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៦-	លោក	ហួត	នាង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៧-	លោក	ធីម	ចុន្ទា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៨-	លោក	ឈុប	ប្រេមធីន្ទ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៩-	លោក	សារុន	សម្បត្តិ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១១០-	លោក	សរ	ចិត្តិ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១១១-	លោក	ធីម	សុផល្លា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១១២-	លោក	ជុំ	ឧត្តរា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១១៣-	លោក	ឈុន	ប៊ុយ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១១៤-	លោក	កេត	ចាន់សាវុធ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១១៥-	លោក	ជិត	សុំនេង	សមាជិកក្រុមការងារចុះខេត្ត កណ្តាល	១០.០០០ រ
១១៦-	លោក	យស	ធីត	សមាជិកក្រុមការងារចុះស្រុកពោធិ៍រៀង ខេត្តព្រៃវែង	១០.០០០ រ
១១៧-	លោក	ធីត	ចន្ទា	សមាជិកក្រុមការងារចុះស្រុកពោធិ៍រៀង ខេត្តព្រៃវែង	១០.០០០ រ
១១៨-	លោក	ធីត	គីរីត	សមាជិកក្រុមការងារចុះស្រុកបាភ្នំ ខេត្តព្រៃវែង	១០.០០០ រ
១១៩-	លោក	ឈុន	សុចន្ទធីន្ទ	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	១០.០០០ រ



អបអរសាទរខួប ១០ឆ្នាំ
នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ
ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
(៧ កក្កដា ២០០៨-៧ កក្កដា ២០១៨)

និងខួប ១ឆ្នាំនៃការដាក់បញ្ចូល
តំបន់ប្រាសាទសំបូរព្រៃគុក
ជាសម្បត្តិបេតិកភណ្ឌពិភពលោក
(៨ កក្កដា ២០១៧-៨ កក្កដា ២០១៨)



វិទ្យាស្ថានប្រាសាទសំបូរព្រៃគុក